



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៨ លេខ ៩៤

ត្រីមាសទី ០៤ ឆ្នាំ ២០១៨

ព័ត៌មាន

ផ្សាយបញ្ជី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារពាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សេចក្តីសម្រេច សេចក្តីសម្រេច សេចក្តីសម្រេច

ក

មាតិកា

I. ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ១០-១២-២០១៨ - ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៣៧៧ ស្តីពី ការលុបឈ្មោះ ឧត្តមសេនីយ៍ត្រី **ស៊ី ដានីត** នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ១០៨១៩
- ១០-១២-២០១៨ - ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៣៧៨ ស្តីពី ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់តាម កម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការ ១១ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ១០៨២០
- ១០-១២-២០១៨ - ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៣៧៩ ស្តីពី និយ័តកម្ម តម្កើងឋានន្តរស័ក្តិ និងថ្នាក់ ដល់មន្ត្រីរាជការ ០៤ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ១០៨២២
- ១០-១២-២០១៨ - ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៣៨០ ស្តីពី ការតាំងសំបក់ក្របខ័ណ្ឌដល់មន្ត្រី រាជការ ២៦ រូប របស់ក្រសួង ចំនួន ២ ១០៨២៣
- ១០-១២-២០១៨ - ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៣៨១ ស្តីពី ការតាំងសំបក់ក្របខ័ណ្ឌមន្ត្រីរាជការ ដល់លោក **ជិន ឆេត** នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងទេសចរណ៍ ១០៨២៦

II. រាជរដ្ឋាភិបាល

១. អនុក្រឹត្យ

- ២៦-១២-២០១៨ - អនុក្រឹត្យលេខ ១៨៣ អនក្រ.បក ស្តីពី ការបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិ តាមជំពូកនៃច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩ ១០៨២៧
- ១៣-១២-២០១៨ - អនុក្រឹត្យលេខ ១២០២ អនក្រ.តត ស្តីពី ការតាំងសំបក់ក្របខ័ណ្ឌមន្ត្រីរាជការ ១០៨៣៥

២. សេចក្តីសម្រេច

- ២៥-១២-២០១៨ - សេចក្តីសម្រេចលេខ ៩៨ សសរ ស្តីពី ការបង្កើតគណៈកម្មការជាតិរៀបចំកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ ឆ្នាំ ២០២០ ១០៩៤៥



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៨/១៣៣៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែ សម្រួលតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំងរបស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** លុបឈ្មោះ ឧត្តមសេនីយ៍ត្រី **លី ជានីត** អគ្គលេខ០៥២១៣៣ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ព.រ. ១៤១២ . ១៣៣៧
ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៨

សីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៨/ ១៣៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្កើងឋានន្តរស័ក្តិ និងថ្នាក់តាមកម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការ ១១ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖

- | | |
|----------------------------|---|
| ១- លោក ហ៊ឹម ម៉ិនធឿន | ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥ |
| លោក ទួន សុខហោង | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៥ មកជាថ្នាក់លេខ ៤ |
| លោក ចេម វាសនា | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥ |



- ៤- លោក ប្រាក់ គេនា ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
មកជាថ្នាក់លេខ ៥
- ៥- លោក ខឹម គុណា ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
មកជាថ្នាក់លេខ ៥
- ៦- លោក រុក្ខ ជិនមុនីជានិ ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៧- លោក កាំង ម៉េង ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៨- លោក មុន ណុច ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៩- លោក ឌឹម ធាណា ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ១០- លោក ឈៀង គឹមសាយ ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ១១- លោក អេង ឌីតា ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក
អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះតទៅ។

លោក. ១៧១២. ១៣៧៣

ស៊ីហមនី

នរោត្តម សីហមនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ
យើង

នស/រកត/១២១៨/ ១៣៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** និយ័តកម្ម តម្រើងឋានន្តរស័ក្តិ និងថ្នាក់ ដល់មន្ត្រីរាជការ ០៤ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖
- | | | |
|------------------------------|----------------------------|------------------------------|
| ១- ឯកឧត្តម ផាន់ ផល្លា | ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣ | មកជាថ្នាក់លេខ ១ |
| ២- លោក វង្សី វិចិត្រ | ពីរមន្ត្រី ថ្នាក់លេខ ១ | មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៣ |
| ៣- លោក ហេង ស៊ីឡែន | ពីរមន្ត្រី ថ្នាក់លេខ ១ | មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៣ |
| ៤- លោក គឹម សុឆារិន្ទ | ពីរមន្ត្រី ថ្នាក់លេខ ២ | មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦ |
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខតទៅ។

១៣៧៧ ១៨១២ ១៣៧៧

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៨

នរោត្តម សីហមុនី
បានបង្គាប់ត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកអគ្គនាយកដ្ឋានគណៈរដ្ឋមន្ត្រី



កិត្តិនីតិគោលប្រជុំភ្នំ មិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៨/១៣៤០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែល ប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/១៣៤០ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា



ត្រាស់បង្គាប់

មាត្រា ១ : តាំងសិបក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ២៦ រូប របស់ក្រសួង ចំនួន ២ ទៅក្នុងឋានន្តរស័ក្តិអនុមន្ត្រីនៃ ក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេស ជាន់ខ្ពស់ ៖

ក- ក្រសួងបរិស្ថាន

តាំងសិបចាប់ពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៨

១- លោក នេត្រ កក្កា អនុមន្ត្រី ថ្នាក់លេខ ៤

ខ- ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

តាំងសិបចាប់ពីថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៨

១- លោកស្រី ខាត់ ព្រំសុនេត្រា អនុមន្ត្រី ថ្នាក់លេខ ៤

២- លោកស្រី អន សុខឡេង អនុមន្ត្រី ថ្នាក់លេខ ៤

៣- លោកស្រី ទេព សម្បស្ស អនុមន្ត្រី ថ្នាក់លេខ ៤

៤- លោកស្រី សាន្ត កែវនិមល អនុមន្ត្រី ថ្នាក់លេខ ៤

៥- លោកស្រី ផាន់ តេជវន្តី អនុមន្ត្រី ថ្នាក់លេខ ៤

៦- លោកស្រី រ៉ែន មុនី អនុមន្ត្រី ថ្នាក់លេខ ៤

៧- លោក ឡុន តាយា អនុមន្ត្រី ថ្នាក់លេខ ៤

៨- លោក លី ចាន់សុផ្លា អនុមន្ត្រី ថ្នាក់លេខ ៤

៩- លោកស្រី ជន ច័ន្ទពេជ្រស្នី អនុមន្ត្រី ថ្នាក់លេខ ៤

១០- លោកស្រី លី ម៉ូនីតា អនុមន្ត្រី ថ្នាក់លេខ ៤

១១- លោកស្រី ជា គរិយា អនុមន្ត្រី ថ្នាក់លេខ ៤

១២- លោកស្រី ធិត សេរីលក្ខិណា អនុមន្ត្រី ថ្នាក់លេខ ៤

១៣- លោក កែវ ជារ៉ា អនុមន្ត្រី ថ្នាក់លេខ ៤

១៤- លោក ទេព លំអ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

១៥- លោក ប៉ែន សាម៉ែន មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

១៦- លោកស្រី ហុន ស៊ីណា មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

១៧- លោកស្រី ចេច ផល្លីន មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

១៨- លោក សន សុខវិរៈ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

១៩- លោកស្រី ឱន ចរណែន មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

២០- លោក សំអឿន មុរ៉ា មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

២១- លោក ធីត សុឡសោភ័ណ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

២២- លោក មុន ឧត្តមវិរៈ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

២៣- លោក មី មុរ៉ា មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤



២៤- លោក គឹម ឆា

មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

២៥- លោក កង ឃៀង

មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល
បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

លោក ហ៊ុន ម៉ាណែត

ន សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
នាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិកាសម្របសម្រួល ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៨/១៣៧១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៥ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងទេសចរណ៍
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តាំងសិបក្នុងក្របខ័ណ្ឌមន្ត្រីរាជការ ដល់លោក **ជិន ឆេត** ទៅក្នុងឋានន្តរស៊ីវិលអនុមន្ត្រី ថ្នាក់លេខ ៤ នៃ ក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងទេសចរណ៍ ចាប់ពីថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៨។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព.រ. ១៧១២-១៣៧២

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៨

នរោត្តម សីហមុនី
 បានបម្រុងត្រឹមត្រូវតាមច្បាប់ដើម
 ឧបនាយករដ្ឋមន្ត្រីប្រចាំការ
 រដ្ឋមន្ត្រីទទួលបន្ទុកទីស្នាក់ការកណ្តាលរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **យិន ឈិន**



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១៤.៣.១៧៧ ក្រ.បក

**អនុក្រឹត្យ
ស្តីពី**

**ការបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិ
តាមដំណាក់កាលស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃ ព្រហស្បតិ៍ ០១ រោច ខែ បឋមសាស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃ ពុធ ០៥ កើត ខែ មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- តាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

មាត្រា ១.-

ឥណទានចំណូលថវិកាថ្នាក់ជាតិ ដែលមានចែងនៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩ ត្រូវបានបែងចែកតាមក្រសួងនីមួយៗ តាមស្ថាប័នប្រហាក់ប្រហែលនីមួយៗ ដែលមានប្រភពចំណូល និងតាមជំពូកនៃចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមតិកាថវិកាដូចមានក្នុងតារាងភ្ជាប់ជាមួយអនុក្រឹត្យនេះ។

មាត្រា ២.-

ចំណូលទាំងអស់នេះ ត្រូវប្រមូលដើម្បីគុណប្រយោជន៍ដល់ថវិកាថ្នាក់ជាតិ និងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ការបែងចែកឥណទានចំណូលនៃជំពូកទាំងនេះតាមគណនី និងអនុគណនី ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មាត្រា ៣.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីដែលជាប្រធានក្រសួង ស្ថាប័ន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ៗ ៤ ១១៦ ខែ មិថុនា ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

**តារាងបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិសាមជំពូក
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩**

ឯកតា: លានរៀល

ជំពូក	បរិយាយ	ចំនួនទឹកប្រាក់
	០១-ព្រះបរមរាជវាំង	25.700,0
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	25.700,0
	០៥-គណៈរដ្ឋមន្ត្រី	386.786,8
	ផ្នែក១-ទីស្តីការគណៈរដ្ឋមន្ត្រី	130.000,0
75	ការឧបត្ថម្ភ អំណោយ	130.000,0
	ផ្នែក៣-រដ្ឋលេខាធិការដ្ឋានអាសយដ្ឋានស៊ីវិល	247.191,8
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	247.191,8
	ផ្នែក៤-ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា	9.595,0
72	ផលទុននៃទ្រព្យសម្បត្តិរដ្ឋ	1.095,0
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	8.500,0
	០៦-ក្រសួងការពារជាតិ	396,9
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	396,9
	០៧-ក្រសួងមហាផ្ទៃ	565.098,0
	ផ្នែក១-សន្តិសុខសាធារណៈ	560.506,0
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	538.213,0
74	ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម	22.293,0
	ផ្នែក៩-សាលារាជធានី ខេត្ត	4.592,0
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	4.592,0
	០៩-ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ	96.057,0
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	96.057,0
	១០-ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	23.064.004,0
	ផ្នែក១-អគ្គនាយកដ្ឋានគយនិងរដ្ឋាករ	9.124.000,0
70	ចំណូលសារពើពន្ធក្នុងស្រុក	6.683.000,0
71	ចំណូលពន្ធលើពាណិជ្ជកម្មក្រៅប្រទេស	2.411.000,0
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	30.000,0
	ផ្នែក២-អគ្គនាយកដ្ឋានពន្ធដារ	7.802.018,0
70	ចំណូលសារពើពន្ធក្នុងស្រុក	7.785.000,0
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	17.018,0

**តារាងបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិសាមជំពូក
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩**

ឯកតា: លានរៀល

ជំពូក	បរិយាយ	ចំនួនទឹកប្រាក់
	ផ្នែក៣-ទីស្តីការក្រសួង	6.137.673,6
	-ចំណូលចរន្ត	370.756,6
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	243.377,6
76	ផលហិរញ្ញវត្ថុ	127.379,0
	-ចំណូលមូលធន	5.766.917,0
27	អចលនកម្មហិរញ្ញវត្ថុផ្សេងៗ	193.149,0
75	ការឧបត្ថម្ភ អំណោយ	1.189.753,0
50	ការខ្ចីប្រាក់និងចំណូលប្រហាក់ប្រហែល	4.384.015,0
	ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត	312,4
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	312,4
	១១-ក្រសួងព័ត៌មាន	2.517,3
	ផ្នែក១-ក្រសួង	2.018,1
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	2.018,1
	ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត	499,2
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	499,2
	១២-ក្រសួងសុខាភិបាល	11.204,3
	ផ្នែក១-ក្រសួង	9.742,4
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	9.728,0
74	ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម	14,4
	ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត	1.461,9
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	1.461,9
	១៣-ក្រសួងវិនិច្ឆ័យ	82.537,6
	ផ្នែក១-ក្រសួង	19.853,3
72	ផលទុននៃទ្រព្យសម្បត្តិរដ្ឋ	15.326,3
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	4.427,0
74	ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម	100,0
	ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត	62.684,3
72	ផលទុននៃទ្រព្យសម្បត្តិរដ្ឋ	62.682,6
74	ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម	1,7

តារាងបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិសាមជំពូក
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩

ឯកតា: លានរៀល

ជំពូក	បរិយាយ	ចំនួនទឹកប្រាក់
	១៥-ក្រសួងពាណិជ្ជកម្ម	173.197,9
	ផ្នែក១-ក្រសួង	172.167,0
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	171.717,0
74	ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម	450,0
	ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត	1.030,9
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	1.030,9
	១៦-ក្រសួងអប់រំ យុវជន និងកីឡា	3.656,4
	ផ្នែក១-អប់រំ	3.266,8
72	ផលទុននៃទ្រព្យសម្បត្តិរដ្ឋ	600,0
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	2.666,8
	ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត	389,6
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	389,6
	១៧-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	41.487,0
	ផ្នែក១-ក្រសួង	39.286,8
72	ផលទុននៃទ្រព្យសម្បត្តិរដ្ឋ	27.062,6
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	9.409,2
74	ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម	2.815,0
	ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត	2.200,2
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	1.890,7
74	ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម	309,5
	១៨-ក្រសួងមហាផ្ទៃនិងវិចិត្រសិល្បៈ	24.693,2
	ផ្នែក១-ក្រសួង	24.597,7
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	24.597,7
	ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត	95,5
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	95,5
	១៩-ក្រសួងបរិស្ថាន	11.669,8
	ផ្នែក១-ក្រសួង	10.580,7
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	8.424,8

**តារាងបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិសាមគ្គីភូមិ
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩**

ឯកតា: លានរៀល

ជំពូក	បរិយាយ	ចំនួនទឹកប្រាក់
74	ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម	350,0
75	ការឧបត្ថម្ភ អំណោយ	1.805,9
	ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត	1.089,1
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	397,7
74	ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម	296,0
75	ការឧបត្ថម្ភ អំណោយ	395,4
	២១-ក្រសួងសង្គមកិច្ច អភិវឌ្ឍន៍ និងយុវជនសីមា	24,0
	ផ្នែក១-ក្រសួង	24,0
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	24,0
	២២-ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍	207.826,3
	ផ្នែក១-ក្រសួង	207.784,0
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	207.684,0
74	ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម	100,0
	ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត	42,3
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	42,3
	២៥-ក្រសួងសាធារណការនិងដឹកជញ្ជូន	35.335,8
	ផ្នែក១-ក្រសួង	21.286,0
72	ផលទុននៃទ្រព្យសម្បត្តិរដ្ឋ	8.330,0
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	9.956,0
74	ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម	3.000,0
	ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត	14.049,8
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	14.049,8
	២៦-ក្រសួងយុត្តិធម៌	7.757,9
	ផ្នែក១-យុត្តិធម៌	2.581,2
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	2.581,2
	ផ្នែក២-អនុសាសន៍តុល្យ	10,0
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	10,0

**តារាងបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិភាគចំពូក
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩**

ឯកតា: លានរៀល

ជំពូក	បរិយាយ	ចំនួនដីកាប្រាក់
	ផ្នែក៣-សាលាឧទ្ធរណ៍	1.234,0
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	1.234,0
	ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត	3.932,7
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	3.004,4
74	ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម	928,3
	២៧-ក្រសួងទេសចរណ៍	481.819,4
	ផ្នែក១-ក្រសួង	480.573,0
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	480.463,0
74	ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម	110,0
	ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត	1.246,4
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	1.246,4
	២៨-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	55.200,0
	ផ្នែក១-ក្រសួង	8.382,0
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	8.382,0
	ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត	46.818,0
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	46.818,0
	៣២-ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ	60.236,9
	ផ្នែក១-ក្រសួង	27.564,8
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	27.444,8
74	ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម	120,0
	ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត	32.672,1
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	32.385,7
74	ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម	286,4
	៣៥-ក្រសួងឧស្សាហកម្មនិងសិប្បកម្ម	22.821,5
	ផ្នែក១-ក្រសួង	22.244,1
72	ផលទុននៃទ្រព្យសម្បត្តិរដ្ឋ	12.320,0
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	9.815,1
74	ចំណូលពីការដាក់ពិន័យនិងការដាក់ទណ្ឌកម្ម	100,0
77	ផលផ្សេងៗនិងផលពិសេស	9,0

តារាងបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិសាមជំពូក
នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩

ឯកតា: លានរៀល

ជំពូក	បរិយាយ	ចំនួនទឹកប្រាក់
	ផ្នែក៩-មន្ទីរជំនាញរាជធានី ខេត្ត	577,4
73	ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	577,4
	សរុបចំណូលបន្ត	19.593.111,0
	ក្រសួង	19.419.417,2
	មន្ទីរជំនាញរាជធានី ខេត្ត	173.693,8
	សរុបចំណូលមូលធន	5.766.917,0
	សរុបចំណូលថវិកាថ្នាក់ជាតិ	25.360.028,0



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ
លេខ: ១២០២ សន្តិក្រ ៧៦

**អនុក្រឹត្យ
ស្តីពី**

ការតាំងសំបុត្រប្រធានមន្ទីររាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៦៤ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០២ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលមធ្យម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៦៧ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តាំងសំបុត្រប្រធានមន្ត្រីរាជការ ចំនួន ៣៥៦៦ រូប ទៅក្នុងឋានន្តរស័ក្តិមន្ត្រីសុខាភិបាលមធ្យម នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលមធ្យម នៅក្រសួងសុខាភិបាល ដូចមានរាយនាមខាងក្រោម ៖




តាំងសិបបាបពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៥

- ១- លោក សៅ គឹមស្រុង មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
តាំងសិបបាបពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៧
- ២- លោកស្រី សួន សុម៉ាឡា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៣- លោកស្រី អ៊ូ ស្រីនាង មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៤- លោក ហៀន រដ្ឋា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៥- លោក សេង ឡាដិន មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៦- លោក ប្រាក់ ប៊ុនឈឿន មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៧- លោក កា សុភត មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៨- លោក អ៊ុន ចន្ទវិទ្ធ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៩- លោកស្រី តាំង គឹមអេង មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១០- លោកស្រី ស្រេង សៀកលុយ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១១- លោកស្រី សៀន ស្រីរ័ត្ន មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១២- លោកស្រី តេ ស៊ុនណា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៣- លោកស្រី នូ សារ៉ុ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៤- លោកស្រី ផៃ នារីរ័ត្ន មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៥- លោកស្រី ម៉ិញ សុភាព មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៦- លោកស្រី បូ ចិន្តា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៧- លោកស្រី ចាន់ ផល្ល្លា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៨- លោកស្រី ថោង ច័ន្ទស៊ីណាត មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ១៩- លោក សង់ ត្រួយ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២០- លោក គង់ ចំរើន មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២១- លោកស្រី សេក ចន្ទី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២២- លោកស្រី ប៊ុន ភក្តិមនី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២៣- លោក នី ចន្ទា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២៤- លោកស្រី មុត ចាន់នី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២៥- លោកស្រី ទីង សុធារី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២៦- លោកស្រី ស៊ឹម បញ្ចារ៉ា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២៧- លោកស្រី ជៀម ដាវី មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២៨- លោកស្រី សុន ស្រីល័ក្ខ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ២៩- លោក ចំរើន កិរុណា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៣០- លោក នូ សំបូរ មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
- ៣១- លោកស្រី ជាតិ ច័ន្ទចរិយា មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤


៣២-	លោកស្រី វណ្ណ លត្តិណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣-	លោកស្រី សៀន សុខកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤-	លោកស្រី នី បញ្ញារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥-	លោកស្រី ហ៊ុំ សុភី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៦-	លោកស្រី ឡា វ្រុលីម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៧-	លោកស្រី រ៉ាន ចំរើន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៨-	លោកស្រី ហាម ទួច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៩-	លោក ឥន ហេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤០-	លោកស្រី សេង សៀកហួន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤១-	លោកស្រី ហុក ទីនាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤២-	លោកស្រី ជុន ឆាយលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៣-	លោក រឿន តក់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៤-	លោកស្រី រី ចាន់ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៥-	លោកស្រី ប៉ក់ ស្រីល័ក្ខណ៍	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៦-	លោកស្រី ហ៊ុន លត្តិណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៧-	លោក ទឹម ផន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៨-	លោកស្រី ស្រៀង ម៉េងយី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៩-	លោក អ៊ុំ ខេមរិទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥០-	លោកស្រី ស៊ី សុខជា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥១-	លោក ម៉ុន វណ្ណណែត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥២-	លោក ហ៊ាប ភារម្យ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៣-	លោក សយ ផាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៤-	លោកស្រី គុជ ស៊ាងហៃ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៥-	លោកស្រី ជី សុផារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៦-	លោក ញឹក ចេវ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៧-	លោកស្រី ស្រេង មុយហុយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៨-	លោកស្រី គុណ រដ្ឋា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៩-	លោកស្រី ម៉ាក គន្ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦០-	លោក គង់ មិថុនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦១-	លោកស្រី រ៉ាន់ រតនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦២-	លោក ចែម គង់សំបូរ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៣-	លោក ផាលី សុផាមន្ទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៤-	លោក អ៊ុំ ប៊ុនធឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

៦៥-	លោក ឈឿន សុខកញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៦-	លោកស្រី កែវ សិរីមនីកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៧-	លោកស្រី ហឿន សុខនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៨-	លោកស្រី ចាន់ ស៊ីម៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៩-	លោកស្រី សុខុន លីនដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧០-	លោកស្រី ស៊ូ វណ្ណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧១-	លោកស្រី ហាក់ សុភក្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧២-	លោកស្រី តាន់ សុវណ្ណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៣-	លោកស្រី ស្រស់ ដារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៤-	លោកស្រី លន់ និកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៥-	លោកស្រី ផុន ស៊ីនឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៦-	លោក ជី ម៉េងជី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៧-	លោក ទិត ដារិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៨-	លោក ជឹម មករា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៩-	លោកស្រី ជា ចាន់ឡឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨០-	លោក ចូយ ភារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨១-	លោក ជីង លាងហេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨២-	លោក នួន គីរី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៣-	លោក ឆាំ ចាន់ថុល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៤-	លោកស្រី ពៅ ចាន់ម៉ារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៥-	លោក ថាង សា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៦-	លោក ឡុច ប៊ុនរតនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៧-	លោកស្រី វ៉ិត ដាណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៨-	លោក តឹម សែមសុវណ្ណដារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៩-	លោកស្រី សារ៉ុម ស្រីម៉ុម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩០-	លោកស្រី យឿន សុជាតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩១-	លោកស្រី ឌុច ម៉ាលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩២-	លោក ជា ជី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៣-	លោក កែម ណារិទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៤-	លោកស្រី លន វត្តី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៥-	លោក ខេង សុខន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៦-	លោក យុន ពិសី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៧-	លោក ឡឿង ប៊ុនណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤



៩៨-	លោក នី សល់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៩-	លោក ស្រួច ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០០-	លោក សំ រដ្ឋា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០១-	លោក ប៊ុត កេវីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០២-	លោក សួន វណ្ណៈ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៣-	លោក ភុន សាកាព	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៤-	លោក យ៉ិន ង៉ាក់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៥-	លោក សៀម ពិសិដ្ឋ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៦-	លោកស្រី ជាវ ស៊ុនអ៊ុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៧-	លោក ឌិន សារ៉េន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៨-	លោកស្រី ម៉ុក សុធារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៩-	លោកស្រី ឈៀវ សុខារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១០-	លោកស្រី សៀក គឹមលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១១-	លោកស្រី ស្ងួង សុផាតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១២-	លោកស្រី នៅ ធីម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៣-	លោកស្រី ហេង បញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៤-	លោកស្រី ស្ងួង ស្រីណែត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៥-	លោកស្រី ឡាយ សុផីដេត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៦-	លោកស្រី យ៉ុន ស្រីពៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៧-	លោកស្រី ឡាយ សុខរឹម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៨-	លោកស្រី ស៊ូ អែនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៩-	លោកស្រី ស្រេង សុធារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២០-	លោកស្រី ហាក់ ឡែហ៊ាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២១-	លោកស្រី យុន សុខលាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២២-	លោកស្រី សុខសាន សេរីរដ្ឋ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៣-	លោកស្រី មាស កញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៤-	លោកស្រី យឹម ស៊ុកស្រីមាស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៥-	លោកស្រី សិម ស្រីល្វែត្នណ៍	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៦-	លោកស្រី វ៉ាន់ វណ្ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៧-	លោកស្រី ថៃ ចិន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៨-	លោក ជា វិសាត្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៩-	លោក អ្នង វឌ្ឍនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣០-	លោក ជា សុភក្រមុនីវត្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

១៣១-	លោក សៀង សុវិយ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣២-	លោក ប៉ារ ជូហៀក	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៣-	លោក គាង គង្គា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៤-	លោក មាស សុលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៥-	លោក អ៊ូច ធារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៦-	លោក ធីម ណារិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៧-	លោក ហ៊ុំ សុវណ្ណតារា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៨-	លោក គង់ ធីម៉ូថេ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៩-	លោកស្រី បុង ហ្គិចល័ង្គ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤០-	លោក ប៉ា ម៉ុងសុវណ្ណវត្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤១-	លោក រុន រដ្ឋា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤២-	លោក ណាត់ ចិត្រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤៣-	លោកស្រី លី មួយធីច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤៤-	លោក វិត ច័ន្ទពិសិដ្ឋ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤៥-	លោកស្រី គ្រុយ ធីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤៦-	លោក គង់ ឫទ្ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤៧-	លោកស្រី កិ សំអាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤៨-	លោកស្រី ហង្ស សុខវណ្ណនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤៩-	លោកស្រី ប៉េង សុផាតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥០-	លោក ស៊ឹម ពុទ្ធិគុណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥១-	លោកស្រី កន ស្រីម៉ុម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥២-	លោកស្រី ប៊ុប ចាន់នឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥៣-	លោកស្រី ទឹម ផល្លា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥៤-	លោកស្រី ម៉ៅ សុខែ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥៥-	លោកស្រី គូ យ៉ារឹម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥៦-	លោកស្រី សោម សុវណ្ណម៉ាលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥៧-	លោកស្រី ទ្រី ស្រីពៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥៨-	លោកស្រី នូ រ័កញ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥៩-	លោកស្រី លាប ហ្គិចអ៊ឹម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦០-	លោកស្រី លន់ វ៉ាយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦១-	លោកស្រី សេ ថារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦២-	លោកស្រី ភួង ស្រីណាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៣-	លោកស្រី ណាត ម៉ាលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤



១៦៤-	លោកស្រី លុញ ចរិយា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៥-	លោកស្រី យក់ ស្រីធំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៦-	លោកស្រី វង្ស សៅលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៧-	លោកស្រី ម៉េង គន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៨-	លោកស្រី ឡាំង ស្រីពៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៩-	លោកស្រី ប៊ុន គឹមអៀង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧០-	លោកស្រី ហេង វណ្ណត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧១-	លោកស្រី ជា ចាន់ខុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧២-	លោកស្រី ណាយ មិនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៣-	លោកស្រី ច័ន្ទ ស្រីល័ក្ខ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៤-	លោកស្រី ម៉ៅ ផាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៥-	លោក ម៉ុក វឌ្ឍនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៦-	លោក អុល វណ្ណៈ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៧-	លោកស្រី លុយ សុវណ្ណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៨-	លោកស្រី ផល ស៊ីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៩-	លោកស្រី ណាយ សុផេងលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨០-	លោក ព្រឹម រដ្ឋា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨១-	លោក ហៃ ផល្លា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨២-	លោកស្រី សៅ ចិន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៣-	លោកស្រី កែន ធីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៤-	លោកស្រី ដួង ជាណោត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៥-	លោកស្រី ស៊ុន សុខេន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៦-	លោកស្រី សែម សុលីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៧-	លោកស្រី ហុយ សុខជា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៨-	លោកស្រី ជិន ថារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៩-	លោក បាន វណ្ណៈ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩០-	លោកស្រី ស្រៀង ហ៊ុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩១-	លោកស្រី ទេព លីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩២-	លោក ស៊ុន ស៊ីវុត្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៣-	លោក លឹម ម៉ារ៉ាឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៤-	លោកស្រី សាន ស៊ីណាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៥-	លោក គិន ភារ៉ុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៦-	លោក សុខ ព្រំវឌ្ឍនៈ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

១៩៧-	លោក ខេង រូចនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៨-	លោក ឈឿន សុបិន្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៩-	លោក ផៃ ប៊ុននី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០០-	លោក ប៊ុច វុឌ្ឍិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០១-	លោកស្រី អ៊ឹង សុខលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០២-	លោក ឯម ស៊ីគុណ្ណត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៣-	លោកស្រី ប៉ារ ពេជ្រសុខគឹម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៤-	លោក អឹម មនោ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៥-	លោក សេង សុវាសនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៦-	លោកស្រី ជា លីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៧-	លោក ហួត សម្បត្តិរាជ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៨-	លោក អាត់ ភីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៩-	លោកស្រី ប្រាវ វីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១០-	លោក ប៉ុង គឹមចេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១១-	លោកស្រី ឈុន បូរ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១២-	លោក សួន សេរីវិធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៣-	លោក យន សុទ្ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៤-	លោក សំ ណោត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៥-	លោកស្រី ប៊ុច ស្រីអ៊ុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៦-	លោកស្រី សុខ ជាតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៧-	លោកស្រី ទ្រី ឆេងគឹម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៨-	លោកស្រី គៀង ធីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៩-	លោកស្រី អោម រិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២០-	លោកស្រី អេង ស្រីណាក់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២១-	លោក សៅ ចាន់ដារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២២-	លោកស្រី ហិន ចាន់ម៉ាលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៣-	លោកស្រី សៀង សុភី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៤-	លោកស្រី ហុង ហ៊ុយតាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៥-	លោកស្រី សាយ ស្រីលាក់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៦-	លោក ចាន់ គីណាល់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៧-	លោកស្រី ហ៊ុន លីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៨-	លោកស្រី យ៉ិន ច័ន្ទធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៩-	លោកស្រី ផន សុខឡេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

២៣០-	លោកស្រី ខៀវ លីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣១-	លោកស្រី ផាន់ សុនីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣២-	លោកស្រី ខៀវ សោភ័ត្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៣-	លោកស្រី អាយ ចាន់ផារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៤-	លោក ព្រំ ញុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៥-	លោកស្រី ហៃ មុនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៦-	លោក ថៃ វ៉ាន់ដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៧-	លោក ជន ពឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៨-	លោក សុខ កែវ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៩-	លោកស្រី ប៉ែន ជីវ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤០-	លោកស្រី ជុំ វ៉ាន់យ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤១-	លោកស្រី ទុច សៀងអ៊ុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤២-	លោកស្រី ហួន លីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៣-	លោកស្រី ផាលី ឆរី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៤-	លោកស្រី សយ ចាន់ណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៥-	លោក គ្រី បញ្ញាវ័ន្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៦-	លោក ហិល ហ៊ុន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៧-	លោក ម៉ាញ់ ហុកម៉េង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៨-	លោក តាត់ វណ្ណដេត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៩-	លោក ផេង ណោត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥០-	លោកស្រី ខៀប ឈុនធីម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥១-	លោក ផាត់ យ៉នភារ៉ាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥២-	លោក អ៊ុន អូន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៣-	លោក ស៊ុន សោភ័ត្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៤-	លោក ស៊ុក លីហួរ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៥-	លោក អេង សុផានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៦-	លោក ពុំ ពន្លក	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៧-	លោក រ៉ែម ណារិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៨-	លោក ព្រេម ផោត្តសុខមាល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៩-	លោក ហ៊ី ប៉ូយសិត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦០-	លោក សន បូណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦១-	លោកស្រី ព្រៀង ម៉ាលីស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦២-	លោក ឌុក សិវងហ៊ុយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

២៦៣-	លោក សេង មនោ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៦៤-	លោក ឡេង ឆេងលី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៦៥-	លោក ណុន ឆៃលី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៦៦-	លោក ង៉ែត វឌ្ឍនា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៦៧-	លោក យ៉ង សម្បត្តិ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៦៨-	លោក ជី ប៊ុនរត្ន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៦៩-	លោក ទឹម សីលាមុនី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៧០-	លោក ស៊ឹម សៀមឡុង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៧១-	លោកស្រី កុន សុភារី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៧២-	លោក អ៊ិត ចន្ទា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៧៣-	លោក ខៀប ហ៊ឹម	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៧៤-	លោកស្រី អៀង សុភា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៧៥-	លោក គង់ ពិសិដ្ឋ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៧៦-	លោកស្រី ស្រី សុភាព	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៧៧-	លោកស្រី អូន ហ្លួកលី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៧៨-	លោក ណាយ លុនឡេង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៧៩-	លោក ផាត់ ម៉ូណា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៨០-	លោកស្រី រ៉ឹម សុខណាត	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៨១-	លោកស្រី ហួត សាលីណា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៨២-	លោក ឆាង សុធន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៨៣-	លោក ឈឹត ចាន់វាសនា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៨៤-	លោក ឡាយ ចាន់នី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៨៥-	លោកស្រី រ៉ែង លីដា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៨៦-	លោកស្រី ស៊ី ពុទ្ធារ៉ា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៨៧-	លោកស្រី លឹម ជីតា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៨៨-	លោកស្រី ឈឹម ណារត្ន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៨៩-	លោកស្រី ចៅ សំអាត	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩០-	លោកស្រី គឹម ឡាក់លី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩១-	លោកស្រី វ៉ាន់ ងឿ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩២-	លោកស្រី ឌី រស្មី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩៣-	លោកស្រី គឹម ចាន់វ៉ាន់	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩៤-	លោកស្រី ហុន សៀកហេង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩៥-	លោកស្រី ញ៉ូ ឡាដេត	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤

២៩៦-	លោកស្រី សេង សុវណ្ណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៧-	លោកស្រី សា ស្រីនាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៨-	លោកស្រី ឈន់ គឹមអេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៩-	លោកស្រី ឈិន ម៉ាលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០០-	លោកស្រី ប៊ី សុខនាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០១-	លោកស្រី ស្រែង ចេនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០២-	លោកស្រី សំ សុគន្ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៣-	លោកស្រី យ៉េន ម៉ាក់ក្នុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៤-	លោកស្រី ជ័យ គន្ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៥-	លោកស្រី អៀត គឹមអង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៦-	លោកស្រី ប្រាយ សុពណ៍	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៧-	លោកស្រី គង់ លីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៨-	លោកស្រី ម៉ិន ស៊ីថារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៩-	លោកស្រី អ៊ុក សុភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១០-	លោកស្រី ណេង សោភ័ណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១១-	លោកស្រី ថូ ដានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១២-	លោកស្រី ឡុត វ៉ាសនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៣-	លោកស្រី ថេង ស៊ីអមរា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៤-	លោកស្រី ស៊ឹម ថារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៥-	លោកស្រី ម៉ៅ សុផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៦-	លោកស្រី ផៃ សុផារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៧-	លោកស្រី លីន ស៊ីណាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៨-	លោកស្រី អាំង ដារីត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៩-	លោកស្រី ម៉ាញ៉ូ សុខឡា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២០-	លោកស្រី ម៉ុ បូណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២១-	លោកស្រី វង្ស រ៉ែនស្នី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២២-	លោកស្រី សួន គឹមស្នួត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៣-	លោកស្រី គង់ នីកុល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៤-	លោកស្រី ហូ សាលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៥-	លោកស្រី សុខ លីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៦-	លោកស្រី ផាន់ ចាន់ទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៧-	លោកស្រី សេង លាងអ៊ុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៨-	លោកស្រី ហឹម គឹមឈាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

៣២៩-	លោកស្រី នាង លីនណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣០-	លោកស្រី សេង សុធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣១-	លោកស្រី ស្រេង កញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣២-	លោកស្រី ក្យុយ សុភ័ក្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៣-	លោកស្រី ស៊ុំ ចាន់រ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៤-	លោកស្រី ឆាយ ទិត្យសុផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៥-	លោកស្រី យីវ កែវ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៦-	លោក ព្រហ្ម ស៊ីតារា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៧-	លោកស្រី ហង់ បុប្ផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៨-	លោកស្រី ឆាន់ សុគន្ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៩-	លោកស្រី ហ្វឹង គឹមហុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤០-	លោកស្រី គុណ ស្រីណោត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤១-	លោក គង់ ឈាងលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤២-	លោក យន មករា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៣-	លោក ព្រឹម សុផន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៤-	លោកស្រី ធីង ស្រីហ៊ុច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៥-	លោក អ៊ុច កក្កណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៦-	លោក នៅ ចាន់ដារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៧-	លោក ខេន កាវ៉ាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៨-	លោក អ៊ុំ សុភក្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៩-	លោក គង់ វុឌ្ឍិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥០-	លោក ធីម សុវណ្ណរតនៈ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥១-	លោក មុត តេនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥២-	លោក ម៉ី សីហា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៣-	លោក ហ៊ុន សុវិនិត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៤-	លោក ញ៉ែប ថារិទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៥-	លោក គីង វណ្ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៦-	លោក ជា ច័ន្ទនៃយុទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៧-	លោក សុខ សុផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៨-	លោកស្រី ហុង សាមីឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៩-	លោកស្រី សៀន រ៉ានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៦០-	លោកស្រី ជួន ស្រីទុច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៦១-	លោក ណែម សំណាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

៣៦២-	លោកស្រី សៀម ម៉ាច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៦៣-	លោក តាម វ៉ាសនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៦៤-	លោក ម៉េង បញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៦៥-	លោក យុន ច័ន្ទណារៈ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៦៦-	លោក ទិត ទ្រី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៦៧-	លោក ម៉េង សិទ្ធិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៦៨-	លោក ផាន់ បូរ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៦៩-	លោក ជួយ រីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៧០-	លោក ទ្រី សៅសុងដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៧១-	លោកស្រី ជួប ស្រីនោ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៧២-	លោកស្រី ហេង គឹមហាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៧៣-	លោក សេង សុខដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៧៤-	លោក អ៊ុន ចាន់សម្បត្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៧៥-	លោក យស់ ដុល្លា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៧៦-	លោកស្រី វ៉ា ថាវឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៧៧-	លោក វ៉ាន់ លីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៧៨-	លោកស្រី អ៊ុក ស្រីល័ក្ខ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៧៩-	លោកស្រី ញ៉ែម ឌីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៨០-	លោក យុន សំអាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៨១-	លោកស្រី ឡាន ទឹមវិច្ឆិកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៨២-	លោកស្រី ឌិន សុនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៨៣-	លោកស្រី សេង សៀកអេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៨៤-	លោក ជា សុលាប	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៨៥-	លោក ប៉ាង គឹមហិង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៨៦-	លោកស្រី ស្រេង ពិសី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៨៧-	លោកស្រី លាង សុខហេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៨៨-	លោកស្រី ព អិវ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៨៩-	លោកស្រី ឆន់ សុធាវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៩០-	លោក ម៉េង វីយ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៩១-	លោក សាញ់ សុបញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៩២-	លោក ឈា រ៉ាវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៩៣-	លោក ផាវ ពន្លឺ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៩៤-	លោក ហេង និលដារ៉ាជ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

៣៩៥-	លោក យឹម វណ្ណត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៩៦-	លោក ជុំ ប៉ាក់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៩៧-	លោកស្រី អ៊ុក គន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៩៨-	លោក យ៉េង ណោត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៩៩-	លោកស្រី ចឹក គឹមស្រុយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤០០-	លោក ស៊ឹម សុផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤០១-	លោក ធន់ សុវណ្ណារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤០២-	លោកស្រី មិន ស្រីល័ក្ខ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤០៣-	លោកស្រី យឹម ទិគ្បស្នី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤០៤-	លោក ជីវ លីផេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤០៥-	លោកស្រី ឈឹម សុម៉ាលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤០៦-	លោកស្រី ឃ្លី មួយត័ង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤០៧-	លោកស្រី មាន សោភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤០៨-	លោកស្រី សុខ សុផាតិតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤០៩-	លោកស្រី យូសុះ សាគីណាស់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤១០-	លោក ជា ដៃ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤១១-	លោក ណាត សារ៉េត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤១២-	លោក វិសាល ចាន់ណារិទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤១៣-	លោកស្រី យ៉ិន ស្រីណាល់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤១៤-	លោកស្រី សុខ សាលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤១៥-	លោក ស៊ីង ភនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤១៦-	លោក ទុំ ចិន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤១៧-	លោក យន់ ដារ៉ូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤១៨-	លោក ខៀវ កីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤១៩-	លោកស្រី សេន វ៉ាន់ឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤២០-	លោកស្រី ជុំ សុគន្ធវត្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤២១-	លោក ប្រាក់ លីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤២២-	លោក ស្រេម វិទ្ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤២៣-	លោក ហេង ផល្លា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤២៤-	លោកស្រី ចឹក គឹមស្រុយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤២៥-	លោកស្រី ផុន សុហេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤២៦-	លោកស្រី ងវ រះស្យានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤២៧-	លោកស្រី រៀប ស្រីមុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

៤២៨-	លោកស្រី វ៉ានី ឡា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤២៩-	លោកស្រី មឿន សុម៉ាលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៣០-	លោក មា សុមករា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៣១-	លោក ប៊ុន កែវតារា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៣២-	លោក សុំ ស៊ីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៣៣-	លោកស្រី វណ្ណ វល្លក្ខ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៣៤-	លោកស្រី ស៊ីង ស្រី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៣៥-	លោកស្រី សុ ដានីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៣៦-	លោក ឈួន ចិន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៣៧-	លោក ងន ប៊ុនស៊ុន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៣៨-	លោកស្រី ព្រី ថាវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៣៩-	លោក ខឹម សារ៉ាត់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៤០-	លោក ជា ស៊ីណាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៤១-	លោក ប៊ុច ស្រី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៤២-	លោកស្រី វិគ្គ សុខអេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៤៣-	លោកស្រី កង មករា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៤៤-	លោកស្រី លី ចិន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៤៥-	លោកស្រី ផែន សេងរ៉ាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៤៦-	លោក សុខល់ រដ្ឋា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៤៧-	លោកស្រី ណុល សុផាន់ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៤៨-	លោក តាំង សុខជា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៤៩-	លោក ប៊ុច ពិសិដ្ឋ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៥០-	លោកស្រី ឡុង សុនីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៥១-	លោក ស៊ុន សុភក្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៥២-	លោកស្រី អ៊ុំ ស្រីពៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៥៣-	លោកស្រី ទូច សេងមួយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៥៤-	លោកស្រី យ៉េត ជាឡាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៥៥-	លោកស្រី ឡោ ច័ន្ទកនីកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៥៦-	លោកស្រី ហ៊ុយ សុជា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៥៧-	លោកស្រី វ៉ាន ស្រី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៥៨-	លោកស្រី ម៉ៅ សេរីសោភ័ណ្ណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៥៩-	លោកស្រី ហិន មុន្នីស្រីវិគ្គ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៦០-	លោកស្រី កង ជាឡាត់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤




៤៦១-	លោកស្រី សុខ រ៉ែន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៦២-	លោកស្រី ធី គឹមអៀង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៦៣-	លោកស្រី ហេង ធីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៦៤-	លោកស្រី អេង ផល្លាក់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៦៥-	លោកស្រី ស្រី ស្រីគី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៦៦-	លោកស្រី ពយ លីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៦៧-	លោកស្រី អាន ម៉ាឡែន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៦៨-	លោក អួន រ៉ឺយ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៦៩-	លោក ទី ប៊ុនឈា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៧០-	លោកស្រី អៀង សុផាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៧១-	លោកស្រី ប៉ោ ស្រីទូច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៧២-	លោក ជុំ សុភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៧៣-	លោកស្រី លាវ ផល្លី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៧៤-	លោកស្រី ធី រ៉ែម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៧៥-	លោកស្រី ស្រីន ស្នើ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៧៦-	លោក យ៉ុន ណ្ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៧៧-	លោក អ៊ុច ចាន់លក្ខណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៧៨-	លោកស្រី ជា ប៊ុនលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៧៩-	លោក ង៉ែម ណារុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៨០-	លោកស្រី ម៉ិល សុំណេត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៨១-	លោកស្រី សៅ សុភឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៨២-	លោកស្រី លី សុខជា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៨៣-	លោកស្រី ត្រេន ម៉ារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៨៤-	លោក ខៀវ សម្បត្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៨៥-	លោកស្រី មួន ឧស្សាហ៍	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៨៦-	លោក ធីម សាវង់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៨៧-	លោកស្រី ប៉ុន ស្រីពុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៨៨-	លោកស្រី មឿង ចន្ទ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៨៩-	លោកស្រី ថាន់ សុភក្រិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៩០-	លោកស្រី សែ សុលីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៩១-	លោកស្រី សាយ ស្នើ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៩២-	លោកស្រី យី សុំណាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៩៣-	លោក សៀង សិទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤




៤៩៤-	លោក យុយ ឌីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៩៥-	លោកស្រី សាន្ត ពៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៩៦-	លោកស្រី ហ៊ុំ គឹមបានធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៩៧-	លោក ប៊ូ អ៊ុច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៩៨-	លោក ពែល សំបូឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៤៩៩-	លោក វិទូ បញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥០០-	លោក ទឹម មករា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥០១-	លោកស្រី ហៀប ភីណាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥០២-	លោកស្រី វិបុល ខេមា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥០៣-	លោកស្រី ឈុន ផាន់នី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥០៤-	លោកស្រី នូ សោលាវ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥០៥-	លោក ម៉ឺ វ៉ាន់ថា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥០៦-	លោក តាំង សុខាជ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥០៧-	លោក នុត វាសនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥០៨-	លោក យិន វឌ្ឍនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥០៩-	លោក ហេង អូលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥១០-	លោកស្រី ចេម ស្រីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥១១-	លោក ស៊ិន ម៉ាឡៃ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥១២-	លោកស្រី ម៉ក់ ឌីឡា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥១៣-	លោក លន់ វៀចវិចិត្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥១៤-	លោកស្រី នា ពុទ្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥១៥-	លោកស្រី ហ៊ាន ពេជរ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥១៦-	លោកស្រី អួន សុផារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥១៧-	លោកស្រី មួន ចន្ទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥១៨-	លោកស្រី សេង ស្រីម៉ុ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥១៩-	លោកស្រី យង់ សាវត្តី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥២០-	លោកស្រី ងន់ សុវណ្ណារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥២១-	លោកស្រី ខួច ផាន់ណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥២២-	លោកស្រី ភឹម ចរិយា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥២៣-	លោកស្រី អ័ត ម៉ារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥២៤-	លោកស្រី ឆេង សុវិយា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥២៥-	លោកស្រី សូ សេងហាក់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥២៦-	លោកស្រី ហុង ចន្ទីលីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤




៥២៧-	លោកស្រី ដួង ស្រីពេជ្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥២៨-	លោកស្រី សុធី សុរិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥២៩-	លោកស្រី ហ៊ុន ចិន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៣០-	លោកស្រី ហាក់ គឹមណែ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៣១-	លោកស្រី ទេព សុកញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៣២-	លោក អឿន ចាន់សុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៣៣-	លោក ហុក ប៊ុនធឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៣៤-	លោក យុន សំណាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៣៥-	លោកស្រី ហេង វាសនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៣៦-	លោកស្រី ស្រេង សុធាវិនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៣៧-	លោក វុធ វិស័យ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៣៨-	លោកស្រី កង ឆរី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៣៩-	លោក ប៉េង ឡេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៤០-	លោកស្រី ស៊ាន សុមាល័យ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៤១-	លោក ជុន សំរេច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៤២-	លោក គ្រី វាសនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៤៣-	លោកស្រី ព សោភ័ណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៤៤-	លោក សន រដ្ឋា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៤៥-	លោកស្រី សំអាត ធីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៤៦-	លោក សឹម វ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៤៧-	លោក ពេជ្រ វីរៈ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៤៨-	លោក ហាង វៃ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៤៩-	លោក ខាន់ សុខនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៥០-	លោកស្រី ភិញ ចាន់ត្រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៥១-	លោក សាំង វិធីនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៥២-	លោកស្រី ឌុក សោភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៥៣-	លោកស្រី គូ ឡា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៥៤-	លោកស្រី យុត សុវណ្ណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៥៥-	លោកស្រី ស៊ុន មិនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៥៦-	លោក តាន់ វ៉ែងថេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៥៧-	លោក ព្រំ សុភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៥៨-	លោកស្រី សំអាត សេងយូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៥៩-	លោក កាន ចិន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤



៥៦០-	លោក ហ៊ុយ ឆេងហុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៦១-	លោកស្រី ទូច សេងលីម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៦២-	លោកស្រី ផល ច័ន្ទវត្តី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៦៣-	លោក សេង ធីសុគន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៦៤-	លោក ពត មករា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៦៥-	លោកស្រី ប្រាក់ សម្ពុស្ស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៦៦-	លោក លុច គយីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៦៧-	លោក ប៉ន សុខខុន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៦៨-	លោកស្រី សេ ចាន់នី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៦៩-	លោក ខេង សុខជាត្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៧០-	លោកស្រី យ៉ែម សុភី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៧១-	លោក សួន សុវណ្ណប៊ុន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៧២-	លោក សៃ វិចិត្រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៧៣-	លោក គួច បូរិទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៧៤-	លោក ម៉ែ សុវណ្ណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៧៥-	លោកស្រី គៀង ស៊ីចេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៧៦-	លោកស្រី គង់ គង្គា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៧៧-	លោក ណាត វុត្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៧៨-	លោក ហាក់ សុធារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៧៩-	លោក តឹក ប៉ាន់ដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៨០-	លោកស្រី ថុល សុខហេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៨១-	លោក ឡឿក សំណាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៨២-	លោក លី សីហា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៨៣-	លោកស្រី ម៉ក់ កុសលច័ន្ទនីត្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៨៤-	លោក ឌុក គុលា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៨៥-	លោកស្រី គន់ លីមហ៊ុន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៨៦-	លោកស្រី ងួន សុវឿង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៨៧-	លោក រ៉ុយ ធាវិទូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៨៨-	លោកស្រី ប៊ិន វណ្ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៨៩-	លោកស្រី ដួង ម៉ារីដេ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៩០-	លោក ហួត ប៊ុនជឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៩១-	លោក ជូ ច័ន្ទជាវ៉ែង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៩២-	លោក ប៊ី វី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤



៥៩៣-	លោក ជួន ទិត្យ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៩៤-	លោក សឹង ស៊ីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៩៥-	លោកស្រី នួន ចាន់មុនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៩៦-	លោក ជន ពិសិដ្ឋ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៩៧-	លោកស្រី គឹម សុគន្ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៩៨-	លោកស្រី បួយ ម៉ាលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៥៩៩-	លោក ណាប គង្គា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦០០-	លោកស្រី អាន ចានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦០១-	លោកស្រី ប៊ុន ច័ន្ទណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦០២-	លោកស្រី ឈិន វណ្ណារ៉ានីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦០៣-	លោក ហ៊ឹម វិរៈ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦០៤-	លោក ហឿង អូន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦០៥-	លោក ហួរ សុខចេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦០៦-	លោក អ៊ឹង ម៉េងគង់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦០៧-	លោក គុណ ដារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦០៨-	លោកស្រី លឹម ណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦០៩-	លោកស្រី ឡុង ចិន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦១០-	លោកស្រី ម៉េង ច័ន្ទធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦១១-	លោកស្រី ម៉ុក ណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦១២-	លោក ណៅ ស្រង់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦១៣-	លោក នាក់ សុភាព	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦១៤-	លោក ប៉េង ស៊ុនឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦១៥-	លោក ផាត់ មុនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦១៦-	លោកស្រី ពិត ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦១៧-	លោកស្រី សំរិទ្ធ សៀមគី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦១៨-	លោក ស្រាំង លឹម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦១៩-	លោកស្រី ធម្ម ច័ន្ទវណ្ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦២០-	លោកស្រី ធុក បញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦២១-	លោកស្រី ជុំ សុភាព	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦២២-	លោកស្រី ម៉ែន មុនីវិគ្គ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦២៣-	លោក គង់ វ៉ាន់ដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦២៤-	លោក ឡាយ ទិត្យមិនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦២៥-	លោក ជុំ កុសល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤



៦២៦-	លោក យ៉ន សុភក្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦២៧-	លោកស្រី គឹម ច័ន្ទសេងលីវ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦២៨-	លោកស្រី អ៊ុក បាយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦២៩-	លោកស្រី ប៊ុន វត្តដាណេ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៣០-	លោក ប៊ុន សុភាព	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៣១-	លោកស្រី អ៊ឹម ម៉ារិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៣២-	លោក គង់ ចាន់ណារិទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៣៣-	លោកស្រី លី សុគន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៣៤-	លោក លី គុល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៣៥-	លោកស្រី ម៉ែ ស្រីណែត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៣៦-	លោក ម៉ៅ សុខចាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៣៧-	លោក នាក់ សំអាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៣៨-	លោក នៅ មីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៣៩-	លោក សិ សុខណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៤០-	លោកស្រី ថៃ ដាក់គន្ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៤១-	លោក ត្រាយ ប៊ុនធីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៤២-	លោក គុង ឈុននី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៤៣-	លោក ទុំ តារា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៤៤-	លោកស្រី អ៊ុន ស្រីនាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៤៥-	លោកស្រី សុទ្ធ លាងអេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៤៦-	លោកស្រី ឡាច និមល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៤៧-	លោក នី ដារិទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៤៨-	លោក ហិត វីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៤៩-	លោក ហេង គឹមហៃ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៥០-	លោក ម៉ី ស៊ីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៥១-	លោកស្រី គួយ គឹមជាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៥២-	លោកស្រី អ៊ែល ស៊ីណាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៥៣-	លោកស្រី រុ ច័ន្ទសុរិយា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៥៤-	លោក កែន សារេន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៥៥-	លោកស្រី យាន គឹមនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៥៦-	លោកស្រី យួន បូផាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៥៧-	លោកស្រី អាន សុគន្ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៥៨-	លោកស្រី អៀង សុខណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

៦៥៩-	លោក គង់ សុភ័ក្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៦០-	លោកស្រី ម៉ង់ ច័ន្ទប៉ូលីវិក្យ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៦១-	លោកស្រី ម៉ិល ចាន់សុផល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៦២-	លោកស្រី ព្រាប កញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៦៣-	លោកស្រី មេឃ វណ្ណចាន់ហ៊ុន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៦៤-	លោកស្រី សុខ សារ៉ាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៦៥-	លោកស្រី សុខ សុពណ៍ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៦៦-	លោកស្រី ធន់ ស្រីពៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៦៧-	លោកស្រី យន ស្រីល័ក្ខ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៦៨-	លោក ម៉ៅ ពិសិដ្ឋ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៦៩-	លោកស្រី ស៊ុន គឹមឃី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៧០-	លោក សុខ សុភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៧១-	លោក អែល ភីរក្ស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៧២-	លោក អេង ពិសិដ្ឋ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៧៣-	លោកស្រី អ៊ុន ឆៃលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៧៤-	លោក ហេង ជីវិត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៧៥-	លោកស្រី ហេង សុជាតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៧៦-	លោកស្រី ហួង សុខមួយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៧៧-	លោក គិន បូរី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៧៨-	លោកស្រី លាស់ សភាគ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៧៩-	លោកស្រី ម៉េង ស៊ីម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៨០-	លោកស្រី ណេត ស្រីពៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៨១-	លោកស្រី ញឹម សុខចិត្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៨២-	លោកស្រី សូផែ ផារ៉ាទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៨៣-	លោកស្រី ស៊ូ សារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៨៤-	លោកស្រី ប៉ុន ម៉ារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៨៥-	លោកស្រី វ៉ាន់ ជានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៨៦-	លោកស្រី យឹម សុខឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៨៧-	លោកស្រី លាង សុភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៨៨-	លោកស្រី ណៅ សៅគន្ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៨៩-	លោកស្រី ញឹក បូផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៩០-	លោកស្រី ឆៀវ ខាត់ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៩១-	លោកស្រី ផាត់ សុភារិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤




៦៩២-	លោកស្រី ពេជ បូរណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៩៣-	លោកស្រី ថៅ រដ្ឋា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៩៤-	លោកស្រី ឃើ មករា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៩៥-	លោកស្រី ប៉ុង ស៊ីនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៩៦-	លោកស្រី គឹម ចាន់ទេវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៩៧-	លោកស្រី ហ្ស ផាន់ឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៩៨-	លោកស្រី ជិន ប៉ូលីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៦៩៩-	លោកស្រី ឈុន ដាវឡាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧០០-	លោកស្រី អេង វិណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧០១-	លោកស្រី លី សុខលាប	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧០២-	លោកស្រី ម៉ម សេរី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧០៣-	លោកស្រី ញ៉ែម ចាន់នាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧០៤-	លោកស្រី ផេង អាំង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧០៥-	លោកស្រី ផេង គន្ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧០៦-	លោកស្រី សន សុភាព	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧០៧-	លោកស្រី សាយ ស៊ីណាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧០៨-	លោកស្រី អ៊ុច សុក្រ្យ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧០៩-	លោកស្រី យូ ឆេងអ៊ឹម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧១០-	លោកស្រី ខាត់ ផានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧១១-	លោកស្រី ឆោម ឆន្ន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧១២-	លោកស្រី ហៀង ផល្លា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧១៣-	លោកស្រី ម៉ា សុភាព	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧១៤-	លោក មិល ម៉េងស្រីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧១៥-	លោកស្រី តូច គឹមម៉ារិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧១៦-	លោកស្រី ថៃ ដ៊ុចសូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧១៧-	លោកស្រី ត្រាយ ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧១៨-	លោកស្រី ទ្រី រួចចេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧១៩-	លោកស្រី ម៉ៅ រ៉ាមី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧២០-	លោកស្រី ជួង សុវណ្ណនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧២១-	លោកស្រី អាន ច័ន្ទសុគន្ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧២២-	លោកស្រី ឆាយ សុលីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧២៣-	លោកស្រី ជី ពិសី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧២៤-	លោកស្រី អែម ចាន់លាភ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

៧២៥-	លោកស្រី ហឹង ចាន់ម៉ានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧២៦-	លោកស្រី អ៊ឹម វណ្ណៈ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧២៧-	លោកស្រី ខៀវ ជីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧២៨-	លោកស្រី លឹម វាសនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧២៩-	លោក ម៉ែន ពិសិដ្ឋ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៣០-	លោកស្រី កៀច ចិន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៣១-	លោកស្រី សុខ ម៉ារ៉ែម៉ុ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៣២-	លោកស្រី តិច ផល្លា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៣៣-	លោក អេង សុខហេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៣៤-	លោកស្រី ផៃ សារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៣៥-	លោកស្រី ដែក សុខហ៊ុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៣៦-	លោកស្រី នី ឆន្ទ័តារា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៣៧-	លោកស្រី ផាត់ ក្នុងឌីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៣៨-	លោកស្រី សារុន សុភ័ក្រ្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៣៩-	លោកស្រី សេង មុន្នីតន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៤០-	លោកស្រី សោមនស្ស និមល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៤១-	លោកស្រី ស៊ូ ចាន់បុល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៤២-	លោកស្រី ស្រាំង សុលីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៤៣-	លោកស្រី ថន សុភី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៤៤-	លោកស្រី តោ វណ្ណារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៤៥-	លោកស្រី គុជ សុត្រីមយ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៤៦-	លោកស្រី សៀន សំណាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៤៧-	លោកស្រី ផាន់ មករា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៤៨-	លោកស្រី ទី វិណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៤៩-	លោក សែម សុភក្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៥០-	លោកស្រី ជ័យ សុម៉ារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៥១-	លោកស្រី ជឹម សុនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៥២-	លោកស្រី ម៉ុន សុធាវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៥៣-	លោកស្រី ប៉ាត ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៥៤-	លោកស្រី សេ ចាន់ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៥៥-	លោក សន សីហា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៥៦-	លោក សុំ លីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៥៧-	លោកស្រី ស្រេង វិណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤




៧៥៨-	លោក អ៊ឹម ពៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៥៩-	លោកស្រី យុន ស៊ាងហៃ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៦០-	លោកស្រី ឡាយ គឹមប៉ូរ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៦១-	លោកស្រី ព្រហ្ម ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៦២-	លោក ស្រី វ៉ៃ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៦៣-	លោកស្រី ធារ៉ា ផារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៦៤-	លោក វ៉ា វ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៦៥-	លោកស្រី យ៉ា ប៉ុច្ឆដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៦៦-	លោកស្រី ទូច វ៉ាន់ដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៦៧-	លោក ជ្រាន់ សេងហ៊ុន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៦៨-	លោកស្រី ហាក់ មីនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៦៩-	លោកស្រី ហ៊ុន ផាលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៧០-	លោកស្រី ខែម រតនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៧១-	លោកស្រី ប៉ក់ កែវស្រីខ្ពុច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៧២-	លោកស្រី ស៊ុន ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៧៣-	លោកស្រី ចាយ កុសល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៧៤-	លោកស្រី អ៊ែត ម៉ារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៧៥-	លោកស្រី លី ណែ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៧៦-	លោកស្រី ហួត រស្មី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៧៧-	លោកស្រី ជន ចិន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៧៨-	លោកស្រី កង ណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៧៩-	លោកស្រី ឡាក់ ផាលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៨០-	លោក ឡេង រតនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៨១-	លោកស្រី ផន ធីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៨២-	លោកស្រី រស់ ចាន់ថន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៨៣-	លោក រុំ ចាន់ស៊ី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៨៤-	លោកស្រី សុខ ច័ន្ទអមរ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៨៥-	លោកស្រី ហ៊ី ស្រីស្រស់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៨៦-	លោក គៀន គង់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៨៧-	លោកស្រី ឌី ចាន់ពិសី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៨៨-	លោកស្រី ហឿន ស្រីពៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៨៩-	លោកស្រី ប៊ុន គឹមស្រាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៩០-	លោក ឈួន សុខហេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤




៧៩១-	លោក ហួន វណ្ណវិទូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៩២-	លោកស្រី កែវ ស្រីគូច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៩៣-	លោកស្រី ទួន សារ៉េត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៩៤-	លោក អ៊ូច ចិន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៩៥-	លោក ប៉ែន ប៊ុណ្ណារិទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៩៦-	លោកស្រី សៀ ចំរើន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៩៧-	លោក អ៊ិត សុវណ្ណឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៩៨-	លោកស្រី តៃ សុខគារ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៧៩៩-	លោកស្រី ស្រី ចេនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨០០-	លោក កាំង ម៉េង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨០១-	លោកស្រី សំផល កក្កដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨០២-	លោកស្រី លឹម ធីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨០៣-	លោកស្រី ងួន សៀកហ៊ុយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨០៤-	លោកស្រី អ៊ុំ អ៊ុនណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨០៥-	លោកស្រី វណ្ណ ខ្យាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨០៦-	លោកស្រី គ្រី កញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨០៧-	លោក ឆន ចាន់ផល្លីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨០៨-	លោក ជឹង ហែលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨០៩-	លោកស្រី ប៊ុន ពិសី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨១០-	លោក អ៊ុន សុវណ្ណារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨១១-	លោកស្រី ឆាយ ប៊ុណ្ណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨១២-	លោក ជីវ ជឹម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨១៣-	លោកស្រី ខ្នង លត្តិណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨១៤-	លោកស្រី កែវ ប្រាថ្នា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨១៥-	លោកស្រី មុជ កញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨១៦-	លោកស្រី ណារ សុខលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨១៧-	លោកស្រី ង៉ាន់ ដារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨១៨-	លោក នី ចាន់ថន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨១៩-	លោកស្រី អឿង នារីវិគ្គ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨២០-	លោក កឿន បូរ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨២១-	លោកស្រី ពិន ម៉ាឡាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨២២-	លោកស្រី ស៊ុន ថាលីង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨២៣-	លោកស្រី តាត់ កញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

៨២៤-	លោកស្រី យ៉ែម សុផារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨២៥-	លោកស្រី យុន ស៊ីណាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨២៦-	លោកស្រី ម៉ក់ សោភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨២៧-	លោកស្រី សុង ស៊ីលាក	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨២៨-	លោកស្រី ហេង សៀកហិង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨២៩-	លោកស្រី អ៊ូ សុផារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៣០-	លោកស្រី អ៊ូច កនកក្តី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៣១-	លោកស្រី ជាង សុខនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៣២-	លោកស្រី អ៊ឹម សុផី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៣៣-	លោកស្រី គង់ ប៉ូឡែត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៣៤-	លោក គង់ ពលំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៣៥-	លោក សុខ ឃឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៣៦-	លោក អ័ សុផល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៣៧-	លោកស្រី សុវណ្ណ ពិដោរ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៣៨-	លោកស្រី ហ៊ុយ សេងហុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៣៩-	លោក ជឹង សុគន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៤០-	លោក នៅ សេងតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៤១-	លោកស្រី ថៃ ដារ៉ាវណ្ណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៤២-	លោក ព្រឿង សុភារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៤៣-	លោកស្រី គឹម ម៉ៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៤៤-	លោក សុខ ហៃ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៤៥-	លោក ហេង បញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៤៦-	លោកស្រី គុណ សុម៉ាក់ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៤៧-	លោក សន ឡា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៤៨-	លោក សៀង សាម៉ន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៤៩-	លោកស្រី តឹក សុវណ្ណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៥០-	លោកស្រី វេង បូកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៥១-	លោកស្រី ឈិន វៃត្ន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៥២-	លោកស្រី ង៉ែត ស្រីទូច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៥៣-	លោកស្រី ធី ផល្លា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៥៤-	លោកស្រី ជី ភារិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៥៥-	លោកស្រី ផុន គឹមហេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៥៦-	លោក ហេង ផាលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤




៨៥៧-	លោកស្រី ជឿវ ច័ន្ទបូម៉ី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៥៨-	លោក ឆាយ ឈុនហេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៥៩-	លោកស្រី ជា សុគន្ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៦០-	លោកស្រី អ៊ឹម សំអន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៦១-	លោក គាម ប៊ុនណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៦២-	លោកស្រី គឹម ស្រីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៦៣-	លោកស្រី គី កែវនិមល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៦៤-	លោកស្រី គី មិញ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៦៥-	លោក មាស ប៊ុនថន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៦៦-	លោកស្រី ឯន់ សុធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៦៧-	លោក អ៊ុំ សុខា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៦៨-	លោកស្រី ពាន់ សុមនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៦៩-	លោក អ៊ែត ថេត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៧០-	លោកស្រី ទិត លក្ខិណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៧១-	លោក វ៉ាត ផាន់ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៧២-	លោកស្រី លន ឡាដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៧៣-	លោកស្រី ជា ស្រីមុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៧៤-	លោកស្រី វិត ស្រីស្រស់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៧៥-	លោក ហេង លីហាំរ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៧៦-	លោក គឹម សារ៉ូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៧៧-	លោក ឈឿន សំណាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៧៨-	លោក ឌន ពិសាល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៧៩-	លោកស្រី លី ស្រីពៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៨០-	លោកស្រី ម៉ៅ ដារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៨១-	លោកស្រី ម៉ៅ សុគន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៨២-	លោក ម៉ៅ ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៨៣-	លោក នួន ប៊ុនថន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៨៤-	លោកស្រី សំ ឃឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៨៥-	លោកស្រី សំរិទ្ធ យ៉ានឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៨៦-	លោកស្រី សួស ដារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៨៧-	លោកស្រី ទ្រី ដានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៨៨-	លោក យុន សិរីលាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៨៩-	លោកស្រី ង៉ែត ចន្ទា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

៨៩០-	លោកស្រី លាង ស្រីលីតូណាំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៩១-	លោកស្រី គឹមលី នីកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៩២-	លោកស្រី ភឹម ណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៩៣-	លោក អាយ សារ៉ាត់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៩៤-	លោកស្រី ហាក់ ដួងចិន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៩៥-	លោកស្រី គឹម សុវណ្ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៩៦-	លោកស្រី គង់ ធីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៩៧-	លោកស្រី ព្រំ ពុធលក្ខិណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៩៨-	លោកស្រី សៀ សុវណ្ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៨៩៩-	លោក ស្រីន គឹមស្រីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩០០-	លោកស្រី ស្រីន សុរិម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩០១-	លោកស្រី ចាប ចន្ទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩០២-	លោកស្រី ប៊ុន សម្ពុស្ស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩០៣-	លោក ហៀន ពុទ្ធកក្កី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩០៤-	លោក ថៃ គីនីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩០៥-	លោកស្រី ជុំ បូផល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩០៦-	លោកស្រី ហែម សុម៉ាលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩០៧-	លោកស្រី ហឹម សារីគី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩០៨-	លោកស្រី យុយ វណ្ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩០៩-	លោក លាន ដារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩១០-	លោកស្រី ផាន់ សុធារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩១១-	លោក ផៃ សុខា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩១២-	លោកស្រី រ៉ុង ឆេងលីម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩១៣-	លោកស្រី អ៊ុង សុខធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩១៤-	លោក ឡាយ វិ:	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩១៥-	លោកស្រី សុខ សុធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩១៦-	លោកស្រី ប៉ាង ស្រីនាគ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩១៧-	លោកស្រី ស៊ឹម សុខានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩១៨-	លោក សេង មេនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩១៩-	លោកស្រី ហេង ទូច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩២០-	លោកស្រី លៀង ណារិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩២១-	លោកស្រី ហ៊ុយ វណ្ណនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩២២-	លោកស្រី អ៊ិន សុគា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤




៩២៣-	លោកស្រី អ៊ុង មិនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩២៤-	លោក ឃី ហុងឡាយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩២៥-	លោកស្រី ទ្រី លីលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩២៦-	លោកស្រី ព្រំ ដានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩២៧-	លោក ឃិន ងៀម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩២៨-	លោកស្រី លន់ ចាន់ធឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩២៩-	លោកស្រី សម ចាន់ថា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៣០-	លោកស្រី គង់ ប៊ុនលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៣១-	លោកស្រី លី កញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៣២-	លោក ចាន់ វុទ្ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៣៣-	លោកស្រី យួន វិច្ឆិកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៣៤-	លោក អៀង ផល្លា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៣៥-	លោកស្រី ឌុច ផល្លា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៣៦-	លោក វ៉ាន សុខឡា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៣៧-	លោកស្រី នូ សុលីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៣៨-	លោកស្រី លី ធីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៣៩-	លោកស្រី ញ៉ែប ចាន់តេនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៤០-	លោកស្រី កែម ច្រឹប	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៤១-	លោកស្រី កុសល ភិរណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៤២-	លោកស្រី ស៊ូ សុធាវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៤៣-	លោកស្រី ហាក់ សុភារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៤៤-	លោកស្រី ទិត ចំណាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៤៥-	លោកស្រី ហួរ តាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៤៦-	លោក ម៉ូ ណារ៉ូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៤៧-	លោកស្រី ប៉ែន លាក់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៤៨-	លោកស្រី អ៊ុំ សុទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៤៩-	លោកស្រី អន មុត្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៥០-	លោកស្រី លីម ថាមភាព	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៥១-	លោក ប៊ុន វុត្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៥២-	លោកស្រី ឡុង សុខឡុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៥៣-	លោកស្រី ប៉ុល សុគន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៥៤-	លោកស្រី គង់ មិនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៥៥-	លោកស្រី ជិន ណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

៩៥៦-	លោក មាស សុភក្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៥៧-	លោកស្រី កើត ចិន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៥៨-	លោកស្រី ច័ន្ទ នាងនាថ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៥៩-	លោកស្រី យ៉ត គឹមឡេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៦០-	លោកស្រី សោម សុគន្ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៦១-	លោក យ៉ុន វិចិត្រណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៦២-	លោកស្រី ចាន់ សុធាវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៦៣-	លោកស្រី ឈាង តែន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៦៤-	លោកស្រី លី ចន្ទា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៦៥-	លោកស្រី ឈឿង សុគន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៦៦-	លោកស្រី ផាន មួយស៊ីម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៦៧-	លោកស្រី ណាត សុធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៦៨-	លោកស្រី មុត រតនវិសាល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៦៩-	លោកស្រី បូយ សុបមា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៧០-	លោកស្រី វ៉ែន ស្រីលាស់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៧១-	លោកស្រី នាង សុស៊ីហា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៧២-	លោកស្រី ឌី ចាន់ថាវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៧៣-	លោក ឈាង ជុនលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៧៤-	លោកស្រី ជឹម កន្ទីដ្ឋា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៧៥-	លោកស្រី ជ័យ សុភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៧៦-	លោកស្រី សាន ចាន់នី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៧៧-	លោកស្រី ជួប សារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៧៨-	លោកស្រី ពុទ្ធ សុដាវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៧៩-	លោកស្រី កៅ សុខអេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៨០-	លោកស្រី ជា សុភី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៨១-	លោកស្រី ស៊ុន ចំណាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៨២-	លោកស្រី ហ៊ុយ ជីវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៨៣-	លោកស្រី បិន វ៉ាន់សី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៨៤-	លោក ពេជ្រ ពន្លឺ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៨៥-	លោក ឆេង ដារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៨៦-	លោក អ៊ឹម ម៉ៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៨៧-	លោក ម៉ិញ សំរិទ្ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៨៨-	លោក ញីល វុទ្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤



៩៨៩-	លោក យូ សុគ្គា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៩០-	លោក សៅ សារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៩១-	លោក ស៊ុន សារិទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៩២-	លោកស្រី ជឿន បញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៩៣-	លោកស្រី អេង ផល្លា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៩៤-	លោកស្រី ហ៊ុន គន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៩៥-	លោក ឃី ប៊ុននី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៩៦-	លោក ត្រី មករា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៩៧-	លោក គល់ កុសល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៩៨-	លោកស្រី លី សុផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៩៩៩-	លោក ម៉ែ សាមុត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០០០-	លោកស្រី នីប ជឹង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០០១-	លោក តឹក ប៊ុនលាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០០២-	លោកស្រី ធុក រតនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០០៣-	លោក ទឹម ប៊ុនថេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០០៤-	លោក វង់ សុខា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០០៥-	លោក ឡេង តារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០០៦-	លោក នាង ប្រវត្តិសាស្ត្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០០៧-	លោក ជា សុខគង់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០០៨-	លោក ស៊ា សុហិរង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០០៩-	លោកស្រី កៅ ស្រីម៉ៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០១០-	លោកស្រី ឡេង សុខតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០១១-	លោកស្រី សាន ស្រីរតនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០១២-	លោក ហ៊ុយ ប៉េងខ្មៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០១៣-	លោក ស ថៃ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០១៤-	លោក ប៉ូច ខេមរា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០១៥-	លោកស្រី តាន់ បារមី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០១៦-	លោកស្រី អ៊ុន លក្ខិណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០១៧-	លោកស្រី ឈុន សុផល្លា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០១៨-	លោកស្រី វ៉ា ថាលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០១៩-	លោកស្រី ស៊ី សុជាតី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០២០-	លោក គី ប៊ុនធឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០២១-	លោក កែវ ចំណាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤



១០២២-	លោកស្រី នាង សុខពិសី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០២៣-	លោក លិន ងឿ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០២៤-	លោកស្រី សន ទេវីន្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០២៥-	លោក កឹម សារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០២៦-	លោកស្រី សុន ស្រីណែត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០២៧-	លោកស្រី ឈឹន គឹមយ៉េក	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០២៨-	លោកស្រី លឹម ចិន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០២៩-	លោក ហាម សុផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៣០-	លោកស្រី ឈាង ភីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៣១-	លោក ហេង សុវិទ្ធិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៣២-	លោក ព្រាប គឹមនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៣៣-	លោកស្រី ស្រី វត្តថា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៣៤-	លោក ហ៊ឺ សីហា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៣៥-	លោក ប៉េង ចាន់ឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៣៦-	លោក ឧយ ម៉េងហួត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៣៧-	លោក ចិន សម្មាធិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៣៨-	លោក ភួង សុវិហា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៣៩-	លោក ប៉ាវ សុភ័ណ្ឌនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៤០-	លោកស្រី រ៉ែន វត្តី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៤១-	លោកស្រី ហុង សុភី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៤២-	លោក មៀច ផាន់ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៤៣-	លោកស្រី ហៃ រតនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៤៤-	លោកស្រី សុក ថារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៤៥-	លោកស្រី រ៉ែន ប៉ូលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៤៦-	លោក ជួន តារា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៤៧-	លោក ឆែម មុយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៤៨-	លោកស្រី ម៉ម កែវបុប្ផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៤៩-	លោកស្រី ជា ចាន់រី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៥០-	លោកស្រី រឿន ចាន់នឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៥១-	លោក យឹម សុវណ្ណសីលាមនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៥២-	លោក ផាន់ មករា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៥៣-	លោកស្រី កឹក ឡូហេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៥៤-	លោក នៅ សុខណាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

១០៥៥-	លោក គុណ ពិសិដ្ឋ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៥៦-	លោកស្រី គាត ចាន់ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៥៧-	លោកស្រី ម្ល៉ិះ វឌ្ឍនៈ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៥៨-	លោក ង៉ោ លាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៥៩-	លោកស្រី ហេង សុខលាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៦០-	លោក អ៊ឹង ផារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៦១-	លោកស្រី ផៃ ឌីវ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៦២-	លោក យ៉ូក ថាវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៦៣-	លោកស្រី ទី សុផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៦៤-	លោកស្រី គង់ ចរិយា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៦៥-	លោកស្រី ហ៊ឹម ណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៦៦-	លោក វង់ សារិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៦៧-	លោក ហ៊ឹម សុគន្ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៦៨-	លោក ទេព វីនេន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៦៩-	លោកស្រី ហេង ស្រីម៉ុម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៧០-	លោក គក់ ចេងស្រាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៧១-	លោក ឡេង សុវណ្ណមុនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៧២-	លោក ព្រីង ពីរ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៧៣-	លោកស្រី តោ កាន់យ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៧៤-	លោក លុក សុហៀន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៧៥-	លោកស្រី ហែម កូលាប	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៧៦-	លោក នួន សុផាន់ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៧៧-	លោក វ៉ា ឆេងហ្ស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៧៨-	លោកស្រី តេនា គន្ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៧៩-	លោកស្រី ហួត យូលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៨០-	លោក ហាក់ តេកលន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៨១-	លោក គួន សុថន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៨២-	លោក អៀង សុភ័ណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៨៣-	លោក នាវ វណ្ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៨៤-	លោក ឡុយ លាងហ៊ី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៨៥-	លោកស្រី ម៉ុក ស្រីយ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៨៦-	លោកស្រី ដោក សត្យា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៨៧-	លោកស្រី ជី ស្រីទៀង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤



១០៨៨-	លោក រ៉ាន់ សុវណ្ណារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៨៩-	លោក ភាព ច័ន្ទតារា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៩០-	លោក ហឿ សីហា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៩១-	លោកស្រី ខេម សុផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៩២-	លោក យ៉ិន វិជ្ជតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៩៣-	លោក ហុងសុខាវុធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៩៤-	លោក មែ សុភក្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៩៥-	លោក ថៃ ម៉ាប់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៩៦-	លោកស្រី លាន ទេពធីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៩៧-	លោក ឌុម ភក្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៩៨-	លោកស្រី ម៉ល់ ឆេងអ៊ុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១០៩៩-	លោក គង់ សុខ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១០០-	លោក ស្រៀន ពិសិដ្ឋ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១០១-	លោក លន់ គុន្នី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១០២-	លោក ប៉ុន ណារ៉ែន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១០៣-	លោក ភន់ ប៉េងសេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១០៤-	លោក មិន សុវណ្ណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១០៥-	លោកស្រី សេន មួយអាយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១០៦-	លោកស្រី អៀម ចាន់ធឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១០៧-	លោក ង៉ាន់ កែវ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១០៨-	លោក ជួន ចិត្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១០៩-	លោកស្រី បិន ភីក្កណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១១០-	លោកស្រី ចាន់ សៀវម៉ី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១១១-	លោក សែម រតណៈ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១១២-	លោក ខល់ វណ្ណជា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១១៣-	លោកស្រី ស្រេន វិជ្ជកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១១៤-	លោក មឿង រតនៈសម្បត្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១១៥-	លោកស្រី សុក ផល្លា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១១៦-	លោកស្រី ហ៊ុត ម៉ាលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១១៧-	លោកស្រី ហ៊ាន ចាន់វេលច្ឆណ៍	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១១៨-	លោកស្រី ស៊ី ពិសី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១១៩-	លោក ប៉ុក ប៊ុននេ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១២០-	លោកស្រី មាន សុនីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

១១២១-	លោក ប៉ែន ច័ន្ទមាសិត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១២២-	លោកស្រី លាង សុគន្ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១២៣-	លោកស្រី ប៉ាត់ គឹមវិសាល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១២៤-	លោកស្រី លី ហ្សាដេត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១២៥-	លោកស្រី អាង ស៊ីវធីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១២៦-	លោកស្រី ជុន សិរីនាប	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១២៧-	លោក តាត់ សុភក្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១២៨-	លោកស្រី ម៉េង សេងឡាយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១២៩-	លោក ម៉ី សុខមាណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៣០-	លោក ណាង នី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៣១-	លោកស្រី ប៉ែ ស្រីលិស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៣២-	លោកស្រី សាត សុភី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៣៣-	លោកស្រី នាង ផុច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៣៤-	លោកស្រី ពេជ្រ មុនីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៣៥-	លោកស្រី មៀច លីដាវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៣៦-	លោកស្រី ចេន ធារៀន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៣៧-	លោក វ៉ែម វុធជិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៣៨-	លោក ម៉ៅ កីវត្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៣៩-	លោកស្រី ខឹម ចាន់នី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៤០-	លោក ខេង សុភាព	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៤១-	លោកស្រី ម៉ក់ ស្រីលីក្ខ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៤២-	លោកស្រី ញ៉ែម វ៉ាន់ឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៤៣-	លោក ស៊ុន ប៊ុនហោន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៤៤-	លោក ផៃ សុផាន់ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៤៥-	លោក បុង ឆវ៉ាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៤៦-	លោកស្រី អ៊ាម វ៉ានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៤៧-	លោកស្រី ចាន់ ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៤៨-	លោកស្រី លី សុវណ្ណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៤៩-	លោក យ៉ាន សុខនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៥០-	លោកស្រី ចាន់ លាភី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៥១-	លោកស្រី កែវ មុន្នីវត្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៥២-	លោក នុត ធីដេត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៥៣-	លោកស្រី សាន លក្ខិណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤


១១៥៤-	លោកស្រី សយ សុម៉ាលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៥៥-	លោកស្រី សែត ស្រីនេត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៥៦-	លោកស្រី លី គឹមសុភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៥៧-	លោកស្រី ញ៉ែម ដាលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៥៨-	លោកស្រី តាំង កិនិត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៥៩-	លោក សាង វិចិត្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៦០-	លោកស្រី ឈិន ច័ន្ទសុផីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៦១-	លោក លុយ ស៊ីឡុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៦២-	លោក ឈ ពិសិដ្ឋ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៦៣-	លោកស្រី សុំ សុវត្ថិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៦៤-	លោកស្រី ប៉ូច លក្ស័	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៦៥-	លោក លុយ វ៉ាន់ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៦៦-	លោកស្រី ផុន លីមអ៊ិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៦៧-	លោកស្រី កា សុភ័ក្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៦៨-	លោកស្រី វិន ផល្លិកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៦៩-	លោកស្រី ហួ សុភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៧០-	លោកស្រី ទូច ណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៧១-	លោកស្រី ខាន់ ស្រីមាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៧២-	លោកស្រី ស៊ាត សារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៧៣-	លោកស្រី សែម សុវិយា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៧៤-	លោក ខៀវ វិថី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៧៥-	លោកស្រី សាន សុម៉ាលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៧៦-	លោកស្រី ជា វណ្ណារុដ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៧៧-	លោកស្រី សៀន ម៉ារ៉ាឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៧៨-	លោកស្រី ខែ សុីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៧៩-	លោកស្រី ស៊ុនលី ដីឡា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៨០-	លោកស្រី ស្រេង សុជាតិតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៨១-	លោក ឃឿន សុផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៨២-	លោកស្រី ងួន បញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៨៣-	លោកស្រី គុណ សុខេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៨៤-	លោក ជ្រិន សុខជា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៨៥-	លោកស្រី ព្រាប សុផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៨៦-	លោកស្រី មិត្ត ហាល់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

១១៨៧-	លោកស្រី វ៉ាន់ ដាណែត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៨៨-	លោក ម៉ែ ម៉េងស្រុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៨៩-	លោកស្រី សំរេច ម៉ារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៩០-	លោកស្រី ហ៊ឹម រ៉ាមី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៩១-	លោក ម៉ៅ ណាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៩២-	លោក ច័ន្ទ សុភក្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៩៣-	លោក មាស លីម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៩៤-	លោកស្រី ខេង អាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៩៥-	លោកស្រី ទេព លីឡា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៩៦-	លោកស្រី ឈួន សុភាព	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៩៧-	លោកស្រី អ៊ូ ដាណែត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៩៨-	លោកស្រី តាន់ ជីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១១៩៩-	លោក ងួន ប៊ុនលឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២០០-	លោកស្រី ភីក្រូ សុម៉ាលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២០១-	លោកស្រី គុន ស្រីនេត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២០២-	លោកស្រី សុវណ្ណ កាវុត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២០៣-	លោកស្រី មាស សំណាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២០៤-	លោក សុខ សីលា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២០៥-	លោក ឡេង អៀងលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២០៦-	លោកស្រី ប៉ុន ចេនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២០៧-	លោកស្រី លុយ ជាលិញ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២០៨-	លោក ជាវ ដីវ៉ន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២០៩-	លោកស្រី ពៅ ចរិយា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២១០-	លោកស្រី លន់ សុវណ្ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២១១-	លោក កែវ នាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២១២-	លោក ឆាយ ពិសិដ្ឋ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២១៣-	លោកស្រី ផង់ សុភីណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២១៤-	លោកស្រី មៀវ ចាន់រ៉ាវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២១៥-	លោក ថោង រ៉ៃ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២១៦-	លោកស្រី ហេង សុខលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២១៧-	លោកស្រី សន សុផាណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២១៨-	លោក ពុន សារ៉ាដៃត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២១៩-	លោក ហួត លីចេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤




១២២០-	លោក សឹង សត្យា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២២១-	លោក ស្រី ង្សារិទ្ធិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២២២-	លោកស្រី ហេង បញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២២៣-	លោកស្រី អ៊ឹម សុខម៉េង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២២៤-	លោកស្រី ណុប សុថារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២២៥-	លោកស្រី ម៉ក់ ចរិយា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២២៦-	លោកស្រី សំរិត សុធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២២៧-	លោកស្រី ទេស បូរ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២២៨-	លោកស្រី អៀ ស្រីពៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២២៩-	លោកស្រី ផ ស៊ីចាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៣០-	លោក អ៊ុច ស៊ីផែត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៣១-	លោកស្រី អាម នីសាឌីម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៣២-	លោកស្រី ផេង ឡាលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៣៣-	លោកស្រី ផន សុផារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៣៤-	លោកស្រី លេន ឆរ័ត្ន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៣៥-	លោកស្រី ប៉ៃ ស្រីល័ក្ខ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៣៦-	លោកស្រី ឆេង សុផាតិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៣៧-	លោក យឹម ពីឡា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៣៨-	លោក លឹម សំមនោ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៣៩-	លោកស្រី ប៉ុន ពិសី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៤០-	លោក សឹង ស៊ីនិត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៤១-	លោក អ៊ាម តាងលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៤២-	លោកស្រី ចិន លក្ខិណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៤៣-	លោកស្រី ហាក់ សុរើម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៤៤-	លោកស្រី វ៉ាន សុផាតិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៤៥-	លោកស្រី សួន ស៊ីណាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៤៦-	លោកស្រី ឡុង សោភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៤៧-	លោក លឿ វណ្ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៤៨-	លោកស្រី គ្រុយ ស្រីលក្ខណ៍	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៤៩-	លោកស្រី សួស យ៉ារឹម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៥០-	លោកស្រី ជាវ សេរីឡានា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៥១-	លោកស្រី ហាក់ រត្ននា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៥២-	លោកស្រី ប៊ុន ស្រីលាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

១២៥៣-	លោកស្រី សេង សុខឡែន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៥៤-	លោកស្រី កែវ និមល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៥៥-	លោក ឡេង វិចិត្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៥៦-	លោក ស្រេន ចិន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៥៧-	លោកស្រី ឡាយ សុខច័ន្ទ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៥៨-	លោកស្រី ហ៊ុល វាសនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៥៩-	លោកស្រី យុន ម៉ារីយ៉ាណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៦០-	លោកស្រី ឡុង ស្រីពេជ្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៦១-	លោក ហួត ផ្សារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៦២-	លោកស្រី វត្ត សុផាតិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៦៣-	លោកស្រី សង សុផារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៦៤-	លោកស្រី សរ ច័ន្ទម៉ាដេវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៦៥-	លោកស្រី ហ៊ុន សម្ពុស្ស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៦៦-	លោកស្រី សាក់ សេរីភាព	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៦៧-	លោក ឈុំ ណាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៦៨-	លោក ជីន ស៊ីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៦៩-	លោកស្រី សៀ សុបុណ្យ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៧០-	លោកស្រី ត្រាង ថារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៧១-	លោកស្រី គឹម ផារ៉ាត់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៧២-	លោកស្រី នី សម្បត្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៧៣-	លោកស្រី សោម ចន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៧៤-	លោក ឡេង ហុកម៉េង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៧៥-	លោកស្រី អ៊ឹង លីវ៉ាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៧៦-	លោក ដួង ឌីម៉ង់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៧៧-	លោកស្រី អឿ លីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៧៨-	លោកស្រី ណែ ស៊ីនាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៧៩-	លោកស្រី ពៅ សុខា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៨០-	លោកស្រី ជុំ កក្កដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៨១-	លោកស្រី ហ៊ុន ស៊ីណាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៨២-	លោកស្រី ទេព សុម៉ាលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៨៣-	លោកស្រី កី ចិត្រសុភ័ក្ត្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៨៤-	លោក កុច គឹមហិត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៨៥-	លោកស្រី សយ សុខា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤



១២៨៦-	លោកស្រី លុច វណ្ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៨៧-	លោក ណាយ គឹមហួរ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៨៨-	លោកស្រី ស៊ុន សូលីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៨៩-	លោកស្រី ជា សុខគី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៩០-	លោកស្រី ឈាង ច័ន្ទដារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៩១-	លោក ហេង ចាន់ថុល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៩២-	លោកស្រី ណាំង ស៊ីន្ទន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៩៣-	លោកស្រី សាន ស្រីទូច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៩៤-	លោក ស្នង ថាច់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៩៥-	លោក សំណាង លីណេ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៩៦-	លោកស្រី ឆាយ វ៉ាឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៩៧-	លោក វី សុផល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៩៨-	លោកស្រី យឹម គុងទីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១២៩៩-	លោក ស៊ុន អ័នត់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣០០-	លោក សៀន វ៉ារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣០១-	លោក នូ រតនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣០២-	លោក លន់ ជីវិច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣០៣-	លោកស្រី យក់ គឹមហាំង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣០៤-	លោក លេន ធបុរ្យវណ្ណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣០៥-	លោក អ៊ុំ វ៉ានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣០៦-	លោកស្រី សៅ នីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣០៧-	លោកស្រី ឡាច ចាន់រ៉ូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣០៨-	លោកស្រី ឈួន សុភាព	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣០៩-	លោកស្រី ម៉ៅ ដារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣១០-	លោក មិន សុភក្តី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣១១-	លោក លុត សីលា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣១២-	លោក សែម ស៊ីវត្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣១៣-	លោកស្រី លី សុវណ្ណារ៉ុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣១៤-	លោកស្រី យ៉ិន វ៉ាន់យ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣១៥-	លោក ទូច ណារ៉ុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣១៦-	លោក ងួន ផល្លា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣១៧-	លោក ឈាង សុផល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣១៨-	លោកស្រី ពិន សុជា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤



១៣១៩-	លោក អៀម ថាំវុត្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣២០-	លោកស្រី ទិព្វ ឫទ្ធិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣២១-	លោកស្រី អ៊ុក សុគន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣២២-	លោកស្រី ត្រៃ សុខណាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣២៣-	លោកស្រី ហោ ចិន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣២៤-	លោកស្រី យក់ ចេនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣២៥-	លោក លី ទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣២៦-	លោក នួន ច័ន្ទតារាជ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣២៧-	លោក ម៉ុន មិញ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣២៨-	លោក ហេង សុខតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣២៩-	លោកស្រី ខៀវ សុផានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៣០-	លោកស្រី ហុង ចាន់សុលីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៣១-	លោក យុង គឹមហៃ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៣២-	លោកស្រី អាម ស្រីល័ក្ខ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៣៣-	លោកស្រី ឯម ណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៣៤-	លោកស្រី នុត ធីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៣៥-	លោកស្រី យ៉ែន ចាន់ថា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៣៦-	លោក តោ ធានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៣៧-	លោកស្រី ម៉ែន ណារិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៣៨-	លោកស្រី ទា គឹមស្រួ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៣៩-	លោកស្រី វេង យ៉ារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៤០-	លោកស្រី លឹម ម៉ារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៤១-	លោកស្រី កែ សុផានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៤២-	លោកស្រី ឡាយ ឈីវិអាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៤៣-	លោកស្រី ហ៊ុន ចាន់រស្មី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៤៤-	លោក ម៉ៅ សំបូរ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៤៥-	លោកស្រី យ៉ែន វ៉ាន់ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៤៦-	លោកស្រី នល់ ឆេងបូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៤៧-	លោកស្រី យុន សៀប	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៤៨-	លោកស្រី តាន់ សុភារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៤៩-	លោក ប៉ាវ សុខរី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៥០-	លោក ហេង ឈុនលាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៥១-	លោកស្រី ខាត់ ឆីរី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

១៣៥២-	លោកស្រី លី ចេនចិន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៥៣-	លោកស្រី ហុង យូអ៊ី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៥៤-	លោកស្រី គុល ដារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៥៥-	លោក អែម បុល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៥៦-	លោកស្រី ឆេង ឡាមី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៥៧-	លោក វ៉ាង សារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៥៨-	លោកស្រី ឈួន ដារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៥៩-	លោកស្រី ធី បូក័ត្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៦០-	លោក ឡុច ងួនហាក់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៦១-	លោកស្រី សាយ សោភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៦២-	លោកស្រី ហ៊ាង សុផារីម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៦៣-	លោកស្រី ហ៊ី បានហេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៦៤-	លោក យឹម សុភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៦៥-	លោកស្រី ឃឿត ភូរី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៦៦-	លោកស្រី ប្រាង រតនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៦៧-	លោកស្រី អាត់ ដារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៦៨-	លោកស្រី កី នីចិត្តណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៦៩-	លោកស្រី ឃ្លាំង សុភ័ក្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៧០-	លោកស្រី គុយ ដានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៧១-	លោកស្រី ង៉ុវ សុខនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៧២-	លោក សាំង វិច្ឆិកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៧៣-	លោកស្រី នៅ ស្រីពៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៧៤-	លោក ឈឿន ផាន់ឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៧៥-	លោកស្រី លី ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៧៦-	លោកស្រី អ៊ឹម សុខកាយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៧៧-	លោក យង់ ដាលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៧៨-	លោកស្រី ផែន សុភក្ត្រណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៧៩-	លោក ថៅ ឡុត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៨០-	លោកស្រី ឈិន បុប្ផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៨១-	លោក ឈុំ សុផី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៨២-	លោកស្រី យឹម សុខុម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៨៣-	លោក ឡុប ចាន់ទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៨៤-	លោកស្រី ស៊ុន ស្រីម៉ុ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

១៣៨៥-	លោក ឈឿម វណ្ណគុណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៨៦-	លោកស្រី តាន់ សុភារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៨៧-	លោកស្រី ញ៉ែម កក្កដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៨៨-	លោក ឈឹត សំអូន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៨៩-	លោកស្រី អ៊ុន ពិសី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៩០-	លោកស្រី សៅ រដ្ឋា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៩១-	លោកស្រី ឡាយ សុខនៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៩២-	លោក តាន់ រក្សា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៩៣-	លោកស្រី ជេន ស៊ីយី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៩៤-	លោកស្រី ប៉ាន់ សុធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៩៥-	លោកស្រី ឈុន សុវណ្ណនារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៩៦-	លោក អ៊ុង សួនបុប្ផារិទ្ធិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៩៧-	លោក ហៀន ពុទ្ធិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៩៨-	លោកស្រី ថេន ប៊ុនឆៀន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៣៩៩-	លោក ឆាយ ឌុយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤០០-	លោកស្រី ហោ ម៉ារឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤០១-	លោកស្រី សុខ យឹម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤០២-	លោកស្រី ហម គឹមលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤០៣-	លោក រស់ ពិសិដ្ឋ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤០៤-	លោក ឈឹម វណ្ណដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤០៥-	លោកស្រី សាន សុគន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤០៦-	លោកស្រី ជឹង ណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤០៧-	លោកស្រី សន ចាន់ដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤០៨-	លោកស្រី ម៉ែន ស៊ីថា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤០៩-	លោកស្រី ទន់ ចំប៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤១០-	លោក ណាំង ស៊ុយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤១១-	លោកស្រី ហៃ សុគន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤១២-	លោកស្រី ឡឹក រដ្ឋា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤១៣-	លោកស្រី អ៊ុក សៅរដ្ឋា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤១៤-	លោកស្រី ហ៊ី ចន្ទីឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤១៥-	លោក សៅ ផល្លា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤១៦-	លោកស្រី អ៊ុំ ខ្មៅស៊ីម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤១៧-	លោកស្រី ចុន រ៉ាមីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

១៤១៨-	លោកស្រី ខែ សុខធឿ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤១៩-	លោកស្រី សាត ចាន់រី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤២០-	លោកស្រី ជឹម គឹមហួយ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤២១-	លោកស្រី គុណ សុធារី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤២២-	លោក ឈួម សុវណ្ណារី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤២៣-	លោក លន់ ធារិទ្ធ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤២៤-	លោកស្រី អិណ វត្តី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤២៥-	លោក វ៉ា ចនា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤២៦-	លោកស្រី ម៉ែន យុននី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤២៧-	លោកស្រី ហេង សុផាតា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤២៨-	លោកស្រី ឡុង សារឿន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤២៩-	លោក អ៊ឹង ម៉េងគង់	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៣០-	លោក ងួន លាងម៉េង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៣១-	លោក ម៉ៅ ភិរម្យ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៣២-	លោក ស្រេង សុខហេង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៣៣-	លោក ឡុង បុរី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៣៤-	លោកស្រី ហ៊ិន ណារី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៣៥-	លោកស្រី ចាប សេដ្ឋាវត្ត	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៣៦-	លោកស្រី សោម លក្ខិណា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៣៧-	លោកស្រី កែម ស្រីនិច	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៣៨-	លោកស្រី ពេជ្រ ផល្លា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៣៩-	លោកស្រី សំ វ៉ាន់ផល្លា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៤០-	លោកស្រី អ៊ុច សុគន្ធា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៤១-	លោកស្រី ឆាយ រ្យូចនី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៤២-	លោកស្រី បោក ជុំ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៤៣-	លោកស្រី ផេង សុខជា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៤៤-	លោកស្រី ទេព ស្រីពៅ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៤៥-	លោកស្រី គឹម សុគន្ធា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៤៦-	លោកស្រី យី ស្រីនាង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៤៧-	លោកស្រី យូ ញឹមសុគន្ធារី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៤៨-	លោកស្រី ហៀ សោភា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៤៩-	លោកស្រី អ៊ុក អមរ៉ា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៥០-	លោកស្រី ហ៊ិន ប្រពៃ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤


១៤៥១-	លោកស្រី ស្រេន ណារី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៥២-	លោកស្រី អិម ម៉ានី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៥៣-	លោកស្រី ទួត ពៅ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៥៤-	លោកស្រី មឿង តុលា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៥៥-	លោកស្រី ហិត គឹមលី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៥៦-	លោកស្រី គឹម សុគន្ធារី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៥៧-	លោកស្រី ទា គឹមស្រៀង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៥៨-	លោកស្រី សុខ សុភ័ក្ត្រា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៥៩-	លោកស្រី តាង ជីតា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៦០-	លោកស្រី ស្រី សុធីតា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៦១-	លោកស្រី កែវ បរិច្ចា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៦២-	លោកស្រី សុខ ចាន់ជី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៦៣-	លោកស្រី ចេង ចាន់ណា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៦៤-	លោកស្រី តាត់ កក្កដា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៦៥-	លោកស្រី អាន សោភ័ណ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៦៦-	លោកស្រី មិន ចាន់សុភា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៦៧-	លោកស្រី ដែង សំអាត	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៦៨-	លោកស្រី ស៊ុយ វណ្ណថា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៦៩-	លោកស្រី សម្បត្តិ សិរីវត្ត	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៧០-	លោកស្រី វ៉ៃ ឆេងអ៊ុំ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៧១-	លោកស្រី ឡាក់ សុភីលត្នណ៍	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៧២-	លោកស្រី ជួប សុខគី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៧៣-	លោកស្រី យឹម ស្រីពណ៍	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៧៤-	លោកស្រី ម៉ឺង ណារី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៧៥-	លោកស្រី ជា ចាន់ណា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៧៦-	លោកស្រី ដោល សុចាន់ស្នើ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៧៧-	លោកស្រី ស៊ុំ គឹមស្រៀង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៧៨-	លោកស្រី សាន ស្រីមុំ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៧៩-	លោកស្រី សៀន ម៉ាត្រា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៨០-	លោកស្រី ពិន សុធាវ៉ា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៨១-	លោកស្រី ធុក ចិន្តា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៨២-	លោកស្រី អ៊ុត គឹមណែ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៤៨៣-	លោកស្រី ស៊ុំ ស្រីនី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤

១៤៨៤-	លោកស្រី ប្រន បំណាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤៨៥-	លោកស្រី អ៊ិត ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤៨៦-	លោកស្រី ហាក់ ណាងចាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤៨៧-	លោកស្រី ជា វណ្ណៈ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤៨៨-	លោកស្រី ឈឿន សុភក	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤៨៩-	លោកស្រី ថុង ស៊ីគី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤៩០-	លោកស្រី សូ ដានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤៩១-	លោកស្រី ជ័យ ពិសិដ្ឋ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤៩២-	លោកស្រី ផាន់ ចាន់ទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤៩៣-	លោកស្រី ជិន មិនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤៩៤-	លោកស្រី គុន សុខាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤៩៥-	លោកស្រី អ៊ិន ស្រីគន្ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤៩៦-	លោកស្រី កា សំបូលីនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤៩៧-	លោកស្រី ហិរាង ស្រីមុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤៩៨-	លោកស្រី ក្រាប ម៉ាលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៤៩៩-	លោកស្រី សៀត វណ្ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥០០-	លោកស្រី មាស សុចិន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥០១-	លោកស្រី ខ្យល់ ស្រីមុំច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥០២-	លោកស្រី ផុន សុខចាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥០៣-	លោកស្រី សំ វណ្ណដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥០៤-	លោកស្រី ថៃ ចន្ទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥០៥-	លោកស្រី វិភូ ដាលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥០៦-	លោកស្រី ហ៊ាន វី:	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥០៧-	លោកស្រី សូ ដានាថ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥០៨-	លោកស្រី ប៊ុនធួន ឈុននិជ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥០៩-	លោក ហេង វិទូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥១០-	លោក សេង ត្រី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥១១-	លោក ភីន សំណាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥១២-	លោក គឹម សុភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥១៣-	លោក ពេជ្រ វី:	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥១៤-	លោក ម៉ារ៉ាយ៉ា ម៉ូនីកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥១៥-	លោក ត្រី ទិត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥១៦-	លោក យិន ប៊ូថៃ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

១៥១៧-	លោក ងឿន ស្រៀង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥១៨-	លោក ផាន់ សុខម៉ៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥១៩-	លោក ស៊ុន កឹរម្យ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥២០-	លោក ឡឹក ម៉ែកលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥២១-	លោក វង់ មិនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥២២-	លោក ហ៊ឹម ខៀវ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥២៣-	លោកស្រី ស្រេង សុគន្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥២៤-	លោកស្រី អ៊ុច យុទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥២៥-	លោកស្រី ហួត ណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥២៦-	លោក សុខ ចាន់រិទ្ធិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥២៧-	លោក សុខ បូរ៉េន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥២៨-	លោក ហុងសុភ័ក្ត្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥២៩-	លោកស្រី មុត ប៉ាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥៣០-	លោកស្រី សាន់ វ៉ាន់ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥៣១-	លោក ទ្រី ឆេងគ្រុយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥៣២-	លោកស្រី អាង សុភារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥៣៣-	លោក ហ៊ុំ ស៊ុនហែម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥៣៤-	លោកស្រី សាន សុភ័ក្ត្រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥៣៥-	លោក ហេង គឹមហ៊ុន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥៣៦-	លោកស្រី ចេង ស្រីម៉ុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥៣៧-	លោក ដេត ភារក្ស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥៣៨-	លោក ម៉ៅ រាជ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥៣៩-	លោក ម៉ៅ តុលា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥៤០-	លោក ប៊ុត ប៊ុណ្ណនេត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥៤១-	លោក សន ចរិយា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥៤២-	លោកស្រី ទុំ សុផល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥៤៣-	លោក សុខ ភារ្យុ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥៤៤-	លោក នូ វិសុទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥៤៥-	លោក ប្រិច សល់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥៤៦-	លោក នង មឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥៤៧-	លោក ខែ លីណេត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥៤៨-	លោក ឆាយ ម្សនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៥៤៩-	លោក ថៃ ហុងម៉ុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤




១៥៥០-	លោក កន សុកាន់	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៥១-	លោក នីល ស៊ីវត្តា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៥២-	លោក ឈួន ផាន់នី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៥៣-	លោក ស៊ឹម បូរ៉ា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៥៤-	លោក ហ៊ឺ ចន្ទា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៥៥-	លោកស្រី វិគ្គ សេរីសុន្ទរី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៥៦-	លោកស្រី ស្រី ចិន្តា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៥៧-	លោកស្រី គឹម រូចហៀង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៥៨-	លោក ប៊ុន ឈឹក	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៥៩-	លោក សុខ សុវណ្ណវិទូ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៦០-	លោក សុខ តែឈាង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៦១-	លោកស្រី ធុក ដារ៉ូហ្សា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៦២-	លោកស្រី រ៊ុន សុមនី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៦៣-	លោកស្រី អ៊ិត វឌ្ឍនា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៦៤-	លោកស្រី វ៉ែន សុវណ្ណដារណេ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៦៥-	លោកស្រី កែវ សំណាង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៦៦-	លោកស្រី កែវ ស្រីនាង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៦៧-	លោកស្រី ខេង វិគ្គី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៦៨-	លោកស្រី ជឹម សុខលីម	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៦៩-	លោកស្រី ថ្ងៃ គឹមហួយ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៧០-	លោកស្រី ស្រុយ លីណា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៧១-	លោកស្រី សេង ដារ៉ាន់	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៧២-	លោកស្រី យាត សេងហ៊ាង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៧៣-	លោកស្រី ផល្លា សែនចំណូល	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៧៤-	លោកស្រី ទន់ លីដា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៧៥-	លោកស្រី ធី និមល	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៧៦-	លោកស្រី កាំង គឹមហាំង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៧៧-	លោកស្រី ជា សោរី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៧៨-	លោកស្រី ម៉ុង ចន្ទា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៧៩-	លោកស្រី អឿន សេងហ្ស	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៨០-	លោកស្រី កែវ ជុំភោគយ៉ា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៨១-	លោកស្រី នី សោភា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៨២-	លោកស្រី ស៊ឹម សុផារី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤




១៥៨៣-	លោកស្រី ស៊ី ស្រីនាង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៨៤-	លោកស្រី ទឹម ចន្ទិកា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៨៥-	លោកស្រី នៅ ស្រីវិញ្ញ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៨៦-	លោកស្រី សុខ កាន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៨៧-	លោកស្រី សុក ម៉ាឡែន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៨៨-	លោកស្រី ប៉េង សោភា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៨៩-	លោកស្រី វៀត សាវេត	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៩០-	លោកស្រី សៀន សិទ្ធិ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៩១-	លោកស្រី ពៅ សុខា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៩២-	លោកស្រី ង៉ូវ ចាន់ណារី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៩៣-	លោកស្រី ថៃ លក្ខិណា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៩៤-	លោកស្រី ហាន សុខយឹម	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៩៥-	លោកស្រី ស៊ិន ចិន្តា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៩៦-	លោកស្រី ចៅ សោភ័ណ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៩៧-	លោកស្រី អ៊ុង ម៉ាលី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៩៨-	លោកស្រី យ៉ង់ ស្រីពៅ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៥៩៩-	លោកស្រី នួន នាគនិមល	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៦០០-	លោកស្រី ហៀង សីលា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៦០១-	លោកស្រី ឈុំ បូរ៉ាត	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៦០២-	លោកស្រី វ៉ង វីសេន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៦០៣-	លោកស្រី លឿន បូហ្វី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៦០៤-	លោក ហេង សុខស្រីន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៦០៥-	លោក ឆាយ ផល្គុណ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៦០៦-	លោក សេង សាំងឡេង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៦០៧-	លោកស្រី មោង សុជាតិ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៦០៨-	លោកស្រី នឿវ កញ្ញា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៦០៩-	លោក សែ ភារុណ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៦១០-	លោកស្រី ប្រន សំណាង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៦១១-	លោកស្រី ឯក យុន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៦១២-	លោក គី គុលា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៦១៣-	លោក ឡុង ស៊ីរ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៦១៤-	លោក ឡេង លាងថ្រី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
១៦១៥-	លោកស្រី យួន វឌ្ឍនា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤


១៦១៦-	លោក គឹម ស៊ីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦១៧-	លោកស្រី គុណ សុខុម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦១៨-	លោក ភិរម្យ វឌ្ឍនៈពិសិដ្ឋណ៍	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦១៩-	លោក អ៊ុំ អាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦២០-	លោកស្រី ពេជ្រ រដ្ឋាលីម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦២១-	លោកស្រី ខេង សុជាតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦២២-	លោក ហៀក សុវណ្ណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦២៣-	លោកស្រី ជួន គឹមលៀង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦២៤-	លោក ហួន សុផានិត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦២៥-	លោកស្រី ធុក មណ្ឌិកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦២៦-	លោកស្រី ចាន់ ស៊ីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦២៧-	លោក គង់ គឹមអាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦២៨-	លោកស្រី ហ៊ឺ ស្រស់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦២៩-	លោកស្រី ហ៊ុន គឹមណៃ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៣០-	លោកស្រី ស៊ុន ស្រីនាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៣១-	លោកស្រី ឡុង សម្បូរ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៣២-	លោក សាញ់ ហុងមេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៣៣-	លោកស្រី តែម ស្រីនាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៣៤-	លោកស្រី ស៊ឹម ទុច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៣៥-	លោកស្រី ហួត លក្ខិណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៣៦-	លោកស្រី ពៅ លីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៣៧-	លោក តាត់ វណ្ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៣៨-	លោកស្រី អ៊ុន សារត្តារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៣៩-	លោកស្រី វិន ធារ្យ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៤០-	លោក មាស គឹមយ៉េង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៤១-	លោកស្រី ហេង បុប្ផារតន៍	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៤២-	លោក ប៊ុន សារ៉ាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៤៣-	លោក ណុប ភឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៤៤-	លោក គុង ឧស្សាហ៍	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៤៥-	លោក ឈឹម សុមាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៤៦-	លោកស្រី តា បុប្ផាជាតិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៤៧-	លោក ចក់ ឧត្តម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៤៨-	លោកស្រី បូ ស្រីម៉ុម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤



១៦៤៩-	លោក ចេង កុសល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៥០-	លោកស្រី តេង ចាន់ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៥១-	លោក ទេស គុលា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៥២-	លោក ស្មាន រ៉ូសាលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៥៣-	លោក នូវ ហ៊ិច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៥៤-	លោកស្រី កែវ ម៉ុនីកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៥៥-	លោកស្រី ណុប សុវណ្ណដារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៥៦-	លោក យុន ហ៊ុរី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៥៧-	លោកស្រី សោម សោភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៥៨-	លោកស្រី ទ្រាវ ចាន់ណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៥៩-	លោកស្រី តែម សុគន្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៦០-	លោកស្រី ស៊ី សុខក័ណ្ណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៦១-	លោក សន វិសាល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៦២-	លោកស្រី ជា ស្រីឡែន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៦៣-	លោក ស្រេង សុខយ៉ាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៦៤-	លោក ផុន សុខនាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៦៥-	លោក វ៉ាយ សារ៉ែន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៦៦-	លោក ជា សុភក្រ្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៦៧-	លោកស្រី ឈឿន សុខលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៦៨-	លោកស្រី ធន សុក្រនាថ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៦៩-	លោកស្រី ឡាយ រស្មី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៧០-	លោក ឆៀន សម្បត្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៧១-	លោក ស៊ឹម កុសល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៧២-	លោកស្រី រឿន យ៉ារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៧៣-	លោកស្រី ផៃ កូលាប	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៧៤-	លោក ប៉ុង ពុធមិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៧៥-	លោកស្រី ទឹម ធីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៧៦-	លោក មិញ ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៧៧-	លោក ញាប សុខុម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៧៨-	លោកស្រី បេន សេរីមរកត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៧៩-	លោក សេន ពុទ្ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៨០-	លោកស្រី ហោ សុគន្ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៨១-	លោកស្រី អ៊ុក ដារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤



១៦៨២-	លោកស្រី សេង សុខគា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៨៣-	លោក ព្រំ ក្រឹម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៨៤-	លោក ហាក់ សារ៉េត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៨៥-	លោក បូ អូន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៨៦-	លោក ម៉ៅ ផានិត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៨៧-	លោក គង់ ណេត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៨៨-	លោក ទេព ស៊ុត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៨៩-	លោក ប៉ាន់ សំអឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៩០-	លោក ស៊ឹម មាស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៩១-	លោកស្រី ទួន មករា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៩២-	លោក គៀត ប៊ុនណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៩៣-	លោក អ៊ុក ដុល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៩៤-	លោក សៀ ប៉ូលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៩៥-	លោក ណែន ត្រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៩៦-	លោកស្រី នៅ ស៊ីណាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៩៧-	លោកស្រី កើត សោភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៩៨-	លោកស្រី ង៉ុយ ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៦៩៩-	លោកស្រី ម៉ុក កញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧០០-	លោកស្រី ទួច ស្រីលីវ័ច្ឆណ៍	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧០១-	លោកស្រី ឆេង រ៉ានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧០២-	លោកស្រី ពក ឈូអេងតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧០៣-	លោកស្រី សាយ ឆរី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧០៤-	លោក ហៃ សំណាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧០៥-	លោក សេង សុខគា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧០៦-	លោក ផាន់ សុផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧០៧-	លោកស្រី អ៊ុន ណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧០៨-	លោក សាត ចេក	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧០៩-	លោកស្រី ខុន អេឡាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧១០-	លោកស្រី ញឹម វណ្ណលីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧១១-	លោកស្រី សេង សុខអៀង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧១២-	លោកស្រី ហង្ស ស៊ីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧១៣-	លោកស្រី សៀន សម្ពុស្ស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧១៤-	លោកស្រី សូ សុខខឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤



១៧១៥-	លោកស្រី ហ៊ិច ពិសី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧១៦-	លោកស្រី នៅ ចាន់សុភី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧១៧-	លោក មាស ឌុក	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧១៨-	លោក ញ៉ែម ភារម្យ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧១៩-	លោក អ៊ឹម ភិរុណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧២០-	លោក សៀង ចាន់ដារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧២១-	លោកស្រី សិន នារតី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧២២-	លោកស្រី ម៉ី ចន្រ្ទា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧២៣-	លោកស្រី ឌុន ស្រីកូន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧២៤-	លោក ហ៊ិន អៀងហៃ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧២៥-	លោកស្រី ហ៊ឹង ផាលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧២៦-	លោកស្រី ហោ ខ្មាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧២៧-	លោក កែ ណារិទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧២៨-	លោក រិត មាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧២៩-	លោក យ៉ុន វ៉ែ:	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៣០-	លោក អ៊ិច ឧត្តម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៣១-	លោកស្រី ឡាក់ សម្ពុស្ស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៣២-	លោកស្រី យួន ស្រីឡា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៣៣-	លោកស្រី សួន ស្រីមុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៣៤-	លោកស្រី ជា ផាលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៣៥-	លោកស្រី នុត គេនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៣៦-	លោកស្រី ពេជ្រ សុបញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៣៧-	លោក ចំរើន បូរ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៣៨-	លោកស្រី ឡេង គឹមសៀក	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៣៩-	លោកស្រី ប៊ុត ពុទ្ធវិគី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៤០-	លោកស្រី ពិន ស្រីឡែត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៤១-	លោក វង្ស ច័ន្ទពន្លឺ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៤២-	លោកស្រី ផាត់ ស្រីណែត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៤៣-	លោក ស្រៀង ឆាទ្រី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៤៤-	លោកស្រី អ៊ុក វន្តី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៤៥-	លោកស្រី សំ សុផាណាត់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៤៦-	លោកស្រី គុង ចន្ទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៤៧-	លោកស្រី រឿន ស្រីល័ក្ខ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

១៧៤៨-	លោកស្រី សេង ពិសី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៤៩-	លោកស្រី ទួន ចាន់ណាក់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៥០-	លោក ទ័ន ទីទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៥១-	លោក រុន ចាន់តេនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៥២-	លោកស្រី ឡាយ បូរី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៥៣-	លោក នៅ វណ្ណដារិទ្ធិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៥៤-	លោកស្រី ម៉ុន ថាវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៥៥-	លោក ម៉ៅ សំណាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៥៦-	លោក ស្រីន វេជ្ជបុត្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៥៧-	លោកស្រី សុះ សាគីណាស់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៥៨-	លោក ហេង លីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៥៩-	លោកស្រី តន់ សិរីសោភ័ណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៦០-	លោកស្រី សុខ ចាន់នី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៦១-	លោកស្រី ហែម ស្រីតូច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៦២-	លោក ឆន សោភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៦៣-	លោកស្រី អ៊ិត សុខុម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៦៤-	លោកស្រី សាំង សន្តាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៦៥-	លោកស្រី ផល ពិសី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៦៦-	លោកស្រី អ៊ុន គួនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៦៧-	លោក ឈុន សុខែម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៦៨-	លោកស្រី ខេង ស្រីថា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៦៩-	លោក ក្រុង ចំរើន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៧០-	លោកស្រី សែ សុខហិរាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៧១-	លោក ស៊ុត សំអាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៧២-	លោក ហ៊ុន សំណាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៧៣-	លោកស្រី ឈុន ឌីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៧៤-	លោកស្រី ញីល សោភ័ណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៧៥-	លោកស្រី មុយ សុដាណែត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៧៦-	លោក មិញ សុវណ្ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៧៧-	លោក ថ្រី គឹមស្រាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៧៨-	លោក ប៊ុវ វុត្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៧៩-	លោក សេក ផារឹម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៨០-	លោកស្រី ហាំ ចន្ទ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

១៧៨១-	លោកស្រី ស៊ឹម សុខេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៨២-	លោកស្រី ប៉ុម សុធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៨៣-	លោកស្រី នៅ គឹមស្រេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៨៤-	លោក គល់ ឡឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៨៥-	លោកស្រី ឆេង សុខខេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៨៦-	លោក សេន សៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៨៧-	លោកស្រី បាន ស្រីឡុម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៨៨-	លោកស្រី ផុន សុខស្នី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៨៩-	លោកស្រី ម៉ែ ម៉ី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៩០-	លោក ហ៊ាង សុខឆាយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៩១-	លោកស្រី សំអឿន អេឡាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៩២-	លោក ប៊ិន សុភត្រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៩៣-	លោកស្រី ឡេង ធារិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៩៤-	លោកស្រី ភិន ពេជ្រស្នី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៩៥-	លោកស្រី ណាច ទីមួយលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៩៦-	លោកស្រី រឿង ស៊ីណោត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៩៧-	លោកស្រី អ៊ុង ចាន់ទេវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៩៨-	លោកស្រី កន ថាវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៧៩៩-	លោកស្រី លី ស្រីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨០០-	លោកស្រី ប៉ែន អិត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨០១-	លោកស្រី ច័ន្ទ ស្រីមាស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨០២-	លោកស្រី ងួន គឹមលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨០៣-	លោកស្រី នួន រដ្ឋា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨០៤-	លោកស្រី គុណ ស្រីម៉ៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨០៥-	លោកស្រី ប៉ាន់ សុភាព	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨០៦-	លោកស្រី ប៉ុន ណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨០៧-	លោក ពេជ្រ សេ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨០៨-	លោក អិ កាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨០៩-	លោក ថា សុធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨១០-	លោកស្រី វ៉ាន ស្រីនាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨១១-	លោកស្រី តាំង ប៉ោសិង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨១២-	លោក សែម ប៊ុនលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨១៣-	លោកស្រី នឹង សុផេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤


១៨១៤-	លោកស្រី សៀង ស្មី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨១៥-	លោកស្រី ឡាន គឹមស៊ីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨១៦-	លោកស្រី បាន ចន្ទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨១៧-	លោកស្រី ឃៀន ស្រីលីក្ខ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨១៨-	លោកស្រី សន ចារឹក	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨១៩-	លោកស្រី ញ៉ែម ចន្ទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨២០-	លោក សំ ហិស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨២១-	លោកស្រី ឯម សុផាណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨២២-	លោក ដា កុសល្យ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨២៣-	លោក ខន ចាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨២៤-	លោកស្រី សម្បត្តិ និមល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨២៥-	លោក ថាច់ ផុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨២៦-	លោកស្រី ផែង ម៉ារីយ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨២៧-	លោកស្រី នួន សុមាលីយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨២៨-	លោកស្រី នូ បញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨២៩-	លោកស្រី សិរា លាងខេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៣០-	លោកស្រី សាន សុផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៣១-	លោកស្រី ញឹម សុភាព	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៣២-	លោកស្រី សយ សុវលីក្ខ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៣៣-	លោកស្រី មាស សម្បស្ស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៣៤-	លោកស្រី ជា សុវណ្ណពិភារ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៣៥-	លោកស្រី កែវ សុគន្ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៣៦-	លោកស្រី អ៊ុក គន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៣៧-	លោកស្រី ឡុង សុវណ្ណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៣៨-	លោកស្រី គុញ ចាន់ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៣៩-	លោក កាន ណាដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៤០-	លោក ប្រាក់ វិច្ឆិកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៤១-	លោក នួន ចាន់រ៉ាវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៤២-	លោក គង់ វណ្ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៤៣-	លោក ចឹក យុវនុជ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៤៤-	លោក ម៉ឺន ឫទ្ធិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៤៥-	លោក អឿន មករា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៤៦-	លោក រុន រតនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

១៨៤៧-	លោកស្រី ជិត សុខគាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៤៨-	លោក គង់ សុផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៤៩-	លោក ឆង គឹមរឹង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៥០-	លោកស្រី ស្រីន មេត្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៥១-	លោក លាស់ សុគន្ធបញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៥២-	លោក លី តឹកម៉េង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៥៣-	លោកស្រី សារិន ស្រីពៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៥៤-	លោកស្រី ស្រឿង ចេនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៥៥-	លោកស្រី រឹង ចន្ទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៥៦-	លោកស្រី សុំ ស្រីណាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៥៧-	លោកស្រី ទឹម ស៊ុតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៥៨-	លោក ផាន ថុល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៥៩-	លោក ទួត ពេជ្របណ្ឌិត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៦០-	លោកស្រី គួយ ដានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៦១-	លោកស្រី នូ សុវណ្ណី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៦២-	លោក អុំ ពៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៦៣-	លោកស្រី លឹម ដាលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៦៤-	លោកស្រី កៅ សម្ពុស្ស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៦៥-	លោកស្រី សុវណ្ណ ចាន់សុផាតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៦៦-	លោក គុន វណ្ណត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៦៧-	លោកស្រី ជួន ស្រីមុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៦៨-	លោក ហុម គឹមលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៦៩-	លោកស្រី វុធ ពេជ្រធីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៧០-	លោកស្រី ម៉ម និមល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៧១-	លោក សុង ស៊ុយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៧២-	លោក ធៀង ធុច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៧៣-	លោកស្រី យ៉ាន សុខា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៧៤-	លោក សុហ្វ យ៉ានតហៀត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៧៥-	លោកស្រី រ៉ុង លីនដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៧៦-	លោក សេង ពិសិដ្ឋ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៧៧-	លោក យិន វែន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៧៨-	លោកស្រី សុំ វណ្ណនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៧៩-	លោកស្រី សារ៉ុម ធីតាវឌ្ឍនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

១៨៨០-	លោកស្រី យ៉ិន សុភារ៉ាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៨១-	លោកស្រី ពេជ្រ ស្រីល័ក្ខ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៨២-	លោកស្រី ថ្ងៃ មួយហ្លួច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៨៣-	លោកស្រី សន ចាន់ហាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៨៤-	លោកស្រី យុត សុកុល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៨៥-	លោកស្រី គង់ ចាន់ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៨៦-	លោកស្រី សេង គឹមស្រុយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៨៧-	លោកស្រី សេង គឹមម៉ែង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៨៨-	លោកស្រី ទឹម សុភី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៨៩-	លោកស្រី សុត សុន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៩០-	លោកស្រី ម៉ុន ផល្លា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៩១-	លោកស្រី ហេង ស្រីវិត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៩២-	លោកស្រី សាំង ច័ន្ទកញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៩៣-	លោកស្រី ម៉ែន ម៉ុយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៩៤-	លោកស្រី សយ ស្រីនាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៩៥-	លោកស្រី ទឹម ស្រីណេត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៩៦-	លោកស្រី មុន ចរិយា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៩៧-	លោកស្រី ហិរិដ សោភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៩៨-	លោកស្រី ហិរិដ សោភី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៨៩៩-	លោកស្រី ប៉ែន សេងបូតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩០០-	លោកស្រី ប៉ែន ស៊ិនចិន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩០១-	លោកស្រី ប៉ុន ចាន់ឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩០២-	លោកស្រី ស៊ីថុ ពិសី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩០៣-	លោកស្រី យាន ចាន់ម៉ី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩០៤-	លោកស្រី ហួន សារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩០៥-	លោកស្រី សម្បត្តិ ច័ន្ទសុវឌ្ឍនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩០៦-	លោកស្រី ហួន សុភីម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩០៧-	លោកស្រី ជា បាក់អេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩០៨-	លោកស្រី ម៉ី លីនដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩០៩-	លោកស្រី សឹម ស្រីញ៉ិប	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩១០-	លោកស្រី ស៊ីម ស្មី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩១១-	លោកស្រី ញឹក គឹមអូន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩១២-	លោកស្រី យ៉ិន រដ្ឋី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

១៩១៣-	លោកស្រី រៀប ស្រីវង្ស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩១៤-	លោកស្រី យ៉ែន ពិសី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩១៥-	លោកស្រី សុន បញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩១៦-	លោកស្រី ភាស់ ភារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩១៧-	លោកស្រី ស្រេង ឆេងគី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩១៨-	លោកស្រី តា កូឡាប	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩១៩-	លោកស្រី ប៊ុន សុភាព	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩២០-	លោកស្រី សួន សុគន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩២១-	លោកស្រី សាំ ចាន់ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩២២-	លោក អូន លីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩២៣-	លោកស្រី យាន ស៊ុនហួរ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩២៤-	លោកស្រី លី រ៉ូចលីម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩២៥-	លោកស្រី ខុន សុនីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩២៦-	លោកស្រី សាង សុរិយាដាណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩២៧-	លោកស្រី ហាំ ស្រីពៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩២៨-	លោកស្រី ស៊ុយ សារឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩២៩-	លោកស្រី ស៊ីវី គីមលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៣០-	លោកស្រី សូត្រ ស្រីពេជ្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៣១-	លោកស្រី គុយ សុផាននី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៣២-	លោកស្រី មៀច សុខលាភ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៣៣-	លោកស្រី ហេង លីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៣៤-	លោកស្រី ឡេង ចាន់ធួ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៣៥-	លោកស្រី ហ៊ឹម ចន្ទា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៣៦-	លោកស្រី ឈឿន រតនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៣៧-	លោកស្រី សុខ ដារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៣៨-	លោកស្រី អ៊ឹម ខ្សែតី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៣៩-	លោកស្រី អុន ស្រីមុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៤០-	លោក ងន សុផាតិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៤១-	លោក សួន សម្បត្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៤២-	លោក នឹម បូរ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៤៣-	លោក នុត រចនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៤៤-	លោក ផៃត ផល្លា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៤៥-	លោក មិន សីហា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

១៩៤៦-	លោក រឿន តុងហួរ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៤៧-	លោក ពៅ ណារ៉ុត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៤៨-	លោក បាន កវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៤៩-	លោក ជុំ បូរ៉េត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៥០-	លោក តាំង បញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៥១-	លោក គឹម សុភក្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៥២-	លោក ប៉ែន ថារិទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៥៣-	លោកស្រី ស្រី បញ្ញាសេដ្ឋារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៥៤-	លោកស្រី លី ស្រីលក្ខ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៥៥-	លោកស្រី គួន បូឡា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៥៦-	លោកស្រី សុខ ជានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៥៧-	លោកស្រី ណាល ស្រីលក្ខ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៥៨-	លោក ណែ ចាន់គ្រិប	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៥៩-	លោកស្រី យឿម បញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៦០-	លោក ក្រូច សំអូន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៦១-	លោកស្រី គូ សុនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៦២-	លោកស្រី តែម សារ៉េម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៦៣-	លោកស្រី ប៉ូយ សុគន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៦៤-	លោកស្រី ប៉ាក សុខគាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៦៥-	លោកស្រី ឆាយ សោភ័ណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៦៦-	លោកស្រី តុញ ជីវ័ន្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៦៧-	លោកស្រី ហេង ហ្គេចហ៊ុម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៦៨-	លោក អ៊ិត សុវណ្ណឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៦៩-	លោក ណូប វណ្ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៧០-	លោក រ៉ែន សុដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៧១-	លោក ពៅ ថេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៧២-	លោក ទឹម វណ្ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៧៣-	លោក យាម ចំរើន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៧៤-	លោក ចាន់ ដារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៧៥-	លោក ឈឹម វាសនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៧៦-	លោក ប៉ាត់ សុខុម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៧៧-	លោក ពក វ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៧៨-	លោក សុង ធៀន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤




១៩៧៩-	លោក ប៉ែន វ៉ាន់ដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៨០-	លោក លឹម សុបញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៨១-	លោកស្រី ម៉ៅ ស្រីខេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៨២-	លោក ស ហុកលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៨៣-	លោក ព្រីល ហៀម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៨៤-	លោក ញឹម គីនីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៨៥-	លោក យ៉ឿន ខេមរា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៨៦-	លោក គឹម សុភាព	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៨៧-	លោកស្រី អៀប គឹមហុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៨៨-	លោក ថន ប៊ុនធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៨៩-	លោក មុិច ស៊ីណាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៩០-	លោកស្រី ឡុក វណ្ណវិគ្គា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៩១-	លោក ជឹម ម៉ារ៉ាឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៩២-	លោក យឹម រដ្ឋា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៩៣-	លោកស្រី សុត្រ វិលីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៩៤-	លោកស្រី ចាន់ កញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៩៥-	លោកស្រី ហាស់ សុខុម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៩៦-	លោក ប៉ាល់ ពៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៩៧-	លោក រស់ ចេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៩៨-	លោក សាំង តារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
១៩៩៩-	លោកស្រី ឡឿ ឌីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០០០-	លោកស្រី ង៉ែត ភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០០១-	លោកស្រី សិន ឆៃយ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០០២-	លោកស្រី ពន សំរៀង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០០៣-	លោកស្រី វ៉ាន់ ជួច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០០៤-	លោកស្រី ចាន់ សុភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០០៥-	លោក ពេជ្រ សុភ័ក្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០០៦-	លោកស្រី ឈីវ ម៉ានិច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០០៧-	លោកស្រី ទួន សេរីភាព	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០០៨-	លោកស្រី សល់ លីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០០៩-	លោកស្រី ជា លតិណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០១០-	លោកស្រី សុខ លីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០១១-	លោកស្រី ស៊ុន សំសុវណ្ណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

២០១២-	លោកស្រី សេង ចាន់ហាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០១៣-	លោកស្រី លឹម ចន្រ្ទា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០១៤-	លោកស្រី លុន សុឌុម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០១៥-	លោកស្រី សុឌុម សុដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០១៦-	លោកស្រី សុឌុម សៅឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០១៧-	លោកស្រី ពេជ្រ ម៉ារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០១៨-	លោកស្រី ខេង ចន្ទីការ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០១៩-	លោកស្រី គិន រតនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០២០-	លោកស្រី ពេញ លីក្ខ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០២១-	លោក កេង វ៉ាន់ឡេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០២២-	លោកស្រី ហេង សៀងហៃ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០២៣-	លោក ស៊ា ណាក់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០២៤-	លោក កៅ សុភី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០២៥-	លោក គិន រដ្ឋា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០២៦-	លោកស្រី សែម កញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០២៧-	លោកស្រី ថន សុម៉ាលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០២៨-	លោកស្រី ប៉ាន់ ស្រីអូន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០២៩-	លោកស្រី គន់ ឡាំងអាំង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៣០-	លោក សុខ សីហា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៣១-	លោកស្រី អ៊ឹម ចិន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៣២-	លោកស្រី និន មុនីនាថ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៣៣-	លោកស្រី ដិន ភ័ស្តុផល្លីកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៣៤-	លោកស្រី ជុំ ផាលីស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៣៥-	លោក អ៊ី ប៊ុនឡេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៣៦-	លោក ហុក លាងហ្ស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៣៧-	លោកស្រី ខៃ ខេម៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៣៨-	លោក ថាន សុខទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៣៩-	លោកស្រី យូ សុខរតនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៤០-	លោក ហេង ផារ៉ូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៤១-	លោកស្រី រៀម ផារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៤២-	លោកស្រី កិរណ សេរីវឌ្ឍ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៤៣-	លោកស្រី សន ដារ៉ែន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៤៤-	លោក នី សាមី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤



២០៤៥-	លោកស្រី ក្នុង រ៉ាវី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៤៦-	លោក អុន រ៉ាវុធ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៤៧-	លោកស្រី ប៊ឹក ឆេងឡុង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៤៨-	លោក ម៉ៅ ស៊ាងលី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៤៩-	លោកស្រី ហ៊ិន ស្រីល័ក្ខ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៥០-	លោក គង់ ស៊ីថាត	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៥១-	លោក ស៊ុន គឹមណោង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៥២-	លោក ចាន់ សារ៉ាត់	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៥៣-	លោក វ៉ា លាងសេង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៥៤-	លោកស្រី ហ៊ុន ចាន់ដាណា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៥៥-	លោកស្រី ជឹម វ៉ាន់រ៉េត	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៥៦-	លោកស្រី សុខ ស៊ីណា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៥៧-	លោកស្រី ហួត សុខលី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៥៨-	លោកស្រី មឿន ស៊ុនិត	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៥៩-	លោកស្រី ធៀន សួនី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៦០-	លោក កែវ លិនហាំង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៦១-	លោកស្រី ទ្រី លត្តិណា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៦២-	លោកស្រី យុត សំអុល	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៦៣-	លោកស្រី សឿន សោភា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៦៤-	លោកស្រី ស៊ុន សុនីតា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៦៥-	លោកស្រី តាំង សុខខេង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៦៦-	លោកស្រី ម៉ៅ វណ្ណត	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៦៧-	លោក ប៉ុល ផាន់ណា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៦៨-	លោក អៀង សិរីពិសិដ្ឋ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៦៩-	លោក សឹង វន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៧០-	លោក គុជ សុធីវណ្ណ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៧១-	លោក ខាត់ ប៊ុនប៉ុល	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៧២-	លោក ឈយ សាវន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៧៣-	លោក ប៊ាន សុខហាង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៧៤-	លោក យឿង សៅណា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៧៥-	លោកស្រី ស៊ឹម ពិសី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៧៦-	លោក យឿង វណ្ណៈ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២០៧៧-	លោកស្រី សួន ភាក់ម៉ារី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤




២០៧៨-	លោកស្រី ឈួន ម៉ាក់ឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៧៩-	លោក ជ្រោ សំណាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៨០-	លោកស្រី នួន ច័ន្ទលីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៨១-	លោកស្រី ប៉ាន សុភ័ក្រ្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៨២-	លោកស្រី មួន សីហា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៨៣-	លោក ប្រាក់ ទិតប៊ុនថន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៨៤-	លោកស្រី អ៊ុន ណារិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៨៥-	លោកស្រី ជា សៀវម៉ី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៨៦-	លោកស្រី ឡៅ ធីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៨៧-	លោក ឡុង ណែត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៨៨-	លោក ម៉ៅ សម្បត្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៨៩-	លោក ឈិន សេងហុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៩០-	លោកស្រី កុក សុខារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៩១-	លោកស្រី លីម ណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៩២-	លោក ជាពុទ្ធ សុវត្តឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៩៣-	លោក ស៊ីម សុធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៩៤-	លោកស្រី ទា សុភ័ក្រ្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៩៥-	លោក ទួត កក្រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៩៦-	លោកស្រី ថាយ ស្រីមុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៩៧-	លោក មុំ ពៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៩៨-	លោកស្រី សួន ស្រីធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២០៩៩-	លោកស្រី ព្រហ្ម សុគន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១០០-	លោកស្រី ចៃ អៀងលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១០១-	លោកស្រី ធៀម សុភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១០២-	លោកស្រី ជាម រដ្ឋធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១០៣-	លោកស្រី ជឹម កញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១០៤-	លោកស្រី យ៉េត មនីវត្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១០៥-	លោកស្រី ហង្ស សោភ័ណ្ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១០៦-	លោក ជា ប៊ុនថន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១០៧-	លោកស្រី ណាង វណ្ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១០៨-	លោកស្រី សយ ផានិត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១០៩-	លោកស្រី អ៊ុំ ស្រីនាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១១០-	លោក អាត អាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

២១១១-	លោកស្រី ជិន លតិណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១១២-	លោកស្រី ឡុង សុលតិណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១១៣-	លោកស្រី វ៉ាន លីនណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១១៤-	លោក ម៉ាក វណ្ណ័ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១១៥-	លោក សារឿន សុវៀត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១១៦-	លោក ជួន សុផាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១១៧-	លោកស្រី ស៊ុយ លាងអ័ង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១១៨-	លោកស្រី ហេង កលីកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១១៩-	លោក សំ សុភ័ក្រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១២០-	លោកស្រី ចិន្តា ម៉ូលីកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១២១-	លោក ធីល គុលា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១២២-	លោកស្រី ជា សីហា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១២៣-	លោក សៀម ប៊ុនធឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១២៤-	លោក ធួក វាសនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១២៥-	លោកស្រី ឆែម ចាន់សុធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១២៦-	លោក ស្រេង ប៊ុនថន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១២៧-	លោក ប៊ុយ លីហិរាញ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១២៨-	លោក ហ៊ឺ សេងឡុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១២៩-	លោក ពិសិដ្ឋ សត្យា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៣០-	លោក ខន ភារម្យ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៣១-	លោក ផន ថារ៉ូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៣២-	លោក ឈៀង ចាន់ដាក់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៣៣-	លោកស្រី ភោគ ជាលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៣៤-	លោកស្រី ផុន ស្រីនាថ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៣៥-	លោកស្រី យុន ស៊ីថា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៣៦-	លោក នី ណេត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៣៧-	លោកស្រី សុខ ចន្ទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៣៨-	លោក ហ៊ី សារិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៣៩-	លោក ហុង សុវណ្ណវឌ្ឍនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៤០-	លោកស្រី ម៉ែន សុវណ្ណវល័ក្ខ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៤១-	លោក ហួត មករា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៤២-	លោកស្រី ហួរ ដារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៤៣-	លោកស្រី ឈាង មុយអៀង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

២១៤៤-	លោក ខៀង មករា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៤៥-	លោក ម៉ម ជាវិទូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៤៦-	លោកស្រី ឆោម សុខម៉េង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៤៧-	លោក សាមុត ជីវ័ន្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៤៨-	លោកស្រី ឈុន ឡុងឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៤៩-	លោកស្រី តុង ស្រីនាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៥០-	លោកស្រី សុង មួយលាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៥១-	លោក រដ្ឋា មករា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៥២-	លោកស្រី ម៉េង រូបគឹម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៥៣-	លោកស្រី លឹម សុដានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៥៤-	លោក ណាល់ សុវណ្ណកក្កី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៥៥-	លោក វ៉ន មាគសី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៥៦-	លោកស្រី នាក់ ស្រីទូច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៥៧-	លោកស្រី ណាល់ សុវណ្ណជាណែត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៥៨-	លោកស្រី ពុំ ស្រីពេជ្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៥៩-	លោកស្រី យន់ នារតី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៦០-	លោក ធារ៉ា ឧត្តម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៦១-	លោកស្រី ស្រែង ភារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៦២-	លោកស្រី អិល លាងហ៊ឹម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៦៣-	លោកស្រី ហុង សុម៉ាលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៦៤-	លោកស្រី ចក់ ចាន់នី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៦៥-	លោក វិន សារ៉ន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៦៦-	លោកស្រី ហេង ឡាលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៦៧-	លោក លី ម៉េងស៊ី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៦៨-	លោកស្រី រដ្ឋា វ៉ាន់ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៦៩-	លោកស្រី សុន សុខនៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៧០-	លោកស្រី សំណាង វុតី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៧១-	លោក ស្រួ តូនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៧២-	លោកស្រី តៃ ផល្លីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៧៣-	លោក សារិន បូរណ្ណជា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៧៤-	លោកស្រី កាយ ដានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៧៥-	លោកស្រី ស្រាង សិរី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៧៦-	លោកស្រី នាក់ កញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

២១៧៧-	លោកស្រី វ៉ាត គន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៧៨-	លោកស្រី ហេង កែវបូម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៧៩-	លោក ឌុយ សុខា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៨០-	លោក យ៉ាន់ រតនៈពិសី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៨១-	លោកស្រី ហុង សុភ័ក្រ្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៨២-	លោក មិត្ត វ៉ាដេត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៨៣-	លោក សុន សាមឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៨៤-	លោក ផេន ណារ៉ុន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៨៥-	លោក ស៊ិន ស៊ីសុវត្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៨៦-	លោក កុក ចាន់ឡុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៨៧-	លោក សឿន កុសល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៨៨-	លោក វិទ្ធី ណារ៉ុន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៨៩-	លោក ឈាង ឆៃ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៩០-	លោក សុន វ៉ាន់ឡឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៩១-	លោកស្រី ហាំង លីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៩២-	លោក ឡេង លីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៩៣-	លោក សុន ស៊ុយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៩៤-	លោក សុខ សុភ័ក្រ្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៩៥-	លោកស្រី ឡេង ស្រីគុម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៩៦-	លោកស្រី ចៅ លីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៩៧-	លោកស្រី គឹម សុវណាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៩៨-	លោកស្រី ចាន់ ប៊ុនថា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២១៩៩-	លោកស្រី នៅ លីវត្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២០០-	លោកស្រី ដោក ច័ន្ទចរិយា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២០១-	លោកស្រី ទ្រី លីមគាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២០២-	លោកស្រី ចិន ណារ៉េន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២០៣-	លោកស្រី ខេង យុឡុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២០៤-	លោកស្រី បិន ពិសី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២០៥-	លោកស្រី គង់ ដានីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២០៦-	លោកស្រី ហិល សុខលាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២០៧-	លោកស្រី សាន់ ដារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២០៨-	លោកស្រី នី ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២០៩-	លោកស្រី យុត សុវណ្ណារ៉ុន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

២២១០-	លោកស្រី អូន មួនសុធីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២១១-	លោកស្រី ហាក់ លក្ខណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២១២-	លោកស្រី វ៉ាត ឌីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២១៣-	លោកស្រី ម៉ៅ សុចាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២១៤-	លោកស្រី អ៊ឹម សុផាន់នី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២១៥-	លោកស្រី ស៊ឹម សុផាន់នី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២១៦-	លោកស្រី មុត សុវណ្ណដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២១៧-	លោកស្រី ហាក់ សុខលាប	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២១៨-	លោកស្រី ខេង ធារ៉េត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២១៩-	លោកស្រី លឿន មិថុនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២២០-	លោក នៅ រដ្ឋា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២២១-	លោក សុខ សុយថ្រី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២២២-	លោកស្រី ហេង ស្រីនិត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២២៣-	លោកស្រី លេង ចាន់ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២២៤-	លោក នូ សំរេច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២២៥-	លោក ឡុញ ផានិត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២២៦-	លោក ភឹង សុផង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២២៧-	លោកស្រី នួន ស្រីណូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២២៨-	លោកស្រី តាន់សាឡាក់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២២៩-	លោក យី ដុល្លា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៣០-	លោកស្រី នាត ពិសី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៣១-	លោក សុន សុខចំរើន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៣២-	លោក ប៊ុន រូចហុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៣៣-	លោកស្រី វ៉ែក សំសារធីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៣៤-	លោកស្រី ហំ ជាលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៣៥-	លោកស្រី យុន និមល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៣៦-	លោកស្រី ផេង លីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៣៧-	លោកស្រី គុង ឧសភានារីវិគ្គ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៣៨-	លោក លឹម ចាន់លៀង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៣៩-	លោកស្រី លឹម វ៉ារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៤០-	លោក នេត វ៉ាន់ណុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៤១-	លោកស្រី ម៉ិល មែសុផល្លា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៤២-	លោក អ៊ឹក ដុល្លា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤




២២៤៣-	លោក ខឹង ឆៃ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៤៤-	លោកស្រី សៅ ស្រីណាច	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៤៥-	លោកស្រី ជឹម សិលី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៤៦-	លោក ម៉ែន សារិទ្ធ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៤៧-	លោកស្រី ហួយ សុបញ្ញារី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៤៨-	លោកស្រី ជេត គឹមរឿម	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៤៩-	លោកស្រី ពុធ សុខយា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៥០-	លោកស្រី បញ្ញាប្រទិ ពេជ្រម៉ូនីកា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៥១-	លោកស្រី សិទ្ធិគុណ សក្កិនិតា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៥២-	លោក រឿន ដារ៉ា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៥៣-	លោក សេង សុវិជ្ជា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៥៤-	លោក ដារ៉ា សុផារ៉ែន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៥៥-	លោកស្រី សុខ នត្តត្រី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៥៦-	លោកស្រី រឿន ពិសី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៥៧-	លោកស្រី អ៊ុន ផាន់ណា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៥៨-	លោកស្រី សឹង គន្ធា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៥៩-	លោកស្រី រ៉េត សុនី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៦០-	លោកស្រី ហាំ សុហេង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៦១-	លោកស្រី គន់ សាងហៃ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៦២-	លោកស្រី ប៉ាន ពិសិដ្ឋ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៦៣-	លោកស្រី ផន ណៃដា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៦៤-	លោកស្រី សុខ សោភី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៦៥-	លោកស្រី អ៊ុក ដារី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៦៦-	លោកស្រី ឡៃ ចរិយា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៦៧-	លោកស្រី អ៊ឹម សោភា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៦៨-	លោកស្រី រឿន ម៉ារី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៦៩-	លោកស្រី សំ ស្រីទូច	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៧០-	លោកស្រី អាត សុម៉ាឡែន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៧១-	លោកស្រី ចន កុម្មុះ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៧២-	លោកស្រី រិទ្ធ រាសី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៧៣-	លោកស្រី រុំ ស្រីល័ក្ខ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៧៤-	លោកស្រី ធុច សុនីតា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២២៧៥-	លោកស្រី ស៊ុន ស្រីលក្ខី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤


២២៧៦-	លោកស្រី ហេង សុគន្ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៧៧-	លោកស្រី សាន់ សុភ័ក្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៧៨-	លោកស្រី ហ៊ិន សុយន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៧៩-	លោកស្រី ហេង ផេងលាភ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៨០-	លោកស្រី ពៅ សុខណាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៨១-	លោកស្រី សៅ វិច្ឆិកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៨២-	លោកស្រី សេន រស្មី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៨៣-	លោកស្រី អាន ណែយាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៨៤-	លោកស្រី ស៊ី សុធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៨៥-	លោកស្រី ប៊ុន គាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៨៦-	លោកស្រី ចន ស្រីណូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៨៧-	លោកស្រី ចាន់ ពិសាល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៨៨-	លោកស្រី វណ្ណៈ ធានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៨៩-	លោកស្រី ហេង ម៉ាឡា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៩០-	លោកស្រី ផាន់ ស្រីប៉ុល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៩១-	លោកស្រី សេង ចន្ទា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៩២-	លោកស្រី សុន ស៊ីថា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៩៣-	លោកស្រី វិទូ រដ្ឋា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៩៤-	លោកស្រី កៅ ម៉ារីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៩៥-	លោកស្រី ភីណ បុនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៩៦-	លោកស្រី យ៉ែម ស៊ីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៩៧-	លោកស្រី ខេង ចាន់ណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៩៨-	លោកស្រី អ៊ិន ស្រីវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២២៩៩-	លោកស្រី សុផល ចន្ទា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣០០-	លោក ហ៊ាត ចន្ទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣០១-	លោក ជន គឹមហុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣០២-	លោក ចាន់ តុលា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣០៣-	លោក ផាត រស្មី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣០៤-	លោក ម៉ុង គឹមម៉េត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣០៥-	លោក សែម បញ្ជារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣០៦-	លោកស្រី សុខ ធរយី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣០៧-	លោក ជួប ផល្លី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣០៨-	លោក គាត សំអាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤



២៣០៩-	លោកស្រី អឿ ស្រីរដ្ឋ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣១០-	លោក ចាន់ បូរ៉ាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣១១-	លោកស្រី យ៉ិន ភារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣១២-	លោកស្រី ជឿន ចាន់ថាច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣១៣-	លោក រ៉ូ ភារិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣១៤-	លោក ឈ្មោះ ស្រេន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣១៥-	លោក គង់ សម្បត្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣១៦-	លោកស្រី ផល្លា ស៊ាងអែម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣១៧-	លោក អោក ពិសី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣១៨-	លោក រឿន វ៉ាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣១៩-	លោក ពៅ សីហា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣២០-	លោក អូ សុវណ្ណភ័ក្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣២១-	លោកស្រី គង់ សុម៉ាលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣២២-	លោក សួន ចន្ទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣២៣-	លោក ញ៉ែម យួន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣២៤-	លោក រឿន រតនៈ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣២៥-	លោក ឈន ថារដ្ឋ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣២៦-	លោក សោ ស្មី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣២៧-	លោក ឆេង ឈុន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣២៨-	លោក ប៉ាន់ វណ្ណៈ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣២៩-	លោក ឡេង ភារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៣០-	លោក ភី វណ្ណហិរង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៣១-	លោក ស៊ុន សារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៣២-	លោក អន ជីវ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៣៣-	លោក មាន រដ្ឋា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៣៤-	លោកស្រី លាង មូលីកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៣៥-	លោក លី សុភ័ក្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៣៦-	លោក ឆន ឌីណូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៣៧-	លោក រឿន វិណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៣៨-	លោក វ៉ាន់ ពិសិដ្ឋ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៣៩-	លោក ស៊ឹម វ៉ាសនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៤០-	លោក សាន់ សុភារិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៤១-	លោក សាយ នួន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤



២៣៤២-	លោក រ៉េត ការម្យ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៤៣-	លោក អ៊ិច ចន្ទា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៤៤-	លោក យ៉ា ឆារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៤៥-	លោក ឈឹម ឌីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៤៦-	លោក ឈាង ស៊ាងយ៉ែន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៤៧-	លោកស្រី យូ សុភ័ស្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៤៨-	លោកស្រី បន ណារ៉ន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៤៩-	លោក រឿន ជីវ័ន្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៥០-	លោក អាន ភូង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៥១-	លោក ជា សេន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៥២-	លោក គង់ ប៊ុនថា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៥៣-	លោក ជួន វណ្ណត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៥៤-	លោក អ៊ុង សៅវឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៥៥-	លោកស្រី ស្រី សេងកណ៌កា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៥៦-	លោកស្រី ញឹក សុធារិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៥៧-	លោកស្រី ខឹម សិរីវឌ្ឍ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៥៨-	លោកស្រី ហ៊ុំ សុបញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៥៩-	លោក គ្រុយ សុខចំរើន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៦០-	លោកស្រី ឈុន ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៦១-	លោកស្រី ផុន លក្ខិណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៦២-	លោក យុត ចិត្រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៦៣-	លោកស្រី សារិន សារីវត្តនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៦៤-	លោកស្រី ឈី សម្ព័ស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៦៥-	លោកស្រី ប៊ិច កន្ទិកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៦៦-	លោកស្រី សន វិច្ឆិរ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៦៧-	លោក ខែ សុវិសិទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៦៨-	លោក យី រដ្ឋា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៦៩-	លោកស្រី លី សុធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៧០-	លោកស្រី ទៀល វណ្ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៧១-	លោកស្រី សាន ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៧២-	លោកស្រី ហ៊ឹម សុខយ៉េង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៧៣-	លោក ដូង សី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៣៧៤-	លោក ឈន គន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤




២៣៧៥-	លោក យឹម វ៉ាន់	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៣៧៦-	លោកស្រី យ៉ន ស្រីល័ក្ខ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៣៧៧-	លោក យ៉េត ភារម្យ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៣៧៨-	លោកស្រី ភាន ចាន់រី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៣៧៩-	លោកស្រី ចន សារិទ្ធ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៣៨០-	លោក ហិន វាសនា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៣៨១-	លោកស្រី កាន់ សុផាណ្ណរី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៣៨២-	លោក សុខ វាសនា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៣៨៣-	លោក យន់ សម្បស្ស	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៣៨៤-	លោក សុខ គន្ធាតិច	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៣៨៥-	លោកស្រី វ៉ា ដារ៉ែន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៣៨៦-	លោកស្រី អ៊ុំ សុផានី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៣៨៧-	លោកស្រី យ៉ឿន មិនា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៣៨៨-	លោក អាំង ម៉ៅ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៣៨៩-	លោកស្រី អាំង កែវ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៣៩០-	លោកស្រី ទៀង ស្រីមុំ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៣៩១-	លោកស្រី យុត ណាម	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៣៩២-	លោកស្រី ធួ ចាន់នី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៣៩៣-	លោក កុល សុភី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៣៩៤-	លោកស្រី ជេត ក័ក្រសុវិយា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៣៩៥-	លោកស្រី លុម ម៉ាលីន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៣៩៦-	លោកស្រី វ៉ា វណ្ណរី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៣៩៧-	លោកស្រី ឡេង ស្រីស្រស់	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៣៩៨-	លោក ជន់ ចេង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៣៩៩-	លោកស្រី សេង ចំណាន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៤០០-	លោកស្រី យ៉ឹង កែវចរណៃ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៤០១-	លោក ខា រស្មី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៤០២-	លោកស្រី ហ៊ឹម ពុទ្ធិកា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៤០៣-	លោកស្រី ស៊ុន សុខារុំ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៤០៤-	លោកស្រី ស៊ុន សោភាពិស្សី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៤០៥-	លោកស្រី កែវ សេរីថារី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៤០៦-	លោកស្រី ធី សុផា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៤០៧-	លោកស្រី ម៉ម ឡែហៀង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤

២៤០៨-	លោកស្រី កែ ភារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤០៩-	លោកស្រី ភាព សោកធឿ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤១០-	លោកស្រី អឿន វន្តី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤១១-	លោកស្រី សួង ស្រីមុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤១២-	លោក ហ៊ឹង សុវណ្ណារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤១៣-	លោកស្រី សុង មេត្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤១៤-	លោក ណូ ស៊ីនឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤១៥-	លោក ធឿន នីរ៉ូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤១៦-	លោកស្រី និន សុភត្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤១៧-	លោក ភុន ក្រឹម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤១៨-	លោកស្រី វ៉ាន់ ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤១៩-	លោក ព្រាប ជិនិត្យ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤២០-	លោកស្រី ពេជ្រ ភីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤២១-	លោក ញីល ឆេងកុសល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤២២-	លោកស្រី ជូ ខេមេនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤២៣-	លោកស្រី ញ៉ឹង បញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤២៤-	លោក យឹម សុខគិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤២៥-	លោក ឡុច សុភាព	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤២៦-	លោកស្រី រស់ ស្រីឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤២៧-	លោក វណ្ណ សុវិថ្ញុយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤២៨-	លោកស្រី ពួញ វ៉ានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤២៩-	លោក អាម ម៉ុន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៣០-	លោក មឿន វិណាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៣១-	លោក ឡេង ធីរិន្ទ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៣២-	លោកស្រី សៀង អមរ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៣៣-	លោក យ៉ាន សុភាបញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៣៤-	លោកស្រី វ៉ាង រតនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៣៥-	លោកស្រី វ៉ែន សុលីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៣៦-	លោកស្រី ពិ បូរៀង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៣៧-	លោកស្រី វ៉ែន វណ្ណៈ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៣៨-	លោកស្រី ធឿន ធានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៣៩-	លោកស្រី យ៉ន សារឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៤០-	លោកស្រី លឿង លីម៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

២៤៤១-	លោកស្រី ប៊ិក ភារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៤២-	លោក ឌី ប៊ុនថាត់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៤៣-	លោក សារឿ ប៊ុនហាក់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៤៤-	លោកស្រី ម៉ាក់ឌី ធីរី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៤៥-	លោក ថៃ កែវសុវណ្ណារិទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៤៦-	លោក ឈឹម ប៊ុនថាក់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៤៧-	លោក ព្រំ ហ៊ុន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៤៨-	លោក រ៉ែន សុភឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៤៩-	លោកស្រី រឿន ស្រីនាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៥០-	លោកស្រី ស៊ាង ចិន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៥១-	លោកស្រី រ៉ែន សុភី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៥២-	លោកស្រី គឿន សុម៉ាលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៥៣-	លោកស្រី សៅរី សុភី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៥៤-	លោកស្រី លាក់ សុខតឹមឡុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៥៥-	លោក ស៊ុន សុភក្រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៥៦-	លោក លួន សិទ្ធិសោម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៥៧-	លោក យុន សារ៉ាក់ខណ្ឌ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៥៨-	លោក ហួរ សុវណ្ណារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៥៩-	លោក ហូ ខៀវ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៦០-	លោក សុខ សែន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៦១-	លោក គង់ សុវណ្ណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៦២-	លោកស្រី ជា សុខុម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៦៣-	លោក ប៊ុត វុត្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៦៤-	លោក តាន់ សាន់ដេ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៦៥-	លោកស្រី គឹម យ៉ារ៉ាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៦៦-	លោកស្រី គុជ អ៊ឹម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៦៧-	លោកស្រី សេង សំអាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៦៨-	លោកស្រី យឹម គឹមហុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៦៩-	លោកស្រី សេង សោភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៧០-	លោកស្រី គន់ សុភាព	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៧១-	លោកស្រី ឡុយ សារុន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៧២-	លោកស្រី សុវណ្ណ មុន្នី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៧៣-	លោក គុល ម៉ៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

២៤៧៤-	លោកស្រី គុល គា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៧៥-	លោកស្រី ធៀង ចន្ទីពិសី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៧៦-	លោកស្រី អ៊ុន លីហ៊ាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៧៧-	លោកស្រី លុច បុប្ផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៧៨-	លោក យួន សេងថៃ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៧៩-	លោក នៅ សាមុក	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៨០-	លោកស្រី វ៉ែត ចាន់អួន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៨១-	លោក ប៉ាន់ សុភាព	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៨២-	លោកស្រី តាន់ ផល្លឹក	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៨៣-	លោក ខែក សំនិត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៨៤-	លោកស្រី ផែន សុផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៨៥-	លោកស្រី ឡាត់ សុគន្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៨៦-	លោកស្រី មាស សុផីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៨៧-	លោក លី វិថុ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៨៨-	លោកស្រី ដុះ ស្រីទូច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៨៩-	លោក លយ ចិត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៩០-	លោកស្រី នាង ស្រីវេលក្ខ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៩១-	លោក ហួរ គឹមហ៊ុល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៩២-	លោក ទិត វណ្ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៩៣-	លោកស្រី លន់ ម្លិស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៩៤-	លោក ពៅ ប្រុស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៩៥-	លោក មឿន កុសល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៩៦-	លោកស្រី ទឹម វ៉ាឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៩៧-	លោកស្រី កែ ឆដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៩៨-	លោកស្រី លឿម ស្រីនូវ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៤៩៩-	លោកស្រី ស្រីន សេដ្ឋា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥០០-	លោកស្រី យិន ចន្រ្ទា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥០១-	លោកស្រី ពុំ សុផានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥០២-	លោកស្រី ជួន សម្បស្ស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥០៣-	លោក ហុង សុខា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥០៤-	លោកស្រី ប៉ុន ពិសិទ្ធិលីកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥០៥-	លោក គង់ ផែន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥០៦-	លោក ថុ គុណិកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤



២៥៤០-	លោកស្រី រៀន ស្រីនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៤១-	លោកស្រី ញឹម សុចិត្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៤២-	លោកស្រី ឆាយ លក្ខិណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៤៣-	លោកស្រី ម៉ាក សុនីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៤៤-	លោកស្រី ហេង ឆលីដែន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៤៥-	លោកស្រី សេក ស្រីមុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៤៦-	លោកស្រី មី សារ៉េត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៤៧-	លោកស្រី នង យ៉ាឆ្មា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៤៨-	លោកស្រី ម៉ម ដានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៤៩-	លោកស្រី គង់ ម៉ារីយ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៥០-	លោកស្រី ប៉ែន សុជីវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៥១-	លោកស្រី ម៉ម សុផល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៥២-	លោកស្រី អោក រុទ្ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៥៣-	លោកស្រី រៀម ណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៥៤-	លោកស្រី ចេង កញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៥៥-	លោកស្រី ខឹម សុវណ្ណបញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៥៦-	លោកស្រី ឈុត រ៉ាទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៥៧-	លោកស្រី សូ ស៊ានហុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៥៨-	លោកស្រី ផុន សំណាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៥៩-	លោកស្រី អ៊ុក ស្រីម៉ៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៦០-	លោកស្រី ឆិន ផល្លា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៦១-	លោកស្រី ព្រាប លក្ខិណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៦២-	លោកស្រី ប៉ាល់ ស្រីវត្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៦៣-	លោកស្រី សុខ សុភក្រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៦៤-	លោក ស៊ី ឧត្តម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៦៥-	លោក ប្រាក់ ណារិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៦៦-	លោកស្រី វ៉ែន សុផាតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៦៧-	លោកស្រី អន អូន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៦៨-	លោកស្រី សូរ សារួន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៦៩-	លោក ព្រាប សារ៉ន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៧០-	លោក សូ សោនស៊ីណុច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៧១-	លោក អន ពុទ្ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៧២-	លោក ទេព សាប៊ុន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤




២៥៧៣-	លោកស្រី នាង សាម៉ុល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៧៤-	លោក ម៉ៅ សុវណ្ណដេត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៧៥-	លោកស្រី សឹម សុនីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៧៦-	លោកស្រី ថុង ថារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៧៧-	លោក ស៊ឹម ផារិទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៧៨-	លោក ខៀង សុវណ្ណកាំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៧៩-	លោកស្រី សំ គេនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៨០-	លោកស្រី ខាក់ សុភ័ក្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៨១-	លោក ម៉ក់ ង៉ែតសុភាណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៨២-	លោកស្រី ទូច ស្រីនិច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៨៣-	លោក នឹម ពុទ្ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៨៤-	លោកស្រី អ៊ុន ការម្យ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៨៥-	លោក ស៊ុន ភារិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៨៦-	លោក នាក់ វុត្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៨៧-	លោក ង៉ែត សុភ័ក្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៨៨-	លោកស្រី ពេជ សោភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៨៩-	លោកស្រី ប៉ុស ឧស្សា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៩០-	លោកស្រី តេង សម្បស្ស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៩១-	លោក វង់ វុទ្ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៩២-	លោក សួន វី:	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៩៣-	លោក ហ៊ុន គឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៩៤-	លោក ញ៉ូ សុវណ្ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៩៥-	លោកស្រី វិន វិគ្គនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៩៦-	លោក ឈុន គុយហេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៩៧-	លោកស្រី ប៊ិន ពោលពិដោរ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៩៨-	លោកស្រី លឹម គឹមហាំង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៥៩៩-	លោកស្រី លឹម ផាលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦០០-	លោកស្រី ប្រាក់ គន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦០១-	លោកស្រី នាង សុភាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦០២-	លោក ប្រាក់ ច័ន្ទសិលា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦០៣-	លោកស្រី អ៊ូច សុផាតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦០៤-	លោកស្រី ប៉ា ហួនផាលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦០៥-	លោក ឃុំ មករា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

២៦០៦-	លោកស្រី ណូ ស្រីលក្ខណ៍	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦០៧-	លោកស្រី សុខ ផាន់ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦០៨-	លោកស្រី ជ្រា ស្រីឡា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦០៩-	លោក អ៊ុយ វិថ្លីយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦១០-	លោក ជី សេងហ៊ាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦១១-	លោក ពៅ សីហា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦១២-	លោក កែវ ប៊ុនថុល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦១៣-	លោកស្រី ផ្អែង ចន្រ្ទា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦១៤-	លោកស្រី លីម ដានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦១៥-	លោក ហ៊ុយ រ៉ាវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦១៦-	លោកស្រី ទីវ ពុទ្ធគឹមនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦១៧-	លោកស្រី សុខ ភាន់ណូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦១៨-	លោក មឿន សុផល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦១៩-	លោក មិន ណុប	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦២០-	លោក ឌុក ដារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦២១-	លោក ហេង សុងហាក់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦២២-	លោក យាន វៃណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦២៣-	លោក ខាត់ ចាន់លី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦២៤-	លោក អ៊ឹង ចន្ទារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦២៥-	លោក ឆេង សុវណ្ណវិទូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦២៦-	លោក ខែម រ៉ៃ:	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦២៧-	លោក ប៉ែ ញត្តិធរ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦២៨-	លោក ជញ្ញា មុត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦២៩-	លោក សាត់ ផូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៣០-	លោកស្រី អ៊ុយ ម៉ារីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៣១-	លោកស្រី ឡឿង សុភាព	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៣២-	លោកស្រី ភឿក សោភ័ណ្ណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៣៣-	លោកស្រី ជ័យ ចំរើន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៣៤-	លោកស្រី ជ្រា ចន្ទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៣៥-	លោកស្រី ម៉ុន សុភាព	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៣៦-	លោកស្រី មីម ដាណេ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៣៧-	លោកស្រី ហ៊ុត ច័ន្ទបូរី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៣៨-	លោកស្រី គី ស្រីម៉ុម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

២៦៣៩-	លោកស្រី ប៉ាង វិថី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៤០-	លោកស្រី វង់ លីយ៉ាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៤១-	លោកស្រី កឹម ច័ន្ទជាលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៤២-	លោកស្រី អ៊ឹម ស្រីណុម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៤៣-	លោកស្រី ប៉ៃ ធីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៤៤-	លោកស្រី ផ្អែក សុពុទ្ធារ៉ែន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៤៥-	លោកស្រី ប៉ែន ក្រព័ន្ធចាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៤៦-	លោកស្រី ឆាន កញ្ញាវត្តី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៤៧-	លោកស្រី អ៊ុំ សាន់ឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៤៨-	លោកស្រី ឈឹម បូស្នី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៤៩-	លោក សាន់ សៅហ៊ីអ៊ី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៥០-	លោក អៀម សេងហុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៥១-	លោក លាវ ពៅមាស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៥២-	លោក លិន គ្រឹះស្នា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៥៣-	លោក ឃឿង ចាន់ដារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៥៤-	លោក ប៊ិន សាវេនធីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៥៥-	លោកស្រី ម៉ាក ស្រីភាព	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៥៦-	លោក ប៊ុក ចន្ទនិមល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៥៧-	លោកស្រី សាទ ពិសិទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៥៨-	លោកស្រី ឈាង វុធាតី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៥៩-	លោកស្រី សោ ស្រីហួច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៦០-	លោក អ្នក សុខសេ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៦១-	លោកស្រី ផុន រ័ចនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៦២-	លោក អ៊ុក វណ្ណារិទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៦៣-	លោក ហុង ចាន់កត្រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៦៤-	លោកស្រី សឹង សុវឌ្ឍនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៦៥-	លោក យ៉ុង សុផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៦៦-	លោកស្រី ងួន ស្រីមុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៦៧-	លោកស្រី បុត្រ ម៉ូនីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៦៨-	លោកស្រី ឆាំ បូរាណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៦៩-	លោក តែម ចន្ទាណារិទ្ធមេត្រី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៧០-	លោក ខែន ម៉ាញ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៧១-	លោកស្រី ផាត ផារិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

២៦៧២-	លោកស្រី សាង បញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៧៣-	លោកស្រី ម៉ៅ គឹមលាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៧៤-	លោកស្រី ប៉ូរ ល័ក្ខ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៧៥-	លោកស្រី ហង់ សុកានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៧៦-	លោកស្រី កេត ជីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៧៧-	លោកស្រី អ៊ុក សាងឡេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៧៨-	លោកស្រី លំ ស្រីមុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៧៩-	លោក សុន ចុនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៨០-	លោកស្រី សុត្រ ស្រីមាស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៨១-	លោក ប៊ុយ តារាទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៨២-	លោក ជិន វណ្ណឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៨៣-	លោកស្រី ហ៊ី គឹមលាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៨៤-	លោកស្រី ហូរ ច័ន្ទនារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៨៥-	លោក នន់ ឡែនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៨៦-	លោកស្រី ផូ វត្តី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៨៧-	លោកស្រី លន់ លីនដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៨៨-	លោកស្រី យស់ ថារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៨៩-	លោកស្រី ណាន លាងម៉េង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៩០-	លោក ម៉ុក សេងហូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៩១-	លោក ហួត ដារ៉ាវិទូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៩២-	លោក ជា សីលា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៩៣-	លោកស្រី ម៉ុង លីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៩៤-	លោកស្រី ហៃ សុដានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៩៥-	លោកស្រី កុច សុជាតិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៩៦-	លោក វ៉ាន់ ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៩៧-	លោកស្រី យុត សេងហៃ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៩៨-	លោកស្រី កេត ស្រីភ័ស្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៦៩៩-	លោក ហ្លួង មេងទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧០០-	លោក ញឹក សុកល់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧០១-	លោក តាន វណ្ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧០២-	លោក ស្រុន ផល្លា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧០៣-	លោក ខន ធារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧០៤-	លោក សុត សិត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤




២៧០៥-	លោក ចាន់ ពិសិដ្ឋ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧០៦-	លោកស្រី ស្រី ប៉ូលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧០៧-	លោកស្រី សាង ជីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧០៨-	លោក សៀង សុកល់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧០៩-	លោកស្រី ពេជ្រ ស្រីកែវ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧១០-	លោកស្រី វ៉ា រាសី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧១១-	លោកស្រី ភេទ គឹមហិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧១២-	លោក ហិត សុខឃាក់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧១៣-	លោកស្រី នាង ស្រស់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧១៤-	លោកស្រី ឌុក ស៊ីណាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧១៥-	លោកស្រី ជឿន ជីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧១៦-	លោកស្រី លាប ពន្លក	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧១៧-	លោកស្រី ម៉ាន់ ថាវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧១៨-	លោក មាន ទុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧១៩-	លោកស្រី ជី សាលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧២០-	លោកស្រី ស៊ីវ សុខជាតិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧២១-	លោកស្រី អ៊ុន ផល្លី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧២២-	លោកស្រី នី ចាន់ស្មី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧២៣-	លោក ប៊ាន សំអុល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧២៤-	លោក ព្រំ សុខេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧២៥-	លោកស្រី តា សិរីភ័ក្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧២៦-	លោក ឆាយ ម៉ៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧២៧-	លោក ផាន់ ញ៉ាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧២៨-	លោកស្រី ឡី ណែស៊ីម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧២៩-	លោកស្រី ទេក សំបៀន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៣០-	លោក កេង វិភ័ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៣១-	លោកស្រី ទួន ស្រីនាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៣២-	លោកស្រី យុត សុវណ្ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៣៣-	លោកស្រី ហេង មណ្ឌីកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៣៤-	លោកស្រី សាន វេជ្ជឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៣៥-	លោក សួច សុខលាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៣៦-	លោកស្រី សុខ គុណធឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៣៧-	លោកស្រី ផុន សុផាន់ណែត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

២៧៣៨-	លោកស្រី វី ពេជចន្ទធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៣៩-	លោក ប៉ាក គឹមហ៊ុរ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៤០-	លោកស្រី ឃួន សុធាវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៤១-	លោកស្រី ហេង ផល្លីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៤២-	លោក ក្រុយ សុខប្រុស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៤៣-	លោកស្រី ឈន ផាន់ណាក់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៤៤-	លោកស្រី ហាន ធីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៤៥-	លោក ស្រុយ សីហា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៤៦-	លោកស្រី សំ ស្រីនិត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៤៧-	លោកស្រី ម៉ន ចាន់នី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៤៨-	លោកស្រី ថៅ លក្ខិណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៤៩-	លោកស្រី ធី ជាលែន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៥០-	លោកស្រី ប៊ុយ ចាន់ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៥១-	លោកស្រី ស៊ាន រតធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៥២-	លោក ឈីន គឹមហេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៥៣-	លោកស្រី សួរ សុខធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៥៤-	លោក ស៊ាន រដ្ឋា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៥៥-	លោក នូវ សារិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៥៦-	លោកស្រី ជឿន ម៉ាឡៃ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៥៧-	លោកស្រី ខេង សោភណ្ណនារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៥៨-	លោក ស្រីន សេងហាក់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៥៩-	លោក លន់ សុភី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៦០-	លោក វ៉ាន់ ពេជ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៦១-	លោកស្រី គឹម សុងឈុនអី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៦២-	លោកស្រី គិន ផារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៦៣-	លោកស្រី កុយ ឡាហ្ស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៦៤-	លោកស្រី វី ស៊ីម៉ី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៦៥-	លោក លី សុផាតិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៦៦-	លោកស្រី ឃ្លោក ស្រីទូច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៦៧-	លោក តុង ចាន់ថុល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៦៨-	លោក សុផា សីហា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៦៩-	លោកស្រី ថា រដ្ឋធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៧០-	លោកស្រី ស ចិន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

២៧៧១-	លោក ប៉ា សៅមិថុនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៧២-	លោកស្រី ធីម ឆវ៉ែន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៧៣-	លោកស្រី ធី ស៊ីណាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៧៤-	លោកស្រី ហេង សុគន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៧៥-	លោកស្រី ឈាន ស្មី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៧៦-	លោក រឿង សុខយា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៧៧-	លោក ទឹម ស៊ីនហ្គ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៧៨-	លោក ធីម ហុកត្រី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៧៩-	លោក ជូ និម៉ាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៨០-	លោកស្រី សំ ធីតាពៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៨១-	លោកស្រី អិប គន្ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៨២-	លោកស្រី ហេង សុម៉ាលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៨៣-	លោកស្រី ចន សុខឡា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៨៤-	លោកស្រី ថៃ ធីរ៉ាត់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៨៥-	លោកស្រី ប៉េង លីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៨៦-	លោក ផល វ៉ាដែត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៨៧-	លោកស្រី កែវ សុចន្ទ្រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៨៨-	លោកស្រី ធីម ឆវ៉ែន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៨៩-	លោកស្រី ទ្រី ស៊ីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៩០-	លោក មឿន សុខម៉ៃ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៩១-	លោកស្រី គិត បូម៉ឺ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៩២-	លោក ហេង គឹមហាច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៩៣-	លោកស្រី ឆៀន សុខរ៉ែន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៩៤-	លោកស្រី ហិាង ណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៩៥-	លោកស្រី ស្រស់ ជារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៩៦-	លោក វ៉ាន់ កក្កី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៩៧-	លោកស្រី អ៊ុយ សុភ័ក្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៩៨-	លោកស្រី រុន ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៧៩៩-	លោកស្រី អន ជា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨០០-	លោក ខុ ហុកស្រេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨០១-	លោកស្រី ហៃ ចិន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨០២-	លោកស្រី ឡុង ម៉េងរៀង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨០៣-	លោកស្រី កែវ វិសាល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤




២៨០៤-	លោក ឆេង ផលីហ៊ាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨០៥-	លោកស្រី ឯក ស៊ីដេត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨០៦-	លោកស្រី ឈាង ស្រីតី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨០៧-	លោក ម៉េងហ៊ិត គារិទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨០៨-	លោកស្រី ម៉ាអាត វីស៊ីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨០៩-	លោក មី សំអឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨១០-	លោក វិន វិសាល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨១១-	លោក គង់ វ៉ាន់នី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨១២-	លោកស្រី លន ធាវ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨១៣-	លោក ថោង ពិសិដ្ឋ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨១៤-	លោក ដេម មេងបញ្ចវ៉ែង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨១៥-	លោកស្រី ឆន ច័ន្ទលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨១៦-	លោកស្រី ហុង សុយេត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨១៧-	លោក ហាក់ មុន្នីវ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨១៨-	លោកស្រី ឡាយ ស្រីមាស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨១៩-	លោកស្រី ឆេង សុខលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨២០-	លោកស្រី ហៃ សុខលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨២១-	លោកស្រី ស៊ឹម សុរិកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨២២-	លោក ស៊ុន បញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨២៣-	លោកស្រី មាស សុដានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨២៤-	លោកស្រី អូន សុខនាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨២៥-	លោកស្រី សុគន្ធ សុដាតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨២៦-	លោកស្រី សេង សុភត្រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨២៧-	លោកស្រី ណេង វន្តី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨២៨-	លោក វ៉ា ពិសាល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨២៩-	លោក ឡុង ចិត្រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៣០-	លោកស្រី ញឹម បញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៣១-	លោកស្រី ម៉ៅ សុភារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៣២-	លោកស្រី ប៊ូ វ៉ាន់ដែន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៣៣-	លោក សុខ ធានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៣៤-	លោក ហង្ស សេរីសិរិទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៣៥-	លោក សំធឿន ធីរិទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៣៦-	លោក សុខ សំណាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤



២៨៣៧-	លោកស្រី ស៊ិន បូរី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៣៨-	លោក សៅ លីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៣៩-	លោកស្រី ធី វ៉ានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៤០-	លោកស្រី ទន្លា សុផល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៤១-	លោកស្រី ខួន សុផាតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៤២-	លោក ញ៉ាហ៍ ឈុនលាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៤៣-	លោកស្រី ហេង សុលីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៤៤-	លោក ជា ប្រុស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៤៥-	លោក សាម វិចិត្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៤៦-	លោក ឡុង សុខម៉ានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៤៧-	លោក ឈាង សុខឡាយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៤៨-	លោក ថោង រដ្ឋា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៤៩-	លោក ប៊ុន ស៊ីថា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៥០-	លោក ហេង ណារ៉ុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៥១-	លោក យ៉ិន ប៊ុនថៃ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៥២-	លោកស្រី ហិន កនិដ្ឋា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៥៣-	លោកស្រី ស៊ី ស្រីនាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៥៤-	លោកស្រី នួន លក្ខិណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៥៥-	លោកស្រី យឹម សុវណ្ណវុធាតី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៥៦-	លោក គាត ចាន់ដារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៥៧-	លោកស្រី អ៊ុំ សារិទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៥៨-	លោកស្រី កឹង ចិន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៥៩-	លោកស្រី សួន សុវណ្ណដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៦០-	លោកស្រី ម៉េង មករា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៦១-	លោកស្រី បី មករា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៦២-	លោកស្រី ទិត ធីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៦៣-	លោកស្រី សេន ម៉ារ៉ានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៦៤-	លោកស្រី សេន ស្រីអូន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៦៥-	លោកស្រី ជី ស្រីលុន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៦៦-	លោកស្រី ចុន ស្រីម៉ាច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៦៧-	លោកស្រី អ៊ុន ស្រីលក្ខី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៦៨-	លោកស្រី ឈឹម ធីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៦៩-	លោកស្រី សាន សុខលក្ខិណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

២៨៧០-	លោកស្រី ណុប ស្រីលត្នី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៧១-	លោកស្រី តក់ ស្រីរដ្ឋ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៧២-	លោកស្រី ណារ ស្រីកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៧៣-	លោកស្រី យ៉ិន ស្មី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៧៤-	លោក ប៊ុត ពិជ័យ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៧៥-	លោកស្រី ឌុយ បុប្ផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៧៦-	លោក លី ហេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៧៧-	លោក កែវ សុផន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៧៨-	លោក ថាន់ សម្បត្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៧៩-	លោក ហ៊ុន ពៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៨០-	លោកស្រី សួន ម៉ាលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៨១-	លោកស្រី អែត គឹមលេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៨២-	លោក អ៊ិន តេន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៨៣-	លោក ហៀម មេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៨៤-	លោកស្រី ឆេង កក្កី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៨៥-	លោក ចៃត កូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៨៦-	លោក គុន ចាន់បូរ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៨៧-	លោកស្រី ណិត ខ្សែសង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៨៨-	លោកស្រី សុះ សើហ្សី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៨៩-	លោកស្រី ឡាយ ចាន់រី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៩០-	លោកស្រី គឹប គង្គារ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៩១-	លោក ម៉ាន់ សំបូរ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៩២-	លោក ជួប ត្រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៩៣-	លោក ស៊ី វាសនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៩៤-	លោកស្រី ឈឹម សុភី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៩៥-	លោក លី ហួរ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៩៦-	លោកស្រី សោម សុភត្រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៩៧-	លោកស្រី ស្មឿន កញ្ចនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៩៨-	លោកស្រី រិន សុភត្រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៨៩៩-	លោកស្រី កាន់ ចាន់មន្ទីរ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩០០-	លោកស្រី ជា ធីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩០១-	លោកស្រី ហួយ ម៉ាលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩០២-	លោក សែម ស្មី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

២៩០៣-	លោក ហាម សំអូន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩០៤-	លោកស្រី ហង្ស ម៉ាឡា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩០៥-	លោកស្រី ម៉ី សុភ័ណ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩០៦-	លោកស្រី អាំង ស៊ីនួន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩០៧-	លោកស្រី កែវ បុប្ផារិទ្ធ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩០៨-	លោកស្រី ឈិន បុប្ផា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩០៩-	លោកស្រី ដាវ តែវ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩១០-	លោកស្រី ផៃ សុហេង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩១១-	លោក ឡុង ប្រសិទ្ធិ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩១២-	លោកស្រី ឈួន ឈូកវ័ន្ត	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩១៣-	លោកស្រី ឈិន ផលវឌ្ឍន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩១៤-	លោកស្រី នាក់ លត្តិណា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩១៥-	លោកស្រី ស៊ី លាភា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩១៦-	លោកស្រី លី ស្មើផាលីន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩១៧-	លោកស្រី កូល គឹមហ៊ុន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩១៨-	លោកស្រី សឹម ចាន់ណារី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩១៩-	លោកស្រី គន់ វណ្ណារី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩២០-	លោកស្រី យ៉ិន គឹមយ៉ាន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩២១-	លោកស្រី រាប យ៉ាវ៉ែន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩២២-	លោក សួន ពិសិទ្ធ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩២៣-	លោក ទើ សុខឡី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩២៤-	លោកស្រី ប៉ុក ទាវ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩២៥-	លោកស្រី ខៀវ សំណាងវ័ន្ត	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩២៦-	លោក រៀប ចំប៉ី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩២៧-	លោកស្រី ស៊ី អែសាស់	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩២៨-	លោក យ៉ិប កុណា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩២៩-	លោក រុន ប៊ុនរិន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩៣០-	លោកស្រី ប៉ុក សាវលិញ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩៣១-	លោក យ៉ង់ សុភ័ក្រ្ត	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩៣២-	លោក ដែក សារត់	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩៣៣-	លោកស្រី ឌី ប៊ុនយ៉ុង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩៣៤-	លោក តាប់ វ៉ាន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
២៩៣៥-	លោក ទីង វ៉ាដាំង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤



២៩៣៦-	លោកស្រី ហុង ហ៊ឹង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៣៧-	លោក ង៉ាម ង៉ាវ៉ែត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៣៨-	លោក យ៉ាន់ វ៉ាសនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៣៩-	លោកស្រី រឿន លីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៤០-	លោកស្រី ខេង ចន្រ្ទា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៤១-	លោកស្រី រឿន ម៉ុម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៤២-	លោកស្រី ម៉ុំ សុភ័ណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៤៣-	លោកស្រី គង់ ឈុនឡេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៤៤-	លោកស្រី លី ស្មី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៤៥-	លោកស្រី យ៉ែម ថាវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៤៦-	លោកស្រី សូរ សាណែត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៤៧-	លោកស្រី កេម ខុងធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៤៨-	លោកស្រី ខេង ស្រីមុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៤៩-	លោកស្រី ចឹម ចន្ទរ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៥០-	លោកស្រី ចឹម បូថង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៥១-	លោកស្រី សាលូត ស៊ីវ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៥២-	លោក សំ សុខា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៥៣-	លោកស្រី ចៀង សារឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៥៤-	លោកស្រី បួន កាន់រ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៥៥-	លោកស្រី ម៉ា បញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៥៦-	លោក រិន ង៉ានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៥៧-	លោក ហ៊ុន ចំរើន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៥៨-	លោកស្រី យឹម ស្រីឡាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៥៩-	លោកស្រី ឌី គឹមម៉េង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៦០-	លោកស្រី រិន ធានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៦១-	លោកស្រី ផាន ពេជ្រកល្យាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៦២-	លោកស្រី ភ័ណ ផារីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៦៣-	លោកស្រី វ៉ា ម៉ាលីស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៦៤-	លោក ច័ន្ទ សុវិទ្ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៦៥-	លោកស្រី ថុ យុត្តិសៀវម៉ី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៦៦-	លោកស្រី យី សុផាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៦៧-	លោកស្រី តាំ សុផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៦៨-	លោកស្រី ខេង ស្រីនាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

២៩៦៩-	លោក ប្រាក់ សុផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៧០-	លោកស្រី ហៃ លតិណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៧១-	លោកស្រី ឆិន ឆេងធីម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៧២-	លោកស្រី យូ ស្រីផុស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៧៣-	លោក ជុំ ប៊ុនម៉ែង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៧៤-	លោកស្រី ប្រាជ្ញ បញ្ញាវណ្ណាភ្នំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៧៥-	លោកស្រី សន ចាន់រ៉ាស៊ី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៧៦-	លោក សារឹម ប្រសិទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៧៧-	លោក លី ហួត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៧៨-	លោក នៅ ផល្លា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៧៩-	លោកស្រី សួន សុខលីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៨០-	លោក ម៉ុន សាលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៨១-	លោក សំ វង្សា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៨២-	លោក រី សុវណ្ណបញ្ញាឧត្តម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៨៣-	លោកស្រី តឹក សុផាតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៨៤-	លោក យ៉ា សំរិទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៨៥-	លោកស្រី ហ៊ុន ថារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៨៦-	លោកស្រី យ៉ាត ស៊ីថា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៨៧-	លោក អ៊ុង វឌ្ឍី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៨៨-	លោក ថាប់ សុផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៨៩-	លោក ហ៊ុន បុត្រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៩០-	លោក ញីវ កាណូរ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៩១-	លោកស្រី សុប្ប មួយភ្លៀង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៩២-	លោកស្រី វង្ស សុភារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៩៣-	លោកស្រី ណាង ចិន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៩៤-	លោក អេង ទូរ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៩៥-	លោក ព្រំ ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៩៦-	លោកស្រី ពៅ គឹមស៊ាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៩៧-	លោកស្រី ឈិន សុរិដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៩៨-	លោក ឈុន ម៉ាលីស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
២៩៩៩-	លោកស្រី ស៊ុន ថារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០០០-	លោក អៀន រដ្ឋា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០០១-	លោក សេត គីឡាប	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤


៣០០២-	លោកស្រី ប៊ុត លីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០០៣-	លោកស្រី ហេង សុំណេន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០០៤-	លោក យ៉ាង ឌីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០០៥-	លោក យ៉ែន សុភារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០០៦-	លោកស្រី ហ៊ុន លីណេត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០០៧-	លោក ភូង កំសត់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០០៨-	លោកស្រី ម៉ែន ទិត្យសុនិតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០០៩-	លោក ជា ចន្ទ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០១០-	លោក ញ៉ែន វណ្ណៈ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០១១-	លោកស្រី ម៉ិច ស្រីល័ក្ខ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០១២-	លោក ឡេង វីជេ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០១៣-	លោកស្រី តា ធីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០១៤-	លោកស្រី យន់ សីឡា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០១៥-	លោកស្រី ហ៊ុន ស្រីចាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០១៦-	លោកស្រី ឈួយ សុវណ្ណារិក្ខ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០១៧-	លោក សៀន សកល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០១៨-	លោកស្រី ចាន់ សេរីលក្ខណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០១៩-	លោក រស់ វណ្ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០២០-	លោកស្រី លន់ លីកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០២១-	លោកស្រី កប ពិសិដ្ឋ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០២២-	លោកស្រី ចាប សុវណ្ណារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០២៣-	លោកស្រី ថន ស្រីវិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០២៤-	លោកស្រី យ៉ែម ផល្លា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០២៥-	លោក ទុំ បញ្ញាសិទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០២៦-	លោក ឌី សៀងហេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០២៧-	លោក ប៊ុន បញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០២៨-	លោក អ៊ុំ សុខាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០២៩-	លោក ហេន ប្រស្នា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៣០-	លោកស្រី ម៉ិញ សុគុនធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៣១-	លោកស្រី ម៉ែន កាន់ដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៣២-	លោក ផាវ ពិស្តារ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
	តាំងសិបប៉ប័តិថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៧	
៣០៣៣-	លោកស្រី រស់ សុភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

៣០៣៤-	លោកស្រី វឹម ចាន់សី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៣៥-	លោកស្រី ហៀប ឆដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៣៦-	លោកស្រី អ៊ុក ខ្យងហេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៣៧-	លោកស្រី គឹម លីម៉េង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៣៨-	លោកស្រី អ៊ុត ចាន់រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៣៩-	លោកស្រី ភាជ មន្តធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៤០-	លោកស្រី ឆាន សារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៤១-	លោកស្រី រ៉េន ស្រីវង្ស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៤២-	លោកស្រី សាំង បូរី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៤៣-	លោកស្រី ឆាត់ សុវណ្ណនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៤៤-	លោកស្រី យិញ ម៉ារីឡាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៤៥-	លោកស្រី អ៊ុង សៃម៉ៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៤៦-	លោកស្រី ម៉ៅ បូរីលក្ខណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៤៧-	លោកស្រី សឹង ភលិកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៤៨-	លោកស្រី ណាន់ កន្ទិកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៤៩-	លោកស្រី ថៃ ហុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៥០-	លោកស្រី ស៊ី វិឃុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៥១-	លោកស្រី ញ៉ុប ជាឡាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៥២-	លោកស្រី ហ៊ុន សុដី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៥៣-	លោកស្រី ឈាង ស្រីល័ក្ខ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៥៤-	លោកស្រី ចេត ផាន្ទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៥៥-	លោកស្រី ស ចំណាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៥៦-	លោកស្រី ម៉ុ សុក្រវ័ន្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៥៧-	លោកស្រី ងួន គឹមលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៥៨-	លោកស្រី ប៉ោះ សុខមេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៥៩-	លោកស្រី ម៉ែន សុផង់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៦០-	លោកស្រី សេង សៀវិភិញ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៦១-	លោកស្រី ទី សុភិនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៦២-	លោកស្រី សឹង មេសា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៦៣-	លោកស្រី ហៀង ចន្ទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៦៤-	លោកស្រី ឡេក សារឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៦៥-	លោកស្រី ចៅ គឹមសា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៦៦-	លោកស្រី សោភ័ណ ស្នតាំង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤




៣០៦៧-	លោកស្រី ក្រៃ ជាក្រែន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៦៨-	លោកស្រី ជូ សុភ័ក្រដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៦៩-	លោកស្រី អ៊ី ស័ក្តនីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៧០-	លោកស្រី អ៊ុយ កិញ្ចានា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៧១-	លោកស្រី ខឿន ខេត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៧២-	លោកស្រី ចាន់ថន រស្មី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៧៣-	លោកស្រី ត្រឹង ពេជ្រសុន្ទរី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៧៤-	លោកស្រី សុវណ្ណដា រស្មី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៧៥-	លោកស្រី ឆាយ សុវណ្ណដារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៧៦-	លោកស្រី ដុង បូនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៧៧-	លោកស្រី គួច វង្សពិសី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៧៨-	លោកស្រី តាក់ គឹមស៊ាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៧៩-	លោកស្រី លាក់ គឹមហាំង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៨០-	លោកស្រី វន ស្រីលាក់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៨១-	លោកស្រី សេត សុទ្ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៨២-	លោកស្រី អ៊ុំ រតនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៨៣-	លោកស្រី ឆន វ៉ានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៨៤-	លោកស្រី ឯក ពិសី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៨៥-	លោកស្រី សួស គឹមសិរី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៨៦-	លោកស្រី ហាក់ ខ្សែហៀប	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៨៧-	លោកស្រី លឹម ចេនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៨៨-	លោកស្រី ជេត គន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៨៩-	លោកស្រី សេន ស្រីល័ក្ខ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៩០-	លោកស្រី ថៃ ចាន់ឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៩១-	លោកស្រី យ៉ង សុខនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៩២-	លោកស្រី ផល សុខហៀង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៩៣-	លោកស្រី ពី ឆេងហួរ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៩៤-	លោកស្រី វិទូ លក្ខិណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៩៥-	លោកស្រី យាន បូរី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៩៦-	លោកស្រី ជូ និមល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៩៧-	លោកស្រី អិម ស្រីណែត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៩៨-	លោកស្រី សៃ សុភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣០៩៩-	លោកស្រី ខាន់ ចិន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

៣១០០-	លោកស្រី កែ គនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១០១-	លោកស្រី ម៉ាង សុត្តារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១០២-	លោកស្រី សុត រូបម៉េង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១០៣-	លោកស្រី កែវ សុផានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១០៤-	លោកស្រី ទ្រី ស្រីប៉ូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១០៥-	លោកស្រី ធុន មីមី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១០៦-	លោកស្រី សេង សុផីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១០៧-	លោកស្រី ផន ស្រីទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១០៨-	លោកស្រី ចំណាន រក្សា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១០៩-	លោកស្រី ភួង សុខន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១១០-	លោកស្រី រ៉ូ ម៉ុរី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១១១-	លោកស្រី ចាន់ ស្រីល័ក្ខ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១១២-	លោកស្រី សុង ស្រីម៉ុម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១១៣-	លោកស្រី ងួន សុខនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១១៤-	លោកស្រី ព្រីង ស្រីនាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១១៥-	លោកស្រី ខន លីកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១១៦-	លោកស្រី ឆោម សុផាតិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១១៧-	លោកស្រី បាន ពៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១១៨-	លោកស្រី អ៊ុន ស្រីរ៉ាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១១៩-	លោកស្រី ស៊ី សុខគង់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១២០-	លោកស្រី ញឹម ចាន់ថា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១២១-	លោកស្រី ស៊ីម លក្ខិណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១២២-	លោកស្រី អេម ស្រីនាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១២៣-	លោកស្រី ចន ដាលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១២៤-	លោកស្រី សែត សុម៉ាលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១២៥-	លោកស្រី ចឹក ស្រីណែត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១២៦-	លោកស្រី ម៉េង ចាន់ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១២៧-	លោកស្រី យុត កញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១២៨-	លោកស្រី យ៉ន ទីរ៉ាឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១២៩-	លោកស្រី មួន សុគង់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៣០-	លោកស្រី វ៉ាត កាស្សី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៣១-	លោកស្រី ស្នង ដារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៣២-	លោកស្រី រ៉េត សុគន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤




៣១៣៣-	លោកស្រី យឿន ផល្លី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៣៤-	លោកស្រី ឡុង ណែតាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៣៥-	លោកស្រី វ៉ាន ភារ៉ុ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៣៦-	លោកស្រី បឹង នួន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៣៧-	លោកស្រី យ៉ន ស្រីមុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៣៨-	លោកស្រី ប៊ុន ស្រីវ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៣៩-	លោកស្រី អ៊ុក ស្រីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៤០-	លោកស្រី អោក រដ្ឋា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៤១-	លោកស្រី ស៊ុម សារ៉ាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៤២-	លោកស្រី សំ ផានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៤៣-	លោកស្រី ស៊ុ សុខគឹម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៤៤-	លោកស្រី ហ៊ាង សុភី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៤៥-	លោកស្រី ផល ម៉ារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៤៦-	លោកស្រី ផាន សុផ័យ្យានីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៤៧-	លោកស្រី មួក ម៉ាអេលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៤៨-	លោកស្រី នាង ដាណែត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៤៩-	លោកស្រី ហ៊ុ សុខជា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៥០-	លោកស្រី សៀន ផល្លីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៥១-	លោកស្រី យឹម សុផង់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៥២-	លោកស្រី ចេង រតនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៥៣-	លោកស្រី សួរ សួនារ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៥៤-	លោកស្រី ញឹប សុវេក	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៥៥-	លោកស្រី ញឹម យុន្នី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៥៦-	លោកស្រី សាង ចំប៉ី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៥៧-	លោកស្រី សៀង ធីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៥៨-	លោកស្រី ហ៊ុន ស្រីមុំម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៥៩-	លោកស្រី ជិន សុខតាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៦០-	លោកស្រី សុំ បូផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៦១-	លោកស្រី សួន ស្រីពៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៦២-	លោកស្រី ភ័ណ សុខជា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៦៣-	លោកស្រី ម៉ី ចាន់ថន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៦៤-	លោកស្រី ម៉េង ឡាងអេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៦៥-	លោកស្រី ស៊ី ឡៃហ៊ាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤




៣១៦៦-	លោកស្រី បុច ស្រីធួប	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៦៧-	លោកស្រី រឹម ស្រីអូន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៦៨-	លោកស្រី ស្នង កនិកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៦៩-	លោកស្រី គា ស្រីស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៧០-	លោកស្រី ស្រី មិថុនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៧១-	លោកស្រី ពៅ សុភក្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៧២-	លោកស្រី ឯក សុភាព	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៧៣-	លោកស្រី ធី សុនិច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៧៤-	លោកស្រី ឡន ស្រីវត្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៧៥-	លោកស្រី យូ ចរិយា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៧៦-	លោកស្រី ឃៀម ស៊ីម៉ុច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៧៧-	លោកស្រី បូរ ប៊ុន្ទារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៧៨-	លោកស្រី ជឹម វិណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៧៩-	លោកស្រី ជា សុថា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៨០-	លោកស្រី គុន បុទុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៨១-	លោកស្រី សយ ចន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៨២-	លោកស្រី ហ៊ុយ ស្រីធួប	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៨៣-	លោកស្រី កេង លនហេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៨៤-	លោកស្រី សុខ លក្ខិណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៨៥-	លោកស្រី កឿន ណារុជ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៨៦-	លោកស្រី ជី គឹមហាំង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៨៧-	លោកស្រី យក់ សោភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៨៨-	លោកស្រី ថៃ សៀងហ៊ាវ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៨៩-	លោកស្រី តាន់ បុស្សា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៩០-	លោកស្រី គាត សុផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៩១-	លោកស្រី អាំង ពិសី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៩២-	លោកស្រី ហង់ រដ្ឋា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៩៣-	លោកស្រី ហួរ ជាណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៩៤-	លោកស្រី ប៉ា ចាន់រ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៩៥-	លោកស្រី ហ៊ាន រចនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៩៦-	លោកស្រី សេ សុថង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៩៧-	លោកស្រី ណូ រតនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣១៩៨-	លោកស្រី យត់ គឹមហាំង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

៣១៩៩-	លោកស្រី មាក ធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២០០-	លោកស្រី ហេង សុផានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២០១-	លោកស្រី ស៊ូ ចន្ទន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២០២-	លោកស្រី រត្ន ពុទ្ធាវិទូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២០៣-	លោកស្រី ញឹម សុធាវត្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២០៤-	លោកស្រី កែវ សុវន្តី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២០៥-	លោកស្រី ពេញ ចាន់វិបុល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២០៦-	លោកស្រី ចន្ទ កែវមន្តី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២០៧-	លោកស្រី ស្នង បូផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២០៨-	លោកស្រី កាំង ពុទ្ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២០៩-	លោកស្រី ប៉ុល សុគន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២១០-	លោកស្រី រឿន ស្រីមុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២១១-	លោកស្រី ម៉ៅ ស៊ីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២១២-	លោកស្រី ពៅ បូផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២១៣-	លោកស្រី ម៉ៅ ត្រីឡូច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២១៤-	លោកស្រី ហៃ កល្យាណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២១៥-	លោកស្រី ពៅ សារ៉ាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២១៦-	លោកស្រី លី ស្រីណុច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២១៧-	លោកស្រី យឹម ឡាំងអ៊ី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២១៨-	លោកស្រី ឃៀង ខេមរិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២១៩-	លោកស្រី ណាន សុរៀង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២២០-	លោកស្រី ពៅ ផានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២២១-	លោកស្រី អ៊ឹង ស្រុយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២២២-	លោកស្រី ដូ ស្រីល័ក្ខ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២២៣-	លោកស្រី សៀន ស្រីវត្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២២៤-	លោកស្រី ហឿន ថារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២២៥-	លោកស្រី សី ស្រីនុត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២២៦-	លោកស្រី ហេង សម្ពុស្ស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២២៧-	លោកស្រី អែក សីលា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២២៨-	លោកស្រី ពេជ្រ សុភាស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២២៩-	លោកស្រី ឡាំ សោភ័ណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៣០-	លោកស្រី ឃៀប ចាន់រី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៣១-	លោកស្រី វេត ដារីត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤




៣២៣២-	លោកស្រី ថុង យូលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៣៣-	លោកស្រី អ៊ុំ សុខី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៣៤-	លោកស្រី ទិត វិធីកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៣៥-	លោកស្រី ស៊ឹម សុម៉ាលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៣៦-	លោកស្រី ខាំ យុននារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៣៧-	លោកស្រី កែម ស្រីយ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៣៨-	លោកស្រី យ៉ិន ផាន់ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៣៩-	លោកស្រី រ៉ែន សុខចាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៤០-	លោកស្រី ចេង សុភា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៤១-	លោកស្រី ហេង សុភាព	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៤២-	លោកស្រី នង ផាណែត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៤៣-	លោកស្រី ហឹង ស៊ីថា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៤៤-	លោកស្រី ថៃ ស៊ីថា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៤៥-	លោកស្រី ប៊ុក ចាន់វណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៤៦-	លោកស្រី ផល សុគន្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៤៧-	លោកស្រី សំរិទ្ធ រស្មី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៤៨-	លោកស្រី រ៉ែន សុវណ្ណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៤៩-	លោកស្រី ស៊ិន ម៉ូលីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៥០-	លោកស្រី សាយ ស្រីម៉ៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៥១-	លោកស្រី សំអាត ស្រីវណ្ណនីកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៥២-	លោកស្រី ម៉ុត សើហ្វី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៥៣-	លោកស្រី កែវ ម៉ារ៉ែណាត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៥៤-	លោកស្រី សុត សុខហៃ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៥៥-	លោកស្រី កើត ចាន់ធឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៥៦-	លោកស្រី កង សិរី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៥៧-	លោកស្រី និន រូចឡេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៥៨-	លោកស្រី អ៊ឹង ស្រីវណ្ណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៥៩-	លោកស្រី ជិន ស្រីណាក់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៦០-	លោកស្រី ស៊ាន សុវណ្ណលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៦១-	លោកស្រី ស្រីម ស៊ាងឡាយ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៦២-	លោកស្រី ឈាន នីសា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៦៣-	លោកស្រី យ៉ិន ឆវណ្ណមាលា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៦៤-	លោកស្រី ចំរើន ស្រីពេជ្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

៣២៦៥-	លោកស្រី យុន ស្រីពេជ្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៦៦-	លោកស្រី ឆែម សៀកម៉េង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៦៧-	លោកស្រី បុណ្ណា ចាន់វ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៦៨-	លោកស្រី សារឿន សុមិតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៦៩-	លោកស្រី ញឹក ស៊ីណាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៧០-	លោកស្រី ឡៅ គឹមលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៧១-	លោកស្រី អ៊ុត សល់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៧២-	លោកស្រី ហ៊ែល ស្រីតូច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៧៣-	លោកស្រី ហុយ ចាន់តារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៧៤-	លោកស្រី ម៉េង សុខេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៧៥-	លោកស្រី ម៉ក់ ពិសិដ្ឋធារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៧៦-	លោកស្រី ហាវ សុខលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៧៧-	លោកស្រី ស៊ឹម ស៊ុនណ្ណាតី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៧៨-	លោកស្រី ឡៅ ជាលិញ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៧៩-	លោកស្រី ឆាន់ ច័ន្ទសិរីវិគ្គ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៨០-	លោកស្រី ជី ស្រីពៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៨១-	លោកស្រី ប៉ុន ចរិយា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៨២-	លោកស្រី ហ៊ាង ស្រីលាភ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៨៣-	លោកស្រី ឈុក ម៉ាលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៨៤-	លោកស្រី សុខ លីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៨៥-	លោកស្រី គង់ សន្យា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៨៦-	លោកស្រី ផ្លូវ វិច្ឆិកា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៨៧-	លោកស្រី សួន ផាន់នី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៨៨-	លោកស្រី យី ស្រីពេជ្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៨៩-	លោកស្រី យឹម នឿវ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៩០-	លោកស្រី គង់ សុខហេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៩១-	លោក យ៉េង ធារៈ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៩២-	លោក សៀង សុគន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៩៣-	លោកស្រី ផាន បញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៩៤-	លោក ភាង សុភី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៩៥-	លោក ហ៊ឹង ហ៊ាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៩៦-	លោកស្រី វ៉ាម គឹមលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣២៩៧-	លោក សារិន ណារ៉ូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤




៣២៩៨-	លោក ប្រាញ់ សយ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣២៩៩-	លោកស្រី ឈួនឡាយសី គឹមស្លឹក	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣០០-	លោកស្រី ឆាង គឹមជួ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣០១-	លោក ម៉ាន់ មយ៉ូរ៉ាន់	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣០២-	លោក ថៅ ប៊ុនថេង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣០៣-	លោកស្រី អ៊ុន ស្រីល័ក្ខ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣០៤-	លោក ស៊ុន ហាក់ត្រី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣០៥-	លោក សុន លីវណ្ណ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣០៦-	លោក ឈួម ប៊ុនសង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣០៧-	លោកស្រី ស៊ុន គឹមសិ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣០៨-	លោក ជេវ ចិន្តា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣០៩-	លោក ណែម វត្តនា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣១០-	លោក យួន គឹមសាន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣១១-	លោកស្រី ស្បឹង បូរីត្ន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣១២-	លោកស្រី ស្បីប ដេដ្ឋាថាវៈ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣១៣-	លោក ក្រាញ់ ចាន់ធុន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣១៤-	លោកស្រី យួន សុផា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣១៥-	លោក សុទ្ធា ម៉ាឡា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣១៦-	លោក ពិន ប៉ូលី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣១៧-	លោក ម៉ាច ចំរើន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣១៨-	លោកស្រី ស្បីប ស្រមោចខ្មៅ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣១៩-	លោក ទិ ពុទ្ធារ៉ា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣២០-	លោក សុក ឆេន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣២១-	លោក ម៉ែន ហៃ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣២២-	លោក ណាន លីស	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣២៣-	លោកស្រី ស្រីន ស្រីនីត	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣២៤-	លោកស្រី ខេង សុវណ្ណារ៉ាទី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣២៥-	លោកស្រី ប្រាក់ ដាវី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣២៦-	លោកស្រី ឈួន សុយីម	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣២៧-	លោក ស៊ី សុភ័ត្រា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣២៨-	លោក ហេង សុខុម	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣២៩-	លោកស្រី ណាត ច័ន្ទសោភា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៣០-	លោកស្រី ឆោម សំបុប្ផា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤

៣៣៣១-	លោកស្រី មាន ម៉ឺនីតា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៣២-	លោកស្រី សន សុធាវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៣៣-	លោក សៀង សុខជា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៣៤-	លោកស្រី សុត ពេញបូណ៌មី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៣៥-	លោកស្រី ឆាយ ចាន់សាំង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៣៦-	លោកស្រី ប៊ុត ចន្ទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៣៧-	លោក សាំង សិដ្ឋា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៣៨-	លោកស្រី ជូ សុភក្រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៣៩-	លោក ជិន វិចិត្រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៤០-	លោក ណាំ វ៉ែងហ្សូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៤១-	លោក ផេង សុផា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៤២-	លោក ជ្រុន ចន្ទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៤៣-	លោក លាង សាទ្រី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៤៤-	លោកស្រី ផែម មន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៤៥-	លោក យឹម ណែត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៤៦-	លោក យុន គឹមហុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៤៧-	លោក ឆាយ បញ្ញាវិទូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៤៨-	លោក ឈាង ស្នា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៤៩-	លោកស្រី វិនឌី សុខជូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៥០-	លោក ប៊ិន សុភុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៥១-	លោក ភាន់ វណ្ណៈ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៥២-	លោក យង់ វ៉ាន់ឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៥៣-	លោក ហ៊ឹង សុវណ្ណណែ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៥៤-	លោកស្រី មាស ស្រីលីន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៥៥-	លោក ទីវ សៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៥៦-	លោក ឈន ចន្ទា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៥៧-	លោក សោ វាស្នា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៥៨-	លោក ង៉ា សំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៥៩-	លោក ទី វីរៈ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៦០-	លោក ក្លូ វ៉ាន់ថន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៦១-	លោក ខន សុភក្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៦២-	លោក ម៉ូវ ភារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៦៣-	លោក វ៉ែន វណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤



៣៣៦៤-	លោក សុង លីសក្តិ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៦៥-	លោក ជ័យ សុខខាន់	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៦៦-	លោកស្រី ឈី គន្ធា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៦៧-	លោកស្រី ឈាង មុយអេង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៦៨-	លោក គង់ បញ្ញា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៦៩-	លោក ភិន សុផា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៧០-	លោកស្រី ហ៊ុន លីដា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៧១-	លោកស្រី ហុង ស្រីគុល	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៧២-	លោកស្រី ចែក រដ្ឋា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៧៣-	លោក សេង ឆេង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៧៤-	លោក សួន គុលា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៧៥-	លោក អ៊ុន លីដា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៧៦-	លោក ថា ទីណា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៧៧-	លោក លឿង ឡុង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៧៨-	លោក ឯម វ៉ាស្មា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៧៩-	លោក ឈិន សារ៉ែន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៨០-	លោកស្រី ស៊ាប ជុនា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៨១-	លោកស្រី ចិត្រ ស្រីលី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៨២-	លោកស្រី រៀន មួយហេង	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៨៣-	លោក ស៊ុយ សីហា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៨៤-	លោក វិន ទី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៨៥-	លោកស្រី ម៉ៅ ស្រីល័ក្ខ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៨៦-	លោក យ៉ិន សុភ័ក្ត្រ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៨៧-	លោកស្រី ចឹម អានីតា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៨៨-	លោកស្រី ផាត់ សុភី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៨៩-	លោកស្រី អោម សុទិគ្យ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៩០-	លោក ឈិន សុភារ៉ា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៩១-	លោកស្រី កង និងលំ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៩២-	លោកស្រី លាង មួយ	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៩៣-	លោក ប្រាក់ រស្មី	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៩៤-	លោកស្រី ភុន ស៊ីនឿន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៩៥-	លោក ឈួន សុខា	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤
៣៣៩៦-	លោកស្រី រ៉ែន សុភាន	មន្ត្រីសុខាភិបាលមជ្ឈម ថ្នាក់លេខ ៤



៣៣៩៧-	លោក ខៀវ គឹមវាសនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៩៨-	លោក លន់ ការម្យ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៣៩៩-	លោក ហាន លីថុ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤០០-	លោក ហ៊ុន ឈុនហេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤០១-	លោកស្រី ឈ ស្រីនាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤០២-	លោកស្រី ចាន់ លីដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤០៣-	លោកស្រី ស្នង គឹមសិរា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤០៤-	លោកស្រី ឆោម សីម៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤០៥-	លោកស្រី លុច សេងអួន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤០៦-	លោកស្រី ផុន ស្រីពៅ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤០៧-	លោក លឿម គឹមលាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤០៨-	លោកស្រី វ៉ែង វ៉ាមី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤០៩-	លោក ហៀវ ធីលីហៀង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤១០-	លោក ស្រី បញ្ចៈ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤១១-	លោក ចាន់ សុភារដ្ឋ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤១២-	លោក សុខា សុផាតិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤១៣-	លោក ភត់ បូរី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤១៤-	លោក ទិត្យ ពិមិនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤១៥-	លោក វុត្តា សុវណ្ណបុទ្ធិថៃ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤១៦-	លោក យ៉ា វាសនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤១៧-	លោក នៅ បូរិន្ទ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤១៨-	លោក កែវ សំអន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤១៩-	លោក ឆេន ឧត្តម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤២០-	លោកស្រី មិន ស្រីវិគ្គ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤២១-	លោក ញឹម សំណាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤២២-	លោក សាយ សៀងហៃ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤២៣-	លោក គួច ឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤២៤-	លោក នួន វិចិត្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤២៥-	លោក ស៊ុន ថៃលីវ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤២៦-	លោក ហ៊ុន សម្បត្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤២៧-	លោក រ៉េត កាណាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤២៨-	លោកស្រី ជឹម សុផុល	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤២៩-	លោក សួន បុត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

៣៤៣០-	លោក និល ចាន់ដារពេជ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៣១-	លោក ណុប គឹមសាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៣២-	លោក វេង វត់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៣៣-	លោក វ៉ាយ ប៊ុនរ៉ាច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៣៤-	លោក ចូត សុភក្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៣៥-	លោក ប៉ៅ ចន្ទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៣៦-	លោកស្រី ឡេង ម៉ាឡាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៣៧-	លោក ណាម សារ៉ាម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៣៨-	លោក អោក ចាន់វ៉ុ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៣៩-	លោកស្រី ហុង ដារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៤០-	លោកស្រី អាំង លាងហ៊ុរ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៤១-	លោក ផុន វ៉ានសា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៤២-	លោក សៅ សុផាតិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៤៣-	លោកស្រី ហេន ឡែប៊ាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៤៤-	លោក ស៊ុយ ពិសិដ្ឋ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៤៥-	លោក ហៀង វ៉ាន់សង់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៤៦-	លោក វ៉ាត់ រតនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៤៧-	លោក ឡេង ជី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៤៨-	លោកស្រី សៀង សូកៀង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៤៩-	លោក កែវ កត្រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៥០-	លោក ឆេន វ៉ាន់ដា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៥១-	លោក ស វ៉េត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៥២-	លោក ត្រី បូរិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៥៣-	លោក ពាញ វ្រី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៥៤-	លោកស្រី ហេង ឡែហ៊ឹម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៥៥-	លោកស្រី យ៉េ តាំងយូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៥៦-	លោក សាម វណ្ណថា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៥៧-	លោក មាស សុខជា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៥៨-	លោក ពុំ ប៊ុនថេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៥៩-	លោក កាន់ បញ្ញាវុទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៦០-	លោក ហ្រ្នំ ចិត្រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៦១-	លោក មាន សារិទ្ធ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៦២-	លោក ជឹម ចិត្រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

៣៤៦៣-	លោកស្រី វ៉ាន កល្យាណ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៦៤-	លោក ជិន ណាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៦៥-	លោកស្រី លីវ លីហ្វី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៦៦-	លោកស្រី សេក សំម៉ាវី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៦៧-	លោក ស៊ីង សុធាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៦៨-	លោក យន់ ចិត្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៦៩-	លោក ស៊ីប៉ុន មករា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៧០-	លោកស្រី ស៊ិន សុធាវង្ស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៧១-	លោក ពិ ប៊ុណ្ណារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៧២-	លោក ពេជ្រ ហាស់សាណែ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៧៣-	លោក បេ សៀកម៉េង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៧៤-	លោក ហឿង ធាវ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៧៥-	លោកស្រី អន រចនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៧៦-	លោក គួ ចក់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៧៧-	លោក ង៉ែត វណ្ណៈ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៧៨-	លោកស្រី រិន សុម៉ាឡែត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៧៩-	លោក សំអាត សុភ័ក្រ្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៨០-	លោក ហ៊ុយ ហ៊ុន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៨១-	លោក ជា ឆលីជា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៨២-	លោក វ៉ា សុវណ្ណវង្ស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៨៣-	លោក ណង់ ណែត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៨៤-	លោក ស៊ឹម ព្រលឹង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៨៥-	លោកស្រី យាក រតនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៨៦-	លោក គង់ ចាន់ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៨៧-	លោក សាន សារួន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៨៨-	លោកស្រី សុំ ស្រស់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៨៩-	លោក សំ ជីរ៉េម៉េង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៩០-	លោក មុត ប៊ុនថាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៩១-	លោក យ៉ា រតនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៩២-	លោក នឿក ចាន់ណារ៉ា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៩៣-	លោកស្រី សុខ ស្រីម៉ុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៩៤-	លោកស្រី ហេង សុភ័ក្រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៩៥-	លោក ប៊ុត ប៊ូរី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

៣៤៩៦-	លោកស្រី យ៉ង ចិន្តា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៩៧-	លោកស្រី នី រី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៩៨-	លោកស្រី ទៃ សុផាតី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៤៩៩-	លោក ខា សុខេន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥០០-	លោកស្រី នួន គន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥០១-	លោកស្រី អ៊ុន ស៊ាងអ៊ុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥០២-	លោក ណាយ សុភាព	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥០៣-	លោកស្រី ង៉ែត មាស	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥០៤-	លោកស្រី ម៉ី ណារ៉ែន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥០៥-	លោក កុយ វណ្ណៈ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥០៦-	លោក ដុក ប៉ាលី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥០៧-	លោក សុខា សេកាណូ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥០៨-	លោក វន ច័ន្ទវង់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥០៩-	លោក នេត ចន្រ្ទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥១០-	លោក សុខ ព្រំមនាឌ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥១១-	លោក ពន ប៊ុនសេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥១២-	លោក សែត គឹមស៊ាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥១៣-	លោក ងិន គឹមឡុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥១៤-	លោកស្រី អែម ស្រីនិច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥១៥-	លោក អួន រតនៈបណ្ឌិត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥១៦-	លោក ឡុង ហុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥១៧-	លោក ណុប ដុល្លា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥១៨-	លោកស្រី ពៅ ស្រីពេជ្រ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥១៩-	លោក កែវ សន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥២០-	លោកស្រី អ៊ឹង គន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥២១-	លោកស្រី ស៊ុន សិរីវ័ត្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥២២-	លោក សំអាង រតនៈ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥២៣-	លោក ឆែម ឈៀង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥២៤-	លោក អន តារ៉ាមុនី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥២៥-	លោកស្រី ម៉េង ស្រីវ័ត្ត	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥២៦-	លោកស្រី សុន គន្ធា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥២៧-	លោកស្រី ជួន រតនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥២៨-	លោក សោម សុកត្រា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

៣៥២៩-	លោក គឹម បញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៣០-	លោកស្រី ជឿត ស្រីណុច	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៣១-	លោក ផ្នែក ពិសិដ្ឋ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៣២-	លោក មុនី គន្ធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៣៣-	លោក ឃួន ចាន់ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៣៤-	លោកស្រី មុំ ចាន់	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៣៥-	លោក អេក ពុធី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៣៦-	លោកស្រី ទឹម វ៉ានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៣៧-	លោក ផង់ សុខា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៣៨-	លោក សេង ផល្លា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៣៩-	លោក ហេង សាមឌី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៤០-	លោកស្រី ស្រីន ស្រីនាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៤១-	លោកស្រី ដាំ ស្រីវិប	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៤២-	លោក ប៉ុន បញ្ញា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៤៣-	លោក សួន ចាន់ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៤៤-	លោក អ៊ុច ច័ន្ទស្នី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៤៥-	លោក លី ម៉េងហុង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៤៦-	លោក ណេត សេរីឧត្តម	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៤៧-	លោក ហ្វឿយ សុខា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៤៨-	លោក ម៉ម រតនា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៤៩-	លោក គ្រឿន យ៉ារី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៥០-	លោក ឱ ស្វាមី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៥១-	លោកស្រី អាំង ឡាមី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៥២-	លោកស្រី សេង វ៉ាទី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៥៣-	លោក សុខ កាវុំ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៥៤-	លោក ហេន យ៉ិនហាន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៥៥-	លោក សិង់ សិទ្ធិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៥៦-	លោក យ៉ិន សេវិន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៥៧-	លោក ស៊ឹម សុខេង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៥៨-	លោក ជា ចាន់ណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៥៩-	លោក រឿន ម៉េងលាង	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៦០-	លោក ជួន ប៊ុនធឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៦១-	លោក ចាន់ ប៊ុន្តី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

៣៥៦២-	លោកស្រី ប៉ាន់ សីណា	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៦៣-	លោក សេង សុភក្តិ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៦៤-	លោក ម៉ក់ ការម្យ	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៦៥-	លោកស្រី មុយ វ៉ានី	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤
៣៥៦៦-	លោក ឡុត ហឿន	មន្ត្រីសុខាភិបាលមធ្យម ថ្នាក់លេខ ៤

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃចេញស្នាមដៃ ៦ កើត ខែមិថុនា ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២

ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤៥ នស



**សេចក្តីសម្រេច
ស្តីពី**

**ការបង្កើតគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូល
អាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០**

XXXXX

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញអនុក្រឹត្យលេខ ២៧៤ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការប្រព្រឹត្តទៅរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញអនុក្រឹត្យលេខ ១០៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលមាត្រា៦ មាត្រា៣១ មាត្រា៣២ មាត្រា៣៣ និងមាត្រា៣៤ និងបំពេញបន្ថែមមាត្រា៣៤ថ្មីស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- យោងសេចក្តីសម្រេចរបស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១២
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

សម្រេច

ប្រការ ១.-

ត្រូវបានបង្កើតគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ ដែលមានសមាសភាព ដូចខាងក្រោម៖

- ១. ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រធាន

- ២. ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុប្រធាន
- ៣. ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល អនុប្រធាន
- ៤. ឯកឧត្តម លុយ ជារឹត រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុប្រធានប្រចាំការ
- ៥. ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត តេង សារ៉ង្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អនុប្រធាន
- ៦. ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ អនុប្រធាន
- ៧. ឯកឧត្តម កឹមភ្នំ វិសិដ្ឋ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន
- ៨. ឯកឧត្តម វង្ស វិស្សត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធាន
- ៩. ឯកឧត្តម ហ៊ុយ សារ៉ាផែ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន អនុប្រធាន
- ១០. ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អនុប្រធាន
- ១១. ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សមាជិក
- ១២. ឯកឧត្តម ទួន ថារ៉េ រដ្ឋលេខាធិការ ក្រសួងផែនការ សមាជិក
- ១៣. ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សមាជិក
- ១៤. ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន សមាជិក
- ១៥. ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល សមាជិក
- ១៦. ឯកឧត្តម ទិត ចន្ទា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ សមាជិក
- ១៧. ឯកឧត្តម ចាន់ យុត្តា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម សមាជិក
- ១៨. ឯកឧត្តម ជីវី សុងហាក់ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ សមាជិក
- ១៩. ឯកឧត្តមសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការ ក្រសួងសុខាភិបាល សមាជិក
- ២០. ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សមាជិក
- ២១. ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាជិក
- ២២. ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា សមាជិក
- ២៣. ឯកឧត្តម សៅ ជីវ័ន្ត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ សមាជិក
- ២៤. ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហាន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាជិក
- ២៥. លោកជំទាវ តឹកវ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម សមាជិក
- ២៦. ឯកឧត្តម អាំង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន សមាជិក
- ២៧. ឯកឧត្តម ជា អួន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សមាជិក
- ២៨. លោកជំទាវ រុន សុវណ្ណទេវី អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី សមាជិក
- ២៩. ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សមាជិក
- ៣០. ឯកឧត្តម កែវ សិរីបុត្រ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ សមាជិក
- ៣១. ឯកឧត្តម ម៉ា នរិទ្ធ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សមាជិក
- ៣២. លោកជំទាវ ហ៊ាន ប៉ូលីណេ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សមាជិក
- ៣៣. ឯកឧត្តម អ៊ឹង អៀង អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងកេរ្តិ៍រាងកាយ សមាជិក
- ៣៤. ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សារ៉ៀន អគ្គស្នងការនគរបាលជាតិ សមាជិក

- ៣៥. ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា សមាជិក
- ៣៦. ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សមាជិក
- ៣៧. ឯកឧត្តម យូង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សមាជិក
- ៣៨. ឯកឧត្តម ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សមាជិក
- ៣៩. ឯកឧត្តម នាយឧត្តមសេនីយ៍ ទូច ណារ៉ុប អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានអង្គរក្ស សមាជិក
- ៤០. ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សមាជិក។

ប្រការ ២.-

គណៈកម្មការជាតិ៖ មានភារកិច្ច ដូចតទៅ៖

- សម្របសម្រួល ចាត់ចែង ពិគ្រោះយោបល់ និងត្រួតពិនិត្យដំណើរការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ
- លើកគម្រោងចំណាយសរុបសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដើម្បីស្នើសុំការសម្រេចពី រាជរដ្ឋាភិបាល
- សម្របសម្រួល និងផ្តល់អនុសាសន៍ដល់លេខាធិការដ្ឋាន និងអនុគណៈកម្មការនានា
- ស្នើសុំអនុសាសន៍ណែនាំ និងគោលការណ៍សម្រេចពី សម្តេចតេជោនាយករដ្ឋមន្ត្រី
- ធ្វើរបាយការណ៍វឌ្ឍនភាពជាប្រចាំគោរពជូន សម្តេចតេជោនាយករដ្ឋមន្ត្រី។

ប្រការ ៣.-

គណៈកម្មការជាតិ៖ មានលេខាធិការដ្ឋានមួយ និងអនុគណៈកម្មការចំនួន ៦ ជាសេនាធិការ រួមមាន៖

- លេខាធិការដ្ឋាន
- អនុគណៈកម្មការទី១៖ ខ្លឹមសារ និងឯកសារ
- អនុគណៈកម្មការទី២៖ ផ្គត់ផ្គង់ និងកសួការ
- អនុគណៈកម្មការទី៣៖ ពិធីការ និងបដិសណ្ឋារកិច្ច
- អនុគណៈកម្មការទី៤៖ សារព័ត៌មាន និងផ្សព្វផ្សាយ
- អនុគណៈកម្មការទី៥៖ សន្តិសុខ សណ្តាប់ធ្នាប់ និងសុខមាលភាព
- អនុគណៈកម្មការទី៦៖ សម្របសម្រួលការរៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូល។

ប្រការ ៤.-

សមាសភាព គួនាទី និងភារកិច្ចរបស់លេខាធិការដ្ឋាន និងអនុគណៈកម្មការទាំង ៦ ត្រូវកំណត់ដោយ សេចក្តីសម្រេចរបស់ប្រធានគណៈកម្មការជាតិ។

លេខាធិការដ្ឋាន និងអនុគណៈកម្មការនានា ត្រូវរៀបចំផែនការការងារលម្អិត និងកាលវិភាគជាក់លាក់ រៀងៗខ្លួន បង្កើតក្រុមការងារជំនាញតាមការចាំបាច់ ធ្វើរបាយការណ៍ជូនគណៈកម្មការជាតិជាប្រចាំ និងទទួល អនុវត្តការងារតាមការណែនាំរបស់គណៈកម្មការជាតិ។

ប្រការ ៥.-

គណៈកម្មការជាតិនេះ មានសិទ្ធិប្រើប្រាស់ត្រា និងលិខិតមានក្បាលដែលមានសញ្ញាសម្គាល់របស់ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីដំណើរការការងាររបស់ខ្លួន។

ប្រការ ៦.-

គណៈកម្មការជាតិនេះ ប្រើប្រាស់កញ្ចប់ថវិកាដោយឡែក ដើម្បីដំណើរការការងាររបស់ខ្លួន និងមានសិទ្ធិ ស្វែងរកដៃគូអភិវឌ្ឍន៍ ឬផ្នែកឯកជន ព្រមទាំងប្រកបថវិកាស្របច្បាប់ផ្សេងៗទៀត ដើម្បីជួយទ្រទ្រង់ និងឧបត្ថម្ភ ការងាររៀបចំកិច្ចប្រជុំកំពូលនេះ។ ដោយឡែក ថវិកាសម្រាប់រៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូល ជាបន្ទុក របស់ក្រសួង-ស្ថាប័នដែលទទួលរៀបចំ។

ប្រការ ៧.-

គណៈកម្មការជាតិនេះ នឹងត្រូវបញ្ចប់ភារកិច្ចរបស់ខ្លួនជាស្វ័យប្រវត្តិនៅពេលកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ បិទបញ្ចប់ដោយជោគជ័យ។

ប្រការ ៨.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ ៩.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុង ប្រការ១ ត្រូវអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ទី ១១ ខែ មេសា ឆ្នាំ ២០១៨

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសដ្ឋានតេជោនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសដ្ឋាន ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ ៩
 - ឯកសារ-កាលប្បវត្តិ

រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី